



**សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**

សាលាបញ្ចប់ការសិក្សា

**ការគ្រប់គ្រងប្រាក់បញ្ញើ សន្សំ
របស់ធនាគារ វិជ្ជាជនៈអាស៊ីប៊ីកាត**

ស្រាវជ្រាវចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

តាក់តែងឡើងដោយ៖

និស្សិតឈ្មោះ **ផាត ចាន់នី**

សាស្ត្រាចារ្យណែនាំ៖

លោក **ព្រំ សុគុណ**

ថ្នាក់បរិញ្ញាបត្រ ធនាគារ ហិរញ្ញវត្ថុ
ជំនាន់ទី ១៤

ឆ្នាំចូលសិក្សា ២០១៧
ឆ្នាំសរសេរបរិញ្ញាបត្រ ២០២១



**សាកលវិទ្យាល័យឆុប៊ិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**

សារណាបញ្ចប់ការសិក្សា

**ការគ្រប់គ្រងប្រាក់បញ្ញើ សន្សំ
របស់ធនាគារ វិជ្ជាជនៈអាស៊ីចំកាត់**

ស្រាវជ្រាវចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

តាក់តែងឡើងដោយ៖

និស្សិតឈ្មោះ **ផាត ចាន់នី**

សាស្ត្រាចារ្យណែនាំ៖

លោក **ព្រំ សុគុណ**

ថ្នាក់បរិញ្ញាបត្រ ធនាគារ ហិរញ្ញវត្ថុ

ជំនាន់ទី ១៤

ឆ្នាំចូលសិក្សា

២០១៧

ឆ្នាំសរសេររបាយការណ៍ ២០២១

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំ **ផាត ចាន់នី** ជានិស្សិត ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ឆ្នាំទី៤ ជំនាន់ទី ១៤ ក្រុម B4C, ឆ្នាំសិក្សា ២០២០-២០២១ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច សូមសម្តែង នូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ៖

ជាបឋម ខ្ញុំសូមថ្លែងនូវសេចក្តីគោរពដឹងគុណ និងកត្តញ្ញតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះ **លោក ឪពុក អ្នកម្តាយ** លោកអ្នកទាំងពីរជាអ្នកមានគុណរកអ្វីមកប្រៀបធៀបពុំបាន លោកបានផ្តល់កំណើត ចិញ្ចឹម បីបាច់ថែរក្សា ផ្តល់សេចក្តីស្រឡាញ់ និងភាពកក់ដល់កូន។ ជាពិសេសលោកទាំងពីរខិតខំ ប្រឹងប្រែងតស៊ូ ជម្នះ រាល់ការលំបាកទាំងឡាយ ចិញ្ចឹមកូនៗ ដោយកម្លាំងញើសឈាមដ៏ថ្លៃថ្លា ព្រមប្រៀនប្រដៅ ផ្តល់ដំបូន្មាន អប់រំ កូនដោយ សេចក្តីមេត្តា ករុណាជានិច្ច តាំងតែពីតូចក្រូចឆ្មារ រហូតដល់ថ្នាក់បញ្ចប់បរិញ្ញាបត្រនេះ។

ឯកឧត្តមសាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធិបុរស ប្រធានការិយាល័យស្រាវជ្រាវ លោក-លោកស្រីសាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដែលបានបណ្តុះបណ្តាលចំណេះដឹងនិងជំនាញដល់ខ្ញុំទាំង អស់គ្នា ដោយកម្លាំងកាយនិងកម្លាំងចិត្ត។

លោកសាស្ត្រាចារ្យ **ស្រី សុគុណ** ដែលបានចំណាយពេលដ៏មានតម្លៃរបស់លោកគ្រូក្នុងការបង្ហាត់ បង្ហាញផ្តល់នូវដំបូន្មានល្អៗសម្រាប់ស្ថាបនា និងជួយកែលម្អ នូវកំហុសឆ្គងទាំងឡាយដែលកើតមាន ក្នុងការសរសេរបាយការណ៍មួយនេះ អោយបានល្អប្រសើរតាំងពីដំបូងរហូតទទួលបានជោគជ័យ។

មិត្តរួមថ្នាក់ និង **មិត្តនិស្សិត** ទាំងអស់ដែលបានជួយគាំទ្រលើកទឹកចិត្ត និងផ្តល់ជាគំនិតល្អៗដល់ខ្ញុំ។
ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់លោកអ្នកដ៏មានគុណទាំងអស់អោយទទួលបាននូវពុទ្ធពរទាំងបួន ប្រការគឺ **អាយុ វណ្ណៈ សុខៈ ពលៈ** កុំបីឃ្លាងឃ្លាតឡើយ។

អារម្ភកថា

បន្ទាប់ពីបានឆ្លងកាត់ ការសិក្សា និងក្របជញ្ជក់ចំណេញដឹងអស់រយៈពេលចំនួនបួនឆ្នាំកន្លងមក នៅសាកលវិទ្យាសាស្ត្រភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចរួចមក ធ្វើអោយនាងខ្ញុំទទួលបានចំណេះដឹងជាច្រើន ហើយនេះជាឱកាសមួយដែលសាកលវិទ្យាល័យ បានផ្តល់ឱកាសមួយដ៏កម្របានដោយអោយនាងខ្ញុំធ្វើការសិក្សាស្រាវជ្រាវចងក្រង នូវសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រមួយនេះ និងធ្វើអោយនាងខ្ញុំបានស្គាល់នៃតម្លៃនៃការសិក្សាស្រាវជ្រាវផងដែរ។

វិស័យធនាគារ ជាវិស័យមួយដែលកំពុងតែមានភាពរីកចំរើន និងរីកលូតលាស់ខ្លាំងឥតឈប់ឈរស្របពេលដែលប្រទេសកម្ពុជាយើងកំពុងបោះជំហានទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ វាបានដើរតួយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការខាងផ្នែកហិរញ្ញវត្ថុ ជូនដល់ប្រជាជនគ្រប់ជាន់ថ្នាក់។ ជាមួយគ្នានេះដែរនៅក្នុងចំណោមធនាគារជាច្រើនដែលបានមកវិនិយោគនៅកម្ពុជា តែនៅក្នុងចំណោមនោះ ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ គឺជាធនាគារដែលឈានមុខគេ និងមានការទទួលស្គាល់ពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈពីការផ្តល់សេវាកម្ម និងផលិតផលរបស់ខ្លួន ជាពិសេសពីផលិតផលសេវាប្រាក់បញ្ញើ។ ដូចគ្នានេះដែរ មិនត្រឹមតែមានសេវាប្រាក់បញ្ញើប៉ុណ្ណោះទេ ធនាគារនៅមាន សេវាឥណទាន សេវាផ្ទេរប្រាក់ និងសេវាផ្សេងៗទៀត។

សារណាបញ្ចប់កម្មសិក្សាលើប្រធានបទស្តីពី “ការគ្រប់គ្រងប្រាក់បញ្ញើ” នៅធនាគារ វឌ្ឍនៈអាស៊ីចំកាត់ដែលបានផ្តោតសំខាន់ទៅលើលក្ខខណ្ឌទូទៅនៅក្នុងប្រតិបត្តិ ផលិតផល និងសេវាកម្មប្រាក់បញ្ញើ ការដាក់ប្រាក់ ការដកប្រាក់ ការបើកនិងបិទគណនី យុទ្ធសាស្ត្រនៅក្នុងការថែរក្សានិងទាក់ទាញអតិថិជន និងស្វែងយល់ពីហានិភ័យប្រាក់បញ្ញើរបស់ធនាគារ។

ទោះបីជា នាងខ្ញុំបានខិតខំប្រឹងប្រែងព្យាយាមកែលម្អ និងត្រួតពិនិត្យជាច្រើនលើកច្រើនសារ នាងខ្ញុំជឿជាក់ថាសារណាការសិក្សានេះ នៅមានចំណុចនិងចន្លោះខ្វះខាតនូវចំណុចមួយចំនួនទាំងផ្នែក អត្ថន័យ ខ្លឹមសារ និងអក្ខរាវិរុទ្ធជាមិនខាន។ ហេតុនេះហើយ នាងខ្ញុំសូមអភ័យទោសពីសំណាក់ លោក-លោកស្រី សាស្ត្រាចារ្យជាទីគោរព មិត្តអ្នកអានជាទីស្រឡាញ់ និងនិស្សិតទាំងឡាយជាទីរាប់អាន ហើយនាងខ្ញុំនឹងរង់ចាំទទួលការរិះគន់កែលម្អ ដោយក្តីសោមនស្សរីករាយ ដើម្បីអោយកាន់តែមានភាពប្រសើរឡើង។

មាតិកា

ទំព័រ

បញ្ជីតារាង.....	vi
បញ្ជីរូបភាព	vii
បញ្ជីឧបសម្ព័ន្ធ.....	viii

សេចក្តីផ្តើម

១. លំនាំបញ្ហានៃការស្រាវជ្រាវ.....	1
២. ចំណោទបញ្ហានៃការស្រាវជ្រាវ	2
៣. គោលបំណងនៃការស្រាវជ្រាវ	2
៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ.....	2
៥. សារៈសំខាន់នៃការស្រាវជ្រាវ.....	3
៦. វិធីសាស្ត្រនៃការស្រាវជ្រាវ	3
៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	3

ជំពូកទី១

រំលឹកទ្រឹស្តី

១.១ លក្ខណៈទូទៅរបស់ធនាគារពាណិជ្ជ.....	6
១.១.១. ប្រវត្តិនៃការកើតធនាគារ	6
១.១.២. តួនាទីរបស់ធនាគារពាណិជ្ជ.....	7
១.១.២.១. តួនាទីជាអន្តរការីហិរញ្ញវត្ថុ.....	7
១.១.២.២. តួនាទីក្នុងការទូទាត់.....	8
១.១.២.៣. តួនាទីជាអ្នកធានា	8
១.១.២.៤. តួនាទីជាអ្នកគ្រប់គ្រងហានិភ័យ.....	8
១.១.២.៥. តួនាទីជាធនាគារវិនិយោគ.....	8
១.១.២.៦. តួនាទីជាអ្នកប្រឹក្សាយោបល់លើការសន្សំ និងវិនិយោគ	8
១.១.២.៧. តួនាទីជាអ្នករក្សាវត្ថុមានតម្លៃ	9
១.១.២.៨. តួនាទីជាភ្នាក់ងារ	9
១.១.២.៩. តួនាទីជាអ្នកអនុវត្តគោលនយោបាយ.....	9

១.២. សារៈសំខាន់នៃធនាគារពាណិជ្ជ	9
១.២.១. ចំពោះបុគ្គល	9
១.២.២. ចំពោះក្រុមហ៊ុន	9
១.២.៣. ចំពោះសេដ្ឋកិច្ច	10
១.៣ លក្ខណៈទូទៅនៃសេវាប្រាក់បញ្ញើ	10
១.៣.១. និយមន័យ	10
១.៣.២. ប្រភេទនៃប្រាក់បញ្ញើ	10
១.៣.២.១. គណនីបញ្ញើសន្សំ	10
១.៣.២.២. គណនីចរន្ត	11
១.៣.២.៣. គណនីបញ្ញើមានកាលកំណត់	11
១.៣.២.៤. គណនីTrustសម្រាប់ទិញ-លក់អចលនទ្រព្យ	11
១.៣.២.៥. គណនីមូលនិធិសិក្សាអប់រំ (Education Saving Account)	11
១.៣.២.៦. សេវាបញ្ញើឯកសារមានតម្លៃ	12
១.៣.២.៧. គណនីសន្សំបញ្ញើសន្សំជូនដំណឹង	12
១.៣.២.៨. គណនីបញ្ញើសាជីវកម្ម	12
១.៣.២.៩. គណនីបញ្ញើសន្សំតាមតម្រូវការ	12
១.៣.២.១០. គណនី EURO Account	12
១.៣.៣. សារៈសំខាន់នៃប្រាក់បញ្ញើ	13
១.៣.៣.១. ចំពោះអតិថិជន	13
១.៣.៣.២. ចំពោះធនាគារ	13
១.៣.៣.៣. ចំពោះសេដ្ឋកិច្ច	13
១.៤. ការគ្រប់គ្រងប្រាក់បញ្ញើ	13
១.៤.១. ការបើក និងបិទគណនី	13
១.៤.១.១. ការបើកគណនី	13
១.៤.១.២. ការបិទគណនី	14
១.៤.២. នីតិវិធីក្នុងការដាក់ និងដកប្រាក់បញ្ញើ	15
១.៤.២.១. នីតិវិធីក្នុងការដាក់ប្រាក់បញ្ញើ	15

១.៤.២.២. នីតិវិធីក្នុងការដកប្រាក់បញ្ញើ	15
១.៤.៣. ការធានារ៉ាប់រងលើប្រាក់បញ្ញើ	16
១.៥. ការកំណត់អត្រាការប្រាក់.....	16
១.៥.១. ការប្រាក់ទោល ឬ សាមញ្ញ (Simple Interest)	17
១.៥.២. ការប្រាក់សមាស (Compound Interest)	17

ជំពូកទី២

ស្ថានភាពទូទៅរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់

២.១ ប្រវត្តិនៃការកើតធនាគារ វឌ្ឍនៈអាស៊ីចំកាត់.....	18
២.២ សាខា និងផ្នែកសញ្ញារបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់	18
២.២.១ សាខារបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់.....	18
២.២.២ ស្ថាប័នសញ្ញារបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់	19
២.៣ ទស្សនៈវិស័យ បេសកកម្ម និងចក្ខុវិស័យរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់.....	20
២.៣.១ ទស្សនៈវិស័យ	20
២.៣.២ បេសកកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់.....	21
២.៣.៣ ចក្ខុវិស័យរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់.....	21
២.៤ ផលិតផល និងសេវាកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់	21
២.៥ រចនាសម្ព័ន្ធនៃការគ្រប់គ្រង.....	23

ជំពូកទី៣

ការគ្រប់គ្រងប្រាក់បញ្ញើ សន្សំរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់

៣.១. គោលបំណងនៃការទទួលប្រាក់បញ្ញើ	24
៣.២. សារៈសំខាន់នៃប្រាក់បញ្ញើ.....	24
៣.៣. ប្រភេទគណនីប្រាក់បញ្ញើរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់	25
៣.៣.១ ប្រភេទគណនីប្រាក់បញ្ញើ និងសន្សំសម្រាប់បុគ្គល	25
៣.៣.១.១ គណនីរហ័ស	25
៣.៣.១.៣ គណនីកាលកំណត់តាមទូរស័ព្ទ.....	29
៣.៣.១.៤. គណនីបត់បែនប្រាក់រៀល.....	31

៣.៣.១.៥ គណនីបត់បែនប្រាក់រៀលតាមទូរស័ព្ទ.....	33
៣.៣.១.៦. គណនីសន្សំ.....	34
៣.៣.១.៧. គណនីសន្សំតាមទូរស័ព្ទ	38
៣.៣.១.៨ គណនីចរន្ត	38
៣.៣.១.១០ គណនីលេខពិសេស.....	41
៣.៣.២ ប្រភេទគណនីប្រាក់បញ្ញើ និងសន្សំសម្រាប់អាជីវកម្ម.....	42
៣.៣.២.១ គណនីកាលកំណត់	42
៣.៣.២.២ គណនីសន្សំ.....	44
៣.៣.២.៣ គណនីចរន្ត.....	46
៣.៣.២.៤ គណនីចរន្ត PLUS	48
៣.៤. នីតិវិធីនៃការបើក និងបិទគណនី	49
៣.៤.១. នីតិវិធីនៃការបើកគណនី.....	49
៣.៤.១.១. ចំពោះនីតិបុគ្គល ឬក្រុមហ៊ុន	49
៣.៤.១.២. ចំពោះឯកត្តជន.....	50
៣.៤.២. នីតិវិធីក្នុងការបិទគណនី	50
៣.៥.ប្រភេទហានិភ័យ និងវិធីទប់ស្កាត់នៃប្រាក់បញ្ញើ.....	51
៣.៥.១. ហានិភ័យរូបិយប័ណ្ណក្នុងក្លាយ	51
៣.៥.២. អសមតុល្យរវាងប្រាក់បញ្ញើនិងឥណទាន.....	51
៣.៥.៣. ការដកសាច់ប្រាក់មុនកាលកំណត់.....	52
៣.៦. យុទ្ធសាស្ត្រនៅក្នុងការប្រមូលប្រាក់បញ្ញើនិងថែរក្សាអតិថិជន.....	52
៣.៧. លទ្ធផលនៃការស្រាវជ្រាវ	53
៣.៧.១ បម្រែបម្រួលសមតុល្យប្រាក់បញ្ញើ	53
៣.៧.២ តារាងបម្រែបម្រួលអតិថិជនដាក់ប្រាក់បញ្ញើ	54
៣.៧.៣ បម្រែបម្រួលសមតុល្យប្រាក់បញ្ញើ និងឥណទាន(២០១៧-២០២០).....	55
៣.៨. ចំណុចខ្លាំង និងចំណុចខ្សោយ.....	56
៣.៨.១. ចំណុចខ្លាំង	56
៣.៨.២. ចំណុចខ្សោយ	57

១. សេចក្តីសន្និដ្ឋាន.....	58
២. អនុសាសន៍	59

ឯកសារយោង

ឧបសម្ព័ន្ធ

បញ្ជីតារាង

តារាងទី ៣.១ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់	២៨
តារាងទី ៣.២ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់តាមទូរស័ព្ទ.....	៣០
តារាងទី ៣.៣ តារាងអត្រាការប្រាក់សម្រាប់គណនីសន្សំ.....	៣៦
តារាងទី ៣.៤ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់អាជីវកម្ម(USD)	៤២
តារាងទី ៣.៥ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់អាជីវកម្ម(KHR)	៤២
តារាងទី ៣.៦ អត្រាការប្រាក់សម្រាប់គណនីសន្សំសម្រាប់អាជីវកម្ម.....	៤៥
តារាងទី ៣.៧ អត្រាការប្រាក់សម្រាប់គណនីចរន្តPLUSសម្រាប់អាជីវកម្ម.....	៤៨
តារាងទី ៣.៨ តារាងបម្រែបម្រួលសមតុល្យប្រាក់បញ្ញើ.....	៥៣
តារាងទី ៣.៩ តារាងបម្រែបម្រួលអតិថិជនដាក់ប្រាក់បញ្ញើ	៥៤
តារាងទី ៣.១០ តារាងសមតុល្យប្រាក់បញ្ញើធៀបនឹងឥណទាន	៥៥

បញ្ជីរូបតារា

រូបភាពទី ២.១ ស្លាកសញ្ញារបស់ធនាគារ ABA.....	១៩
រូបភាពទី ២.២ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ ABA.....	២៣
រូបភាពទី៣.១ ទម្រង់ជ្រើសរើសលេខគណនីពិសេសដោយខ្លួនឯង	៤១

បញ្ជីឧបសម្ព័ន្ធ

- ឧបសម្ព័ន្ធទី ១៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់ជាប្រាក់ដុល្លារ
- ឧបសម្ព័ន្ធទី ២៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់តាមទូរស័ព្ទ
- ឧបសម្ព័ន្ធទី ៣៖ អត្រាការប្រាក់សម្រាប់គណនីសន្សំជាដុល្លារ
- ឧបសម្ព័ន្ធទី ៤៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់សម្រាប់អាជីវកម្មជាប្រាក់ដុល្លារ
- ឧបសម្ព័ន្ធទី ៥៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់សម្រាប់អាជីវកម្មជាប្រាក់រៀល
- ឧបសម្ព័ន្ធទី ៦៖ អត្រាការប្រាក់សម្រាប់គណនីសន្សំអាជីវកម្ម
- ឧបសម្ព័ន្ធទី ៧៖ អត្រាការប្រាក់សម្រាប់គណនី
- ឧបសម្ព័ន្ធទី ៨៖ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ABA
- ឧបសម្ព័ន្ធទី ៩៖ ប័ណ្ណដក និងដាក់ប្រាក់
- ឧបសម្ព័ន្ធទី ១០ ៖ ទម្រង់ស្នើសុំបើកគណនីក្រុមហ៊ុន
- ឧបសម្ព័ន្ធទី ១១ ៖ ទម្រង់ស្នើសុំបិទគណនី
- ឧបសម្ព័ន្ធទី ១២៖ ទម្រង់ស្នើសុំបើកគណនីបុគ្គល ឬគណនីបុគ្គលពិសេស

សេចក្តីផ្តើម

សេចក្តីផ្តើម

១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ក្នុងបរិបទនៃការអភិវឌ្ឍប្រទេស ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាច្រើនឆ្នាំកន្លងមកប្រទេសកម្ពុជា តែងតែពឹងផ្អែកលើវិស័យកសិកម្មជាស្នូលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ប៉ុន្តែសព្វថ្ងៃ ប្រទេសកម្ពុជាបានប្រែ ខ្លួនបន្តិចម្តងៗលែងពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្មទៀតហើយ។ ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានជំរុញវិស័យឧស្សាហកម្មនៅក្នុង តំបន់ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងលុបបំបាត់ភាពក្រីក្រ។ បើតាមការសង្កេត ឃើងឃើញថាវិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជាមានការរីកចម្រើនឡើងវិញ ជាបន្តបន្ទាប់គួរអោយកត់សម្គាល់ នេះជាហេតុបណ្តាលអោយអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសចាប់ផ្តើមផ្តោតការចាប់អារម្មណ៍លើការវិនិយោ គនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបង្កើនភាពជឿទុកចិត្តកាន់តែខ្ពស់ ពីសំណាក់ក្រុមអ្នកវិនិយោគទាំងនេះ លុះត្រាតែប្រព័ន្ធធនាគាររបស់ប្រទេសមានការរីកចម្រើនផងដែរ ពីព្រោះវិនិយោគិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយធនាគារ ដោយហេតុថាធនាគារជាអ្នកទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន ផ្ទេរប្រាក់ ប្តូរប្រាក់ និងផ្តល់សេវា កម្មផ្សេងៗទៀតជាច្រើនក្នុងការជួយសម្របសម្រួលដល់ដំណើរការអាជីវកម្ម។

បច្ចុប្បន្នវិស័យធនាគារ នៅប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងល្អប្រសើរ ដែររួមមានធនាគារ- ពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយការរីកដុះដាលនេះគឺបណ្តាលមកពីការជួយ ជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសប្រជាពលរដ្ឋសព្វថ្ងៃមានការយល់ដឹងច្រើន និងជឿជាក់ដោយយក ប្រាក់ទៅផ្ញើនៅក្នុងធនាគារ។ ហេតុនេះហើយ ទើបសេវាកម្មរបស់ធនាគារមានការកើនឡើងជាលំដាប់ ដែល មានការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ និងដាក់ប្រាក់បញ្ញើតាមរយៈធនាគារ ដោយសារតែវាមានអត្ថប្រយោជន៍និង សុវត្ថិភាព។

ជាក់ស្តែង ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA) ជាធនាគារក្នុងស្រុកដ៏ធំមួយដែលបានធ្វើអាជីវកម្មជា ច្រើនឆ្នាំកន្លងមកហើយ ដែលបានពង្រីកបណ្តាញសាខាយ៉ាងច្រើនទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការរបស់អតិថិជន ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យើងសង្កេតឃើញថាធនាគារវឌ្ឍនៈ អាស៊ីចំកាត់ មានសេវាកម្ម និងផលិតផលជាច្រើនសម្រាប់បំពេញតម្រូវការជូនដល់អតិថិជនរបស់ខ្លួនជា ពិសេសគឺសេវាកម្មប្រាក់បញ្ញើជាច្រើនប្រភេទ ដែលវាដើរតួយ៉ាងសំខាន់ ព្រោះវាជាប្រភពមូលធនដែលធនាគារ យកទៅបង្វិលបន្តជាការផ្តល់កម្ចីទៅអោយវិនិយោគិន ឬអាជីវករ ដែលត្រូវការដើមទុន ដើម្បីបង្កើតឬពង្រីកអាជីវ កម្មរបស់ខ្លួន។ ដោយមើលឃើញពីអត្ថប្រយោជន៍របស់ប្រាក់បញ្ញើ និងភាពល្បីល្បាញរបស់ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់។ជាពិសេសយុទ្ធក្នុងការទាក់ទាញអតិថិជនរបស់ធនាគារ។ ទោះបីជានៅក្នុងកំឡុងពេលប្រទេស

ជួបនឹងវិបត្តិដែលបង្កឡើងដោយជម្ងឺកូវីត ១៩ ក៏ធនាគារនៅតែអាចរកអតិថិជនបាន។ ដោយហេតុថាធនាគារ មានភាពទាក់ទាញយ៉ាងខ្លាំង ទើបធ្វើអោយនាងខ្ញុំលើកយកប្រធានបទ “ការគ្រប់គ្រងប្រាក់បញ្ញើធនាគារវឌ្ឍនៈ អាស៊ីចំកាត់(ABA)” មកធ្វើការស្រាវជ្រាវ។

២. បំណងបញ្ហានៃការស្រាវជ្រាវ

ដោយសារប្រាក់បញ្ញើ មានសារៈសំខាន់ណាស់ ចំពោះអតិថិជន ក៏ដូចជាធនាគារ និងសេដ្ឋកិច្ចជាតិ ដូច្នេះ វាទាមទារអោយធនាគារមាននីតិវិធីក្នុងការគ្រប់គ្រងអោយបានច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យ ផ្សេងៗដែលអាចកើតមានឡើង។ ហេតុដូច្នេះហើយ នៅក្នុងការសិក្សានេះនាងខ្ញុំនឹងធ្វើការសិក្សាស្រាវជ្រាវលើ សំណួរមួយចំនួនដូចខាងក្រោម៖

- តើធនាគារមានសេវាកម្មប្រាក់បញ្ញើប៉ុន្មានប្រភេទ? អ្វីខ្លះ?
- តើធនាគារមាននីតិវិធីក្នុងការបិទ បើកគណនីបែបណា? និងវិធីដក ដាក់ប្រាក់បែបណា?
- តើធនាគារមានយុទ្ធសាស្ត្រក្នុងការប្រមូលប្រាក់បញ្ញើ និងថែរក្សាអតិថិជនយ៉ាងដូចម្តេច?
- តើធនាគារមានវិធីទប់ស្កាត់ហានិភ័យប្រាក់បញ្ញើយ៉ាងដូចម្តេច?
- តើប្រសិទ្ធភាពនៃការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ ABA ល្អដែររឺទេ?

៣. គោលបំណងនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះមានគោលបំណង គឺស្វែងយល់អោយកាន់តែស៊ីជម្រៅអំពីការគ្រប់គ្រងប្រាក់ បញ្ញើរបស់ធនាគារ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដោយការស្រាវជ្រាវនេះផ្តោតសំខាន់ទៅលើ៖

- ស្វែងយល់ពីស្ថានភាពទូទៅរបស់ធនាគារ ABAទីស្នាក់ការកណ្តាល។
- ស្វែងយល់ពីប្រភេទនៃប្រាក់បញ្ញើរបស់ធនាគារ ABA។
- ស្វែងយល់ពីនីតិវិធីក្នុងការបើក និងបិទគណនី។
- ស្វែងយល់ពីនីតិវិធីនៃការដាក់ និងដកសាច់ប្រាក់។
- ស្វែងយល់ពីហានិភ័យនៃប្រាក់បញ្ញើសន្សំរបស់ធនាគារ។
- ស្វែងយល់ពីយុទ្ធសាស្ត្រក្នុងការថែរក្សាអតិថិជន។
- ការវិភាគពីចំណុចខ្លាំង និងខ្សោយក្នុងការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ។

៤. ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ

ចំពោះការសិក្សាស្រាវជ្រាវនេះ គឺផ្តោតទៅលើការគ្រប់គ្រងប្រាក់បញ្ញើដូចជា នីតិវិធីក្នុងការបើក និងបិទ គណនី លក្ខខណ្ឌនៃការដាក់ និងដកសាច់ប្រាក់នៅក្នុងគណនី យុទ្ធសាស្ត្រនៃការទាក់ទាញប្រាក់បញ្ញើ និង

ថែរក្សាអតិថិជន ហានិភ័យប្រាក់បញ្ញើ បម្រែបម្រួលសមតុល្យប្រាក់បញ្ញើ បម្រែបម្រួលចំនួនអតិថិជនដាក់ប្រាក់បញ្ញើ និង បម្រែបម្រួលសមតុល្យឥណទានធៀបនឹងប្រាក់បញ្ញើ ចាប់ពីឆ្នាំ២០១៧ដល់២០២០។

៥. សារៈសំខាន់នៃការស្រាវជ្រាវ

យើងខ្ញុំសង្ឃឹមថា ឯកសារស្រាវជ្រាវនេះនឹងផ្តល់សារៈប្រយោជន៍មួយចំនួនដូចជា៖

- បង្កើនចំណេះដឹងបន្ថែមទៅលើទ្រឹស្តីដែលបានសិក្សា ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង។
- ផ្តល់ឯកសារសម្រាប់អ្នកដែលចង់ស្រាវជ្រាវពីសេវាកម្មប្រាក់បញ្ញើ។
- ជាជំនួយដល់ធនាគារក្នុងការកែលម្អអំពីចំណុចខ្វះខាត និងពង្រឹងចំណុចខ្លាំងលើការគ្រប់គ្រងប្រាក់បញ្ញើរបស់ខ្លួនអោយកាន់តែល្អប្រសើរ។
- ឯកសារស្រាវជ្រាវនេះផ្តល់នូវអត្ថប្រយោជន៍មួយផ្នែកសម្រាប់ ជាព័ត៌មានទៅដល់អ្នកពាក់ព័ន្ធមួយចំនួនទៀតដូចជា វិនិយោគិន ក្រុមហ៊ុន ពាណិជ្ជករ ឬអ្នកជំនួញធំៗ និងបុគ្គលនៅក្នុងការសម្រេចចិត្តជ្រើសរើសការដាក់ប្រាក់បញ្ញើនៅធនាគារ ABA ។

៦. វិធីសាស្ត្រនៃការស្រាវជ្រាវ

វិធីសាស្ត្រក្នុងការសរសេរទៅលើការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ ABA គឺធ្វើតាមវិធីសាស្ត្របែបពណ៌នា ដោយរៀបរាប់ពីនីតិវិធីនៃការបើក បិទគណនីប្រាក់បញ្ញើ ការដក ដាក់សាច់ប្រាក់ វិធីសាស្ត្រក្នុងការទាក់ទាញ និងថែរក្សាអតិថិជន និងហានិភ័យពាក់ព័ន្ធនឹងប្រាក់បញ្ញើ។ ម្យ៉ាងទៀត ការវិភាគពីបម្រែបម្រួលសមតុល្យប្រាក់បញ្ញើនិងឥណទានចាប់ពីឆ្នាំ២០១៧ដល់២០២០ ក៏បានធ្វើឡើងដើម្បីចូលរួមវាស់ពីប្រសិទ្ធភាពនៃការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ។

ចំពោះទិន្នន័យដែលយកមកប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវនេះ គឺជាទិន្នន័យបន្ទាប់បន្សំដែលមានប្រភពចេញពី៖

- របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ABA។
- ការផ្សព្វផ្សាយរបស់ធនាគារ ABA តាមប្រព័ន្ធអ៊ីនធឺណិត។
- ឯកសារស្រាវជ្រាវដែលទាក់ទងនឹងការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ ABA។

៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

នៅក្នុងសារណាស្រាវជ្រាវនេះ មានរចនាសម្ព័ន្ធ ដូចខាងក្រោម៖

- **សេចក្តីផ្តើម៖**

ក្នុងផ្នែកនេះ នឹងបង្ហាញអំពីលំនាំនៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវនៃទំហំនិងដែនកំណត់នៃការស្រាវជ្រាវ សារៈសំខាន់នៃការស្រាវជ្រាវ និងវិធីសាស្ត្រក្នុងការស្រាវជ្រាវនេះ។

- **ជំពូកទី១៖ រំលឹកទ្រឹស្តី**

ក្នុងជំពូកនេះ នឹងធ្វើការបង្ហាញអំពីការលើកឡើងនូវទ្រឹស្តីផ្សេងៗ ដែលទាក់ទងទៅនឹងប្រធានបទ ដូចជា៖ ប្រវត្តិនៃការកើតធនាគារ តួនាទីរបស់ធនាគារពាណិជ្ជ សារៈសំខាន់នៃធនាគារពាណិជ្ជ លក្ខណៈទូទៅនៃសេវាប្រាក់បញ្ញើ និងការគណនាការប្រាក់។

- **ជំពូកទី២៖ ស្ថានភាពទូទៅរបស់ធនាគារ ABA**

ក្នុងជំពូកនេះនឹងធ្វើការបង្ហាញអំពីប្រវត្តិរបស់ធនាគារ ABA និងមិត្តសញ្ញារបស់ធនាគារ ស្ថានភាពទូទៅរបស់ធនាគារABA សេវាកម្ម និងផលិតផលរបស់ធនាគារABA។


- **ជំពូកទី៣៖ ការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ ABA**

ក្នុងជំពូកនេះបង្ហាញនូវប្រភេទគណនីប្រាក់បញ្ញើរបស់ធនាគារ លក្ខខណ្ឌក្នុងការបើកបិទគណនី បម្រែបម្រួលចំនួនអតិថិជនដាក់ប្រាក់បញ្ញើ ហានិភ័យនៃប្រាក់បញ្ញើ និងបម្រែបម្រួលសមតុល្យឥណទាន។ ធៀបនឹងប្រាក់បញ្ញើ។

- **សេចក្តីសន្និដ្ឋាន និងអនុសាសន៍**

ផ្នែកចុងបញ្ចប់នេះដែរ យើងខ្ញុំនឹងធ្វើការវិភាគបូកសរុបឡើងវិញនូវ ចំណុចសំខាន់ៗដែលបានធ្វើការសិក្សាស្រាវជ្រាវ និងផ្តល់នូវអនុសាសន៍ចំពោះធនាគារដល់ចំណុចគួរពិនិត្យ និងពិចារណាកែលម្អចំពោះចំណុចដែលខ្វះខាត។

របៀបសម្ព័ន្ធនៃការស្រាវជ្រាវ



ជំពូកទី១

រំលឹកប្រឹក្សា

ជំពូកទី១

លើកទ្រឹស្តី

នៅក្នុងជំពូកទី១នេះ យើងធ្វើការរំលឹកទៅលើទ្រឹស្តីដែលទាក់ទងធនាគារពាណិជ្ជ និងប្រាក់បញ្ញើដែលមានដូចខាងក្រោម៖

- ការសិក្សាទៅលើលក្ខណៈទូទៅរបស់ធនាគារពាណិជ្ជ និងប្រវត្តិនៃការកើតរបស់ធនាគារ
- ស្វែងយល់ពីតួនាទី និងសារសំខាន់របស់ធនាគារពាណិជ្ជ
- ការសិក្សាទៅលើ ប្រភេទនៃ សេវាប្រាក់បញ្ញើ ការគ្រប់គ្រងប្រាក់បញ្ញើ ហានិភ័យប្រាក់បញ្ញើ និងការគណនាការប្រាក់ទោល និងការប្រាក់សមាស។

១.១ លក្ខណៈទូទៅរបស់ធនាគារពាណិជ្ជ

ធនាគារពាណិជ្ជជាស្ថាប័នហិរញ្ញវត្ថុដែលបើកបំរើសេវា ធំទូលាយជាងស្ថាប័នហិរញ្ញវត្ថុដទៃទៀត។ វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិបត្តិការជាអន្តរការីរវាងអ្នកត្រូវការមូលធន ឬអ្នកខ្ចីប្រាក់ និងអ្នកដែលមានមូលធនលើសធ្វើប្រាក់នៅក្នុងធនាគារ។ ធនាគារបានបំពេញតួនាទីខ្លួនជាស្ថាប័នហិរញ្ញវត្ថុនៅពេលដែលធនាគារផ្ទេរប្រាក់ដែលបានមកពីការផ្ទេររបស់អតិថិជន ឬអង្គភាពពាណិជ្ជ ទៅអោយអ្នកដទៃដែលមានតម្រូវការមូលធន ឬតម្រូវការវិនិយោគផ្សេងៗ។

ធនាគារពាណិជ្ជ ជាស្ថាប័នស្វែងរកប្រាក់ចំណេញដែលផ្តល់សេវាកម្មបីធំៗដូចជា សេវាប្រាក់បញ្ញើ សេវាឥណទាន និងសេវាទូទាត់។ ក្រៅពីសេវាទាំងបីធំៗនេះ ធនាគារពាណិជ្ជ ក៏មានផ្តល់សេវាកម្មផ្សេងៗទៀតដូចជា សេវាផ្ទេរប្រាក់ សេវាធានា ។ល។

១.១.១. ប្រវត្តិនៃការកើតធនាគារ

ធនាគារចាប់ផ្តើមកើតឡើងតាមរយៈមុខងារប្តូរប្រាក់របស់ជាងមាស។ ចំពោះការចរាចរលុយក្នុងប្រទេសនីមួយៗ និងក្នុងតំបន់នីមួយៗជាពិសេសចំពោះពាណិជ្ជកម្មអន្តរជាតិទាមទារឱ្យមានការប្តូរប្រាក់នៅតាមច្រកព្រំដែន ដើម្បីងាយស្រួលក្នុងការទិញលក់ទំនិញ។ ដូចនេះត្រូវបង្កើតនូវហាងប្តូរប្រាក់ដើម្បីធ្វើការដោះដូរនូវខេត្តសៀមរាប រឺបីយប័ណ្ណរបស់ប្រទេសមួយជាមួយនឹងរឺបីយប័ណ្ណរបស់ប្រទេសមួយទៀត។ ចំពោះអ្នកកសិប្បប្រាក់ភាគច្រើនជាអ្នកមាននិងអ្នកផ្តល់កម្ចីដោយយកការប្រាក់ខ្ពស់ ឬរក្សាលុយទុកឱ្យអ្នកធ្វើអាជីវកម្មផ្សេងៗ។ ដូចនេះអ្នកកសិប្បប្រាក់បានបង្កើតមុខងារមួយទៀតគឺការរក្សាលុយទុកឱ្យ។ ដូចនេះពួកគេកាន់តែមានចំណូលកាន់ឡើងថែមទៀតនិងម្យ៉ាងទៀតការរក្សាទុកលុយនេះកាន់តែច្រើនឡើងៗធ្វើឱ្យមានការទូទាត់ថ្លៃទំនិញជំនួសឬការទូទាត់ដោយមិនប្រើសាច់ប្រាក់។ តាមរយៈការទូទាត់មិនប្រើសាច់ប្រាក់នេះធ្វើឱ្យពាណិជ្ជករផ្ញើប្រាក់កាន់តែច្រើនថែមទៀត។ ដោយសារ

ការប្រើលោហៈធាតុធ្វើជាប៊ីយេវត្ថុ(ដូចជា មាស ឬប្រាក់)ដូចនេះម្ចាស់ហាងមាស មានតួនាទីជាអ្នកប្តូរប្រាក់និង ទូទាត់ជំនួសរក្សាលុយទុកឱ្យនិងផលិតប៊ីយេវត្ថុ។ធនាគារប្រភេទនេះ ត្រូវបានគេហៅថា ធនាគាររបស់ជាងមាស។

ដំបូងបណ្តាធនាគារទាំងនេះ បានប្រើប្រាស់មូលធនរបស់ខ្លួន ប៉ុន្តែកត្តានេះ មិនបីតថេរបានយូរនោះទេ។ តាមរយៈប្រតិបត្តិការជាក់ស្តែងម្ចាស់ធនាគារយល់ឃើញថាជានិច្ចជាកាល មានអ្នកផ្ញើប្រាក់ និងអ្នកសុំខ្ចីប្រាក់ ម៉្យាងទៀតដោយសារអ្នកផ្ញើប្រាក់ទាំងនោះមិនដកយកប្រាក់ព្រមគ្នាបានធ្វើឱ្យបរិមាណលុយសល់ច្រើនក្នុង ធនាគារ។ម្ចាស់ធនាគារក៏ប្រើប្រាស់នូវលុយទាំងនោះដើម្បីផ្តល់កម្ចីបន្ថែមដែលធ្វើឱ្យប្រតិបត្តិការផ្តល់កម្ចីបាន បង្កើតប្រាក់ចំណេញកាន់តែច្រើនដល់ធនាគារនិងជំរុញឱ្យធនាគារត្រូវស្វែងរកដំណោះស្រាយធ្វើយ៉ាងណាឱ្យមាន ប្រាក់បញ្ញើកើនឡើងដើម្បីផ្តល់កម្ចី។ដូចនេះធនាគារក៏បានផ្តល់ជាការប្រាក់ទៅលើប្រាក់បញ្ញើ។លើសពីនេះទៅទៀត ធនាគារក៏បានបន្ទាបអត្រាការប្រាក់លើប្រាក់កម្ចីដើម្បីឱ្យសមស្របទៅនឹងការកើនឡើងនៃប្រាក់បញ្ញើ។

ធនាគារបានផ្តល់កម្ចីដែលមានហានិភ័យខ្ពស់ជាហេតុធ្វើឱ្យធនាគារជាច្រើនក្ស័យធន។ការក្ស័យធនរបស់ ធនាគារទាំងនេះបានធ្វើឱ្យការទូទាត់ជំនួសជួបវិបត្តិនិងជះឥទ្ធិពលមិនល្អដល់អាជីវករ។ម្យ៉ាងទៀតអត្រាការប្រាក់ ខ្ពស់ធ្វើឱ្យពួកគេមិនអាចទទួលយកបាន។ដូចនេះពួកគេក៏បង្កើតធនាគារដោយខ្លួនឯងហៅថាធនាគារ ពាណិជ្ជ។ធនាគារនេះក៏អនុវត្តនូវមុខងារដូចធនាគារមុនដែរគឺទទួលប្រាក់បញ្ញើរក្សាទុកឱ្យទូទាត់ជំនួសនិងផ្តល់កម្ចី ជាដើម។

ការក្ស័យធនរបស់ធនាគារពាណិជ្ជជាច្រើនបានធ្វើឱ្យអ្នកផ្ញើប្រាក់ទទួលរងការខាតបង់យ៉ាងខ្លាំង និងជា មូលហេតុដែលបង្កើតឡើងនូវធនាគារទទួលប្រាក់បញ្ញើមានន័យថាធនាគារនេះមិនផ្តល់កម្ចីទេ គឺគ្រាន់តែរក្សាលុយ ទុកឱ្យនិងទូទាត់ជំនួសដោយយកថ្លៃសេវាប៉ុណ្ណោះ។ស្របជាមួយគ្នានេះដែរ នៅប្រទេសនិមួយៗបានបង្កើតឡើងនូវ ធនាគារជាច្រើនដូចជាធនាគារឯកទេសធនាគារអភិវឌ្ឍន៍ ធនាគារពាណិជ្ជ...¹។

១.១.២. តួនាទីរបស់ធនាគារពាណិជ្ជ

១.១.២.១. តួនាទីជាអន្តរការីហិរញ្ញវត្ថុ

ក្នុងនាមជាអន្តរការីហិរញ្ញវត្ថុ ធនាគារមានតួនាទីបង្វែរការសន្សំសាច់ប្រាក់ពីសាធារណជនអោយទៅជា ឥណទានសម្រាប់អោយអ្នកមានតម្រូវការហិរញ្ញវត្ថុមានដូចជា បុគ្គល សហគ្រាសពាណិជ្ជកម្ម និង សហគ្រាស ផ្សេងទៀត ដើម្បីធ្វើការពង្រីកអាជីវកម្ម ទិញអចលនទ្រព្យ និងវិនិយោគក្នុងការសាងសង់ សម្ភារៈបរិក្ខារ ឧបករណ៍ ប្រើប្រាស់ និងសន្និធិ ដោយភ្ជាប់ទំនាក់ទំនងរវាងភាគីពីរវិស្វប័នផ្សេងគ្នានៅក្នុងវិស័យ សេដ្ឋកិច្ចអ្នកដែលមានការ ចំណាយច្រើន និងវិនិយោគលើមូលធនផ្ទាល់ខ្លួន ដូចនេះពួកគេត្រូវការមូលធនបន្ថែម។ អ្នកដែលមានមូលធន

¹ សូន ចំរើន (២០០៩) រូបិយវត្ថុនិងធនាគារ ទំព័រទី៧

ច្រើនជាងការចំណាយ ឬចំណូលច្រើន ពួកគេត្រូវការសន្សំលុយទុក។ តាមរយៈបុគ្គល វិស្វាម័នទាំងពីរប្រភេទនេះ គឺធនាគារបានផ្ទេរលុយពីបុគ្គលទីពីរ ទៅបុគ្គលទីមួយ។ ដូចនេះ ចំណូលបានកើនឡើង គឺកម្លាំងបង្កើតនូវទំនាក់ទំនងហិរញ្ញវត្ថុរវាងក្រុមទាំងពីរនេះ។ ប្រសិនបើចលនាសាច់ប្រាក់បានចរាចរជាមួយនិងលក្ខខណ្ឌត្រូវត្រឡប់មកវិញ នូវបរិមាណធំជាងក្នុងអំឡុងពេលជាក់លាក់ណាមួយនោះ គឺជាទំនាក់ទំនងឥណទាន។

១.១.២.២. តួនាទីក្នុងការទូទាត់

ធនាគារ មានតួនាទីជួយសម្រួលដល់អតិថិជនក្នុងការទូទាត់ទំនិញ និងសេវាកម្មជំនួសអោយការទូទាត់ជាសាច់ប្រាក់ ដែលការទូទាត់អាចធ្វើឡើងតាមរយៈការប្រើប្រាស់មូលប្បទានបត្រ ការប្រើប្រាស់ Visa Credit Card និងការប្រើប្រាស់ Master Card។

១.១.២.៣. តួនាទីជាអ្នកធានា

ចំពោះតួនាទីនេះ ធនាគារមានតួនាទីធានាទៅលើលទ្ធភាពសងបំណុលរបស់អតិថិជន ដើម្បីធ្វើការទូទាត់ឬសងបំណុលរបស់អតិថិជន ក្នុងករណីដែលអតិថិជនទាំងនោះមិនអាចសងបំណុលទៅអោយម្ចាស់បំណុលរបស់ពួកគេក្នុងកាលៈទេសៈចៃដន្យ ដោយធនាគារគ្រាន់តែយកនូវសាច់ប្រាក់ដែលអតិថិជនបានដាក់នៅធនាគារ ទៅសងម្ចាស់បំណុលរបស់អតិថិជន ហើយការធានានេះត្រូវបានធ្វើឡើងតាមរយៈការចេញលិខិតឥណទានអោយអតិថិជន។

១.១.២.៤. តួនាទីជាអ្នកគ្រប់គ្រងហានិភ័យ

ធនាគារ មានតួនាទីជួយទៅដល់អតិថិជនក្នុងការរៀបចំនូវការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ ដោយធនាគារធ្វើការទាក់ទងនឹងការផ្តល់យោបល់ ទាក់ទងកិច្ចសន្យា ក្នុងគោលបំណងជៀសវាង និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើង ដូចជាការបាត់បង់នូវទ្រព្យសម្បត្តិ និងជីវិតមនុស្ស។

១.១.២.៥. តួនាទីជាធនាគារវិនិយោគ

ក្នុងនាមជាធនាគារវិនិយោគ ធនាគារពាណិជ្ជបានដើរតួនាទីជាជំនួយការដល់ក្រុមហ៊ុនសាជីវកម្ម ក៏ដូចជាវដ្តាភិបាលក្នុងការបង្កើតមូលធនថ្មី តាមរយៈមុខងារធានាទិញមូលបត្រ រៀបចំឯកសារអោយក្រុមហ៊ុនដើម្បីស្នើសុំបោះផ្សាយនូវមូលបត្រលក់ជាសាធារណៈលើកដំបូង និងជាព័ត៌មានសម្រាប់អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ក្នុងការជួញដូរមូលបត្រ។ ផ្តល់ការប្រឹក្សាយោបល់ដល់ក្រុមហ៊ុនដែលមានបំណងក្នុងការបោះពុម្ពផ្សាយមូលបត្រ ស្តីពីប្រភេទ ចំនួន ថ្លៃ និងពេលវេលាសមស្របក្នុងការបោះពុម្ពផ្សាយមូលបត្រ។

១.១.២.៦. តួនាទីជាអ្នកប្រឹក្សាយោបល់លើការសន្សំ និងវិនិយោគ

ធនាគារពាណិជ្ជ អាចជួយអតិថិជនអោយបានសម្រេចបាននូវគោលបំណងក្នុងជីវិតរបស់ពួកគេតាមរយៈការផ្តល់យោបល់ទាក់ទងនឹងការប្រើប្រាស់ និងការគ្រប់គ្រងសាច់ប្រាក់អោយមានប្រសិទ្ធភាពសម្រាប់ផែនការ

អាជីវកម្មរបស់ពួកគេ និងជួយអតិថិជនរៀបចំផែនការសន្សំរយៈពេលវែង និងគម្រោងសន្សំប្រាក់ សោធននិវត្តន៍ ដើម្បីសម្រេចបំណងប្រាថ្នារបស់អតិថិជនពេលចូលនិវត្តន៍ និងទប់ស្កាត់នូវហានិភ័យហិរញ្ញវត្ថុផ្សេងៗដែលអាចកើតឡើងចំពោះអតិថិជន ក្រោយពេលចូលនិវត្តន៍។

១.១.២.៧. តួនាទីជាអ្នករក្សាវត្ថុមានតម្លៃ

ធនាគារ មានតួនាទីទុកដាក់វត្ថុមានតម្លៃរបស់អតិថិជនដែលមានដូចជា មាសពេជ្រ គ្រឿងអលង្ការ ប្លង់ដី ប្លង់ផ្ទះ និងវត្ថុមានតម្លៃដទៃទៀត។ ក្នុងករណីដែលវត្ថុមានតម្លៃទាំងអស់នោះអាចធ្វើការចរាចរនៅលើទីផ្សារបាន នោះធនាគារនឹងអាចផ្តល់ជូននូវអត្រាការប្រាក់ដល់អតិថិជនផងដែរ ដោយធ្វើការវាយតម្លៃប្រកបដោយភាពសុក្រឹត នូវតម្លៃរបស់វត្ថុមានតម្លៃទាំងនោះ។

១.១.២.៨. តួនាទីជាភ្នាក់ងារ

ក្នុងនាមជាភ្នាក់ងារ ធនាគារដើរតួនាទីជាអ្នកតំណាងអោយអតិថិជនរបស់ខ្លួនក្នុងការគ្រប់គ្រង និង ថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេ និងទទួលទូទាត់ការលក់ចេញ ទិញចូលនូវប័ណ្ណភាគហ៊ុននានា។ ជាធម្មតាសកម្មភាពទាំងនេះត្រូវបានផ្តល់អោយដោយនាយកដ្ឋានសកម្មភាពរបស់ធនាគារ។

១.១.២.៩. តួនាទីជាអ្នកអនុវត្តគោលនយោបាយ

ក្រៅពីតួនាទីខាងលើធនាគារពាណិជ្ជ ក៏បានដើរតួនាទីមួយទៀតយ៉ាងសំខាន់ ក្នុងការធ្វើប្រតិបត្តិការស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងគោលបំណងគ្រប់គ្រងស្ថេរភាពថ្លៃ អតិផរណា និងកំណើនសេដ្ឋកិច្ចជាតិឈានទៅដល់គោលដៅដែលសង្គមចង់បាន។

១.២. សារៈសំខាន់នៃធនាគារពាណិជ្ជ

ធនាគារពាណិជ្ជ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖

១.២.១. ចំពោះបុគ្គល

- ធនាគារបានជួយសម្រួលដល់ការផ្ទេរសាច់ប្រាក់ពីកន្លែងមួយទៅកន្លែងមួយទៀត ឬពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត
- ថែមទាំងជួយថែរក្សាសាច់ប្រាក់របស់អតិថិជននៅកន្លែងមានសុវត្ថិភាព
- អាចផ្តល់ឥណទានដល់បុគ្គលដែលមានតម្រូវការហិរញ្ញវត្ថុ
- លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈសេវាបញ្ញើសន្សំ និងការផ្តល់ឥណទានរបស់ធនាគារ
- ទទួលបានការប្រាក់ទៅលើប្រាក់បញ្ញើ។

១.២.២. ចំពោះក្រុមហ៊ុន

- ជួយក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តិការទូទាត់ផ្សេងៗ

- ជួយសម្រួលដល់ការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈការផ្តល់នូវកម្ចីអាជីវកម្ម។

១.២.៣. ចំពោះសេដ្ឋកិច្ច

- ជួយជម្រុញអោយមានចរាចរសាច់ប្រាក់យ៉ាងឆាប់រហ័ស នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចតាមរយៈប្រតិបត្តិការរបស់ធនាគារ
- ផ្ទេរលុយពីអ្នកមានធនធាននៅទំនេរទៅអោយអ្នកខ្វះដើមទុន
- ធ្វើអោយវិនិយោគកើនឡើង
- បង្កើតឱកាសការងារ
- និកម្មភាពថយចុះ
- ជាចលករជម្រុញខ្សែសេដ្ឋកិច្ច ពីព្រោះធនាគារដើរតួជាអន្តរការីទូទាត់ និងអនុវត្តគោលនយោបាយរូបិយវត្ថុរបស់រដ្ឋាភិបាល។

១.៣ លក្ខណៈទូទៅនៃសេវាប្រាក់បញ្ញើ

១.៣.១. និយមន័យ

ប្រាក់បញ្ញើ^២ គឺជាសេវាមួយប្រភេទរបស់ធនាគារក្នុងការទទួលយកអចលនវត្ថុរបស់អតិថិជន មករក្សាទុកដោយផ្តល់ការប្រាក់នូវអត្រាដែលបានកំណត់មួយដល់អតិថិជន និងធនាគារសន្យាផ្តល់ជូនអោយអតិថិជនវិញនៅពេលដែលអ្នកផ្ញើស្នើសុំ។ នៅក្នុងវិស័យធនាគារ ចលនវត្ថុទាំងនោះមានដូចជា ប្រាក់ មូលបត្រ ឬទ្រព្យដែលមានតម្លៃផ្សេងៗ។ ប្រាក់បញ្ញើ អាចហៅម្យ៉ាងទៀតថាជាបំណុល ដែលធនាគារត្រូវតែសងទៅអតិថិជន។ ទឹកប្រាក់ដែលអតិថិជនយកទៅដាក់នៅធនាគារ ដើម្បីធានាសុវត្ថិភាពនិងអាចធ្វើអោយមានកំណើនសាច់ប្រាក់ តាមរយៈការផ្តល់ការប្រាក់ពីធនាគារដែលកំណត់ទៅតាមប្រភេទនៃប្រាក់បញ្ញើ។

១.៣.២. ប្រភេទនៃប្រាក់បញ្ញើ

១.៣.២.១. គណនីបញ្ញើសន្សំ

គណនីបញ្ញើសន្សំ^៣ គឺជាគណនីប្រាក់បញ្ញើរបស់សហគ្រាស ឬបុគ្គលដែលធ្វើប្រាក់នៅធនាគារ ដើម្បីអោយធនាគាររក្សាទុកអោយ និងទទួលបានការប្រាក់ពីធនាគារ ប៉ុន្តែទទួលបានការប្រាក់ទាប ហើយអតិថិជនដែលដាក់ប្រាក់បញ្ញើប្រភេទនេះ អាចធ្វើការដាក់ និងដកសាច់ប្រាក់នៅពេលណាក៏បាន។

^២ ដូន ហេង និងសាង សុមន្ទី (២០១៨) រូបិយវត្ថុ និងធនាគារ ទំព័រទី ៧១

^៣ <https://spean-kh.com/2018/02/23/type-of-deposit-in-cambodia/2/> (ចូលមើលថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១)

១.៣.២.២. គណនីចរន្ត

គណនីចរន្ត^៤ គឺជាគណនីប្រាក់បញ្ញើដែលអនុញ្ញាតអោយអ្នកធ្វើប្រាក់ សរសេរមូលប្បទានបត្រដើម្បីទូទាត់ ទំនិញ និងសេវាកម្ម។ សេវាទទួលបើកគណនីចរន្ត គឺជាសេវាមួយក្នុងចំណោមសេវាសំខាន់ៗទាំងឡាយនៃឧស្សាហកម្មធនាគារ ពីព្រោះវាបង្កើនប្រសិទ្ធភាពនៃដំណើរការទូទាត់ដែលធ្វើអោយប្រតិបត្តិការជំនួញ មានលក្ខណៈងាយស្រួល រហ័ស និងមានសុវត្ថិភាពច្រើន។ ប៉ុន្តែ ការប្រាក់បញ្ញើក្នុងគណនីចរន្ត មិនទទួលបានការប្រាក់ឡើយ។

១.៣.២.៣. គណនីបញ្ញើមានកាលកំណត់

គណនីបញ្ញើមានកាលកំណត់ គឺជាប្រភេទគណនីបញ្ញើដែលផ្តល់នូវអតិថិជនជាលក្ខណៈពិសេសក្នុង ការវិនិយោគសាច់ប្រាក់ដែលមានរយៈពេលជាក់លាក់មួយ ទើបអាចដកសាច់ប្រាក់នោះបានវិញ។ ចំពោះគណនីប្រភេទនេះ ធនាគារផ្តល់អត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា មុននឹងអតិថិជនអាចធ្វើការបើកគណនីនេះបាន អតិថិជនត្រូវមានគណនីសន្សំ ឬគណនីចរន្តនៅធនាគារជាមុនសិន។

១.៣.២.៤. គណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យ

គណនី Trust គឺជាគណនីមួយប្រភេទដែលធនាគារទទួលខុសត្រូវក្នុងការថែរក្សា គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ ឬទ្រព្យសម្បត្តិរបស់អតិថិជនតាមកិច្ចសន្យារវាងធនាគារ និងអតិថិជន។ អតិថិជនគោលដៅនៃគណនី Trust មានដូចជា៖ ក្រុមមេធាវី ឬក្រុមហ៊ុនទិញ-លក់អចលនទ្រព្យជាដើម។ ការប្រើប្រាស់គណនីប្រភេទនេះ ភាគីអ្នកលក់បញ្ញើសន្សំ ឬគណនីចរន្ត ហើយគណនីនេះត្រូវធ្វើប្រតិបត្តិការស្របតាមគោលការណ៍ស្តីពីការបើកប្រើប្រាស់ និងបិទគណនីអតិថិជន ព្រមទាំងលក្ខខណ្ឌទូទៅក្នុងប្រតិបត្តិការគណនី Trust សម្រាប់ទិញ-លក់អចលនទ្រព្យដោយផ្ទាល់ ឬយល់ព្រមអោយធនាគារកាត់ចេញ ឬផ្ទេរចេញពីគណនីរបស់គាត់ចូលគណនី Trust តាមកាលបរិច្ឆេទដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង។

១.៣.២.៥. គណនីមូលនិធិសិក្សាអប់រំ (Education Saving Account)

គណនីមូលនិធិសិក្សាអប់រំ^៥ គឺជាសេវាបញ្ញើសន្សំមួយប្រភេទដែលធនាគារពាណិជ្ជទទួលខុសត្រូវលើការថែរក្សាគ្រប់គ្រង និងចាត់ចែងទ្រព្យសាច់ប្រាក់ដែលអតិថិជនដាក់ប្រាក់សន្សំក្នុងគោលបំណងសម្រាប់ទូទាត់រាល់ចំណាយផ្សេងៗដែលពាក់ព័ន្ធនឹងការសិក្សាអប់រំដូចជា បង់ថ្លៃសាលារៀន និងថ្លៃទិញសម្ភារៈសិក្សាជា ដើម។ អតិថិជនអាចជ្រើសរើសដាក់ប្រាក់សន្សំក្នុងគណនីមូលនិធិសិក្សាអប់រំជាមួយនឹងធនាគារពាណិជ្ជ នៅពេលអតិថិជនមានផែនការសម្រាប់ចំណាយទៅលើការសិក្សាអប់រំច្បាស់លាស់ ដែលជាមធ្យោបាយដ៏ល្អធ្វើអោយអតិថិជនសម្រេចបានតាមគោលដៅពិតប្រាកដ។

^៤ ជា គីមឡេង (២០១៧) រូបិយវត្ថុ និងធនាគារ ទំព័រទី ៧៦

^៥ ដូន ហេង (២០១០) រូបិយវត្ថុ និងធនាគារ ទំព័រទី ៥១

១.៣.២.៦. សេវាបញ្ញើឯកសារមានតម្លៃ

សេវាបញ្ញើឯកសារមានតម្លៃ គឺជាប្រភេទបញ្ញើដែលធនាគារពាណិជ្ជទទួលថែរក្សា និងគ្រប់គ្រង ឯកសារមានតម្លៃផ្សេងៗជូនអតិថិជន។ សេវាបញ្ញើឯកសារមានតម្លៃ គឺធ្វើការទទួលបញ្ញើតែទៅលើឯកសារមានតម្លៃ និងឯកសារច្បាប់ដើមតែប៉ុណ្ណោះ ដែលឯកសារទាំងនោះរួមមានដូចជា លិខិតបណ្តាំមរតក គោលការណ៍របស់ស្ថាប័នបណ្តុះបណ្តាលកម្មសិទ្ធិកាន់កាប់អចលនវត្ថុ អនុស្សារណៈ និងលក្ខន្តិកៈ និង ឯកសារពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ជាដើម។

១.៣.២.៧. គណនីសន្សំបញ្ញើសន្សំជូនដំណឹង

គណនីនេះ គឺជាប្រភេទគណនីសន្សំមួយប្រភេទដែលធនាគារផ្តល់ការប្រាក់ខ្ពស់ជាងគណនីបញ្ញើសន្សំធម្មតា ហើយតម្រូវអោយអតិថិជនដកប្រាក់បានតែអតិថិជនត្រូវជូនដំណឹងជាមុន៖^៦

- ការដកសាច់ប្រាក់ដោយមិនបានជូនដំណឹងមុន ធនាគារនៅតែអនុញ្ញាតអោយអតិថិជន ដកប្រាក់តែអតិថិជនត្រូវបង់ថ្លៃសេវាតាមគោលការណ៍របស់ធនាគារ។
- រយៈពេលជូនដំណឹងអតិថិជនអាចជ្រើសរើស រយៈពេល ៧ថ្ងៃ ១៤ថ្ងៃ រឺ ២៨ថ្ងៃ សម្រាប់ជូនដំណឹង។

១.៣.២.៨. គណនីបញ្ញើសាជីវកម្ម

គណនីបញ្ញើសាជីវកម្ម គឺជាប្រភេទគណនីបញ្ញើដែលធនាគារបានបង្កើតឡើងសម្រាប់ផ្តល់ជូន អតិថិជនជាក្រុមហ៊ុនដែលមានសក្តានុពលខ្ពស់ ហើយមានតម្រូវការធ្វើសាច់ប្រាក់ ក្នុងរយៈពេលកំណត់។ ជាទូទៅអតិថិជនប្រភេទនេះ មានសាច់ប្រាក់ទំនេរច្រើន ហើយរកឱកាសបង្កើតប្រាក់ចំណេញក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ការប្រើប្រាស់គណនីប្រភេទនេះ អតិថិជនត្រូវមានគណនីបញ្ញើសន្សំ ឬគណនីបញ្ញើមានកាលកំណត់នៅធនាគារជាមុនសិន។

១.៣.២.៩. គណនីបញ្ញើសន្សំតាមតម្រូវការ

គណនីបញ្ញើតាមតម្រូវការ គឺជាគណនីបញ្ញើសន្សំមួយប្រភេទដែលមានលក្ខណៈដូចគ្នាទៅនឹងគណនីបញ្ញើសន្សំធម្មតាដែរ ប៉ុន្តែគណនីនេះមិនប្រើសៀវភៅគណនីទេ ដូចនេះធនាគារចាំបាច់ត្រូវបោះពុម្ព Bank Statement ជូនអតិថិជនជារៀងរាល់ខែ។

១.៣.២.១០. គណនី EURO Account

គណនី EURO Account គឺជាគណនីចរន្តប្រាក់អឺរ៉ូ ដែលអនុញ្ញាតអោយអតិថិជនអាចប្រតិបត្តិការដកដាក់សាច់ប្រាក់ ឬមូលប្បទានប្រាក់ជាប្រាក់អឺរ៉ូ ប្រាក់ដុល្លារ ឬប្រាក់បាតថៃ ទៅតាមសេចក្តីត្រូវការដោយផ្អែកទៅលើអត្រាប្តូរប្រាក់របស់ធនាគារពាណិជ្ជ នៅពេលធ្វើប្រតិបត្តិការដាក់ ឬដកសាច់ប្រាក់។

^៦ ជា គីមឡេង (២០១៧) រូបិយវត្ថុ និងធនាគារ ទំព័រទី ៧៧

១.៣.៣. សារៈសំខាន់នៃប្រាក់បញ្ញើ

ប្រាក់បញ្ញើ មានសារៈសំខាន់ណាស់ចំពោះអតិថិជន ធនាគារ និងសេដ្ឋកិច្ច ដូចជា៖⁷

១.៣.៣.១. ចំពោះអតិថិជន

- មានសុវត្ថិភាពជាងទុកប្រាក់នៅផ្ទះ
- ទទួលបានការប្រាក់
- ងាយស្រួលក្នុងការទូទាត់
- ងាយស្រួលក្នុងការផ្ទេរសាច់ប្រាក់ពីកន្លែងមួយទៅកន្លែងមួយទៀត ដោយមិនចាំបាច់យកទៅតាមខ្លួន
- បម្លែងចំណូលបច្ចុប្បន្នទៅជាចំណូលពេលអនាគត។

១.៣.៣.២. ចំពោះធនាគារ

- មានមូលធនគ្រប់គ្រាន់ក្នុងការផ្តល់កម្ចី
- មានមូលធនគ្រប់គ្រាន់ក្នុងការទូទាត់បំណុលផ្សេងៗ
- ធ្វើអោយធនាគារដំណើរការបានល្អដោយបង្កើនប្រាក់ចំណេញបានច្រើន។

១.៣.៣.៣. ចំពោះសេដ្ឋកិច្ច

- ចំណូលអតិថិជនកើនឡើងនាំអោយតម្រូវការកើនឡើង
- ការផ្គត់ផ្គង់ផលិតកម្មកើនឡើង
- ការពង្រីកសហគ្រាសកើនឡើង
- តម្រូវការពលកម្មកើនឡើង។

១.៤. ការគ្រប់គ្រងប្រាក់បញ្ញើ

១.៤.១. ការបើក និងបិទគណនី

១.៤.១.១. ការបើកគណនី

ជាទូទៅ ការបើកគណនីនៅធនាគារ គឺមិនមានការពិបាកឡើយ ដោយជំហានក្នុងការបើកគណនីត្រូវបានបែងចែកជា៥ជំហានធំៗដូចខាងក្រោម៖⁸

⁷ សួន ចំរើន (២០០៩) រូបិយវត្ថុ និងធនាគារ ទំព័រទី ១០

⁸ <https://www.quora.com/What-is-the-procedure-for-creating-a-bank-account>, (ចូលទស្សនា នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១)

- ជ្រើសរើសធនាគារដែលអ្នកចង់ធ្វើការបើកគណនី៖ មុនពេលដែលអ្នកសម្រេចចិត្តថាចង់បើកគណនីមួយ អ្នកត្រូវដឹងពីព័ត៌មានសំខាន់ៗអំពីធនាគារដែលមានដូចជា ប្រភេទគណនីបញ្ញើដែលមាននៅធនាគារ អត្រាការប្រាក់នៃគណនីបញ្ញើនីមួយៗ ការបង់កម្រៃសេវា និងអត្ថប្រយោជន៍នៃគណនីបញ្ញើនីមួយៗ។
- ទៅធនាគារដែលអ្នកបានជ្រើសរើសសម្រាប់ការបើកគណនី៖ អ្នកគ្រាន់តែមកធនាគារដោយផ្ទាល់ដោយ ភ្ជាប់ជាមួយឯកសារដែលធនាគារត្រូវការដើម្បីបំពេញទៅតាមលក្ខខណ្ឌនៃការបើកគណនី។
- ជ្រើសរើសប្រភេទគណនីបញ្ញើដែលអ្នកចង់បើក៖ អ្នកគ្រាន់តែជ្រើសរើសប្រភេទគណនីណាមួយដែលអ្នក ចង់បើកដោយផ្អែកទៅលើ គោលបំណង សេចក្តីត្រូវការ និងទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
- ផ្តល់ព័ត៌មានអំពីអ្នក និងរៀបចំឯកសារចាំបាច់មួយចំនួនដោយផ្អែកទៅលើលក្ខខណ្ឌដែលធនាគារបាន កំណត់៖ អ្នកត្រូវបំពេញពាក្យស្នើសុំបើកគណនី ដែលផ្តល់ដោយធនាគារអោយបានត្រឹមត្រូវដោយត្រូវការ បំពេញព័ត៌មានលម្អិតទាក់ទងទៅនឹងឈ្មោះ អាសយដ្ឋាន មុខរបរ និងព័ត៌មានផ្សេងៗទៀត និងរៀបចំឯក សារដែលធនាគារត្រូវការ ដើម្បីបំពេញលក្ខខណ្ឌនៃការបើកគណនី។
- ត្រូវចុះហត្ថលេខាទៅលើគំរូហត្ថលេខា (Specimen's Signature) របស់ប្រភេទគណនីបញ្ញើដែលអ្នក បើក ដើម្បីបញ្ជាក់ថាអ្នកជាម្ចាស់គណនីបញ្ញើនោះ។

១.៤.១.២. ការបិទគណនី

ប្រសិនបើអតិថិជនចង់ធ្វើការបិទគណនីនៅធនាគារ អតិថិជនគ្រាន់តែអញ្ជើញមកកាន់ធនាគារដោយអនុវត្តទៅតាមជំហានដូចខាងក្រោម៖^៩

- អតិថិជនត្រូវបំពេញបែបបទស្នើសុំបិទគណនីដែលផ្តល់ដោយធនាគារ ដោយត្រូវបញ្ជាក់ពីមូលហេតុនៃ ការបិទគណនីអោយបានសមរម្យ។ ប្រសិនបើអតិថិជនធ្វើការបិទគណនីមុនកាលកំណត់ នោះធនាគារ នឹងធ្វើការដាក់ពិន័យទៅតាមគោលការណ៍ដែលធនាគារបានកំណត់។
- ក្រោយពីអតិថិជនដាក់ពាក្យស្នើសុំបិទគណនីនៅធនាគាររួចហើយ ធនាគារនឹងធ្វើការប្រគល់ប្រាក់ដែល នៅសល់នៅក្នុងសមតុល្យគណនីអោយទៅអតិថិជនវិញ។ ប្រសិនបើអតិថិជនចង់ធ្វើការបើកគណនីបញ្ញើ នៅធនាគារមួយផ្សេងទៀត នោះធនាគារនឹងផ្ទេរសាច់ប្រាក់ដែលនៅសល់ពីគណនីបញ្ញើដែលបានបិទ ចូលទៅក្នុងគណនីបញ្ញើនៅធនាគារមួយទៀត។

^៩ <https://money.usnews.com/banking/articles/how-to-close-your-bank-account-properly>, (ចូលទស្សនា នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១)

១.៤.២. នីតិវិធីក្នុងការដាក់ និងដកប្រាក់បញ្ញើ

១.៤.២.១. នីតិវិធីក្នុងការដាក់ប្រាក់បញ្ញើ

អតិថិជនមានជម្រើសច្រើននៅក្នុងការដាក់ប្រាក់ ដោយពួកគាត់អាចធ្វើការជ្រើសរើសដាក់ប្រាក់នៅតាមធនាគារ ឬម៉ាស៊ីន អេ ធី អឹម។¹⁰

❖ **ការដាក់ប្រាក់នៅធនាគារ ៖** បើអតិថិជនជ្រើសរើសដាក់ប្រាក់នៅធនាគារ នោះអតិថិជនត្រូវអញ្ជើញមកកាន់ធនាគារដោយផ្ទាល់ រួចធ្វើការបំពេញប័ណ្ណដាក់ប្រាក់។ បន្ទាប់មក អតិថិជនត្រូវប្រគល់ប័ណ្ណនិងប្រាក់ទៅអោយបុគ្គលិកធនាគារតាមចំនួនទឹកប្រាក់ដែលចង់ដាក់។

❖ **ការដាក់ប្រាក់នៅតាមម៉ាស៊ីនអេធីអឹម**

បច្ចុប្បន្ននេះ ការដាក់សាច់ប្រាក់នៅតាមម៉ាស៊ីន អេ ធី អឹម គឺជាមធ្យោបាយដាក់ប្រាក់មួយដែលពេញនិយម និងផ្តល់ភាពងាយស្រួលដល់អតិថិជនដែលពួកគេអាចធ្វើការដាក់ប្រាក់បាន២៤ម៉ោង។ អតិថិជនត្រូវអោយប្រើប្រាស់ទូរស័ព្ទអេធីអឹមរបស់ធនាគារដែលខ្លួនបានដាក់ប្រាក់បញ្ញើ ហើយជំហាននៃការដាក់ប្រាក់បញ្ញើនៅតាមម៉ាស៊ីន អេ ធី អឹម មានដំណើរការដូចខាងក្រោម៖

- ទៅកាន់ម៉ាស៊ីន អេ ធី អឹម ហើយបញ្ចូលលេខកូដសម្ងាត់ដែលបង្ហាញនៅលើអេក្រង់
- ជ្រើសរើសពាក្យដាក់ប្រាក់បញ្ញើដែលបានបង្ហាញនៅលើអេក្រង់
- បញ្ចូលមូលប្បទានបត្រ ឬសាច់ប្រាក់របស់អ្នកចូលម៉ាស៊ីន អេ ធី អឹម
- ចុងក្រោយ រង់ចាំការបញ្ជាក់បន្ថែមពីម៉ាស៊ីន និងទទួលវិក្កយបត្រដាក់ប្រាក់ ហើយត្រូវប្រាកដថាប្រតិបត្តិការដាក់ប្រាក់តាមម៉ាស៊ីនស្វ័យប្រវត្តិនេះត្រូវបានបញ្ចប់សព្វគ្រប់ មុននឹងអ្នកដើរចេញពីម៉ាស៊ីន អេ ធី អឹម។

១.៤.២.២. នីតិវិធីក្នុងការដកប្រាក់បញ្ញើ

ការដកសាច់ប្រាក់មានរបៀបជាច្រើន អតិថិជនអាចអញ្ជើញទៅដកប្រាក់នៅធនាគារដោយផ្ទាល់ ឬដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម។¹¹

❖ **ការដកប្រាក់នៅធនាគារ**

នៅពេលដែលអតិថិជនចង់ធ្វើការដកប្រាក់បញ្ញើនៅធនាគារ អតិថិជនគ្រាន់តែអនុវត្តទៅតាមជំហានងាយៗដូចខាងក្រោម៖

¹⁰ <https://www.thebalance.com/deposit-cash-315424>, (ចូលទស្សនា នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២១)

¹¹ <https://www.fiscaltiger.com/how-to-withdraw-money-from-your-bank-accounts/> (ចូលទស្សនានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១)

- បំពេញលើប័ណ្ណដកប្រាក់ជាមួយនឹងព័ត៌មានសំខាន់ដែលខាងធនាគារតម្រូវ
- បន្ទាប់មកទៀតប្រគល់ប័ណ្ណដកប្រាក់ដែលបំពេញរួច ហើយភ្ជាប់មកជាមួយនឹងសៀវភៅធនាគារអោយបុគ្គលិកបេឡាករ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន
- ក្រោយពេលដែលដកប្រាក់រួចហើយបុគ្គលិកបេឡាករនឹងធ្វើការកត់ត្រានូវប្រតិបត្តិការនៃការដកសាច់ប្រាក់អតិថិជន និងសមតុល្យសាច់ប្រាក់ដែលនៅសល់។

❖ **ការដកប្រាក់នៅតាមម៉ាស៊ីន អេ ធី អឹម**

ការដកប្រាក់នៅតាមម៉ាស៊ីនអេធីអឹម គឺជាមធ្យោបាយងាយស្រួលបំផុតដែលសម្រួលដល់ការដកប្រាក់របស់អតិថិជន ដែលក្នុងនោះអតិថិជនចំណេញពេលវេលាក្នុងការដកសាច់ប្រាក់ដោយមិនចាំបាច់អញ្ជើញទៅធនាគារដោយផ្ទាល់ ហើយអាចធ្វើការដកប្រាក់នៅតាមម៉ាស៊ីន អេ ធី អឹមបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ដើម្បីដកសាច់ប្រាក់បានអតិថិជនត្រូវមានកាតធនាគារជាមុនសិន មានដូចជា ATM Card, Visa Debit Card និង Union Pay ។

១.៤.៣. ការធានារ៉ាប់រងលើប្រាក់បញ្ញើ

ការធានារ៉ាប់រងលើប្រាក់បញ្ញើ¹² គឺជាការធានារបស់ធនាគារចំពោះអ្នកធ្វើប្រាក់ ដើម្បីការពារប្រាក់បញ្ញើដែលអតិថិជនបានដាក់ ប្រសិនបើធនាគារនោះជួបប្រទះនឹងបញ្ហាក្ស័យធន។ សេវាធានារ៉ាប់រងនេះ ផ្តល់ការធានាដល់អតិថិជនថា ទោះបីជាធនាគារនោះដួលរលំ ឬក្ស័យធនក៏ដោយ អតិថិជននៅតែទទួលបានការសងត្រឡប់មកវិញនូវប្រាក់បញ្ញើ ដែលពួកគេបានដាក់នៅធនាគារនោះ។ ម៉្យាងវិញទៀត ការធានានេះ គឺអាចធ្វើអោយអតិថិជនកាន់តែមានទំនុកចិត្តខ្ពស់ក្នុងការដាក់ប្រាក់បញ្ញើនៅធនាគារ ក៏ដូចជាទាក់ទាញអតិថិជនកាន់តែច្រើនអោយមកដាក់ប្រាក់បញ្ញើនៅធនាគារ។

១.៥. ការគណនាការប្រាក់

ធនាគារធ្វើការទាក់ទាញអតិថិជនមកធ្វើប្រាក់តាមរយៈការផ្តល់ជូននូវអត្រាការប្រាក់ ហើយធនាគារក៏បានយកប្រាក់បញ្ញើទាំងនោះ មកវិនិយោគបន្តតាមរយៈការផ្តល់ជាក់ម្ចីទៅជូនអ្នកដែលមានតម្រូវការ។ ចំពោះការផ្តល់កម្ចីទាំងនេះ ធនាគារបានគិតការប្រាក់ទៅលើអតិថិជនដែលខ្ចី ដែលប្រាក់កម្ចីនេះ គឺជាប្រភព ចំណូលយ៉ាងសំខាន់របស់ធនាគារ។ ដូចនេះ ការកំណត់នូវអត្រាការប្រាក់ ជាកត្តាសំខាន់សម្រាប់ធនាគារក្នុងការបន្តអាជីវកម្មរបស់ខ្លួនក៏ដូចជាទាក់ទាញអតិថិជនផងដែរ។ ការប្រាក់ ចែកចេញជាពីរប្រភេទគឺ ការប្រាក់ទោល និងការប្រាក់សមាស។¹³

¹² N.T. Somashekar. 2009. Banking. P193

¹³ ព្រំ សុគុណ (២០០៩) គណិតវិទ្យាវិភាគ សម្រាប់ថ្នាក់មូលដ្ឋាន ទំព័រទី ១២

១.៥.១. ការប្រាក់ទោល ឬ សាមញ្ញ (Simple Interest)

ការប្រាក់ទោល គឺជាការប្រាក់ដែលគិតលើប្រាក់ដើមក្នុងគ្រប់គ្រា។ ការប្រាក់ក្នុងគ្រានីមួយៗ មិនត្រូវបានបូកបញ្ចូលជាមួយប្រាក់ដើម ដើម្បីគិតការប្រាក់ក្នុងគ្រាក្រោយឡើយ។¹⁴

ការប្រាក់ទោល មានរូបមន្តដូចខាងក្រោម៖

$$I = PV \times t \times r$$

- I : ការប្រាក់
- t : ជាចំនួនឆ្នាំនៃការវិនិយោគ
- PV : ជាប្រាក់ដើម
- r : ជាអត្រាការប្រាក់ប្រចាំឆ្នាំ

ឧទាហរណ៍៖ បុរសម្នាក់ផ្ញើប្រាក់នៅធនាគារមួយចំនួន \$១.០០០ ជាមួយនឹងអត្រាការប្រាក់ ៦%។ តើបុរសនោះ ត្រូវទទួលបានការប្រាក់ចំនួនប៉ុន្មាន បើគាត់ដាក់ប្រាក់នោះក្នុងរយៈពេល២ឆ្នាំ?

ដូចនេះ ការប្រាក់ដែលគាត់ទទួលបាន = $១.០០០ \times ៦\% \times ២ = \១២០ ។

១.៥.២. ការប្រាក់សមាស (Compound Interest)

ការប្រាក់សមាស គឺជាការប្រាក់ដែលគេធ្វើឡើងនៅចុងគ្រានីមួយៗហើយការប្រាក់ដែលទទួលបាននៅចុងគ្រាទី១ត្រូវបូកបន្ថែមនឹងប្រាក់ដើមដើម្បីធ្វើជាប្រាក់ដើមគ្រានៅគ្រាទី២ ហើយគេធ្វើប្រែប្រួលនេះរហូតដល់គ្រាចុងក្រោយ។¹⁵

ការប្រាក់សមាសមានរូបមន្តដូចខាងក្រោម៖

$$FV = PV (1 + r)^t$$

$$I = PV [(1+r)^t - 1]$$

ដែល $I = FV - PV$

- FV ជាប្រាក់អនាគត
- r អត្រាការប្រាក់ប្រចាំឆ្នាំ
- PV ជាប្រាក់ដើម
- t ចំនួនឆ្នាំនៃការធ្វើអាជីវកម្ម

ឧទាហរណ៍៖ បុរសម្នាក់ផ្ញើប្រាក់នៅធនាគារមួយចំនួន \$១.០០០ ជាមួយអត្រាការប្រាក់សមាសប្រចាំឆ្នាំ ៦%។ តើគាត់ទទួលបានការប្រាក់ប៉ុន្មានក្នុងរយៈពេល៣ឆ្នាំ?

ដូចនេះ ការប្រាក់ដែលគាត់ទទួលបាន = $១.០០០[(១+៦\%)^៣ - ១] = \$១៩១.០១៦$ ។

¹⁴ ព្រំ សុគុណ (២០១៧-២០១៨) គណិតវិទ្យាហិរញ្ញវត្ថុ ទំព័រទី ២០

¹⁵ ព្រំ សុគុណ (២០១៧-២០១៨) គណិតវិទ្យាហិរញ្ញវត្ថុ ទំព័រទី ៣៩

ជំពូកទី២

ស្ថានភាពទូទៅរបស់

ធនាគារវេឌ្ឍនៈអាស៊ីចំការ

ជំពូកទី២

ស្ថានភាពទូទៅរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់

នៅក្នុងជំពូកនេះ ស្ថានភាពទូទៅរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ត្រូវបានលើកយកមកបង្ហាញមាន៖ ប្រវត្តិនៃការកើតធនាគារ ទស្សនៈវិស័យ បេសកកម្ម និងចក្ខុវិស័យ រចនាសម្ព័ន្ធនៃការគ្រប់គ្រង ជាពិសេសក៏បានបង្ហាញផងដែរពីផលិតផល និងសេវាកម្មរបស់ធនាគារ។

២.១ ប្រវត្តិនៃការកើតធនាគារ វឌ្ឍនៈអាស៊ីចំកាត់

ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ គឺជាស្ថាប័នហិរញ្ញវត្ថុឯកជនស្របច្បាប់មួយ (មិនមែនជាគ្រឹះស្ថានរបស់រដ្ឋ) ដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1996 មានឈ្មោះថា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ឬ ធនាគារ Advanced Bank of Asia limited ហៅកាត់ថា “ធនាគារABA”។ ហើយដើមឡើយត្រូវបានបង្កើតដើម្បីផ្តល់សេវាកម្មធនាគារពាណិជ្ជកម្មដល់អតិថិជនជាក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយចាប់តាំងពីក្លាយជាក្រុមហ៊ុនសាជីវកម្មមកមានភាពលូតលាស់ជាច្រើនកើតមានជាបន្តបន្ទាប់ក្នុងរយៈពេលជាង២០ឆ្នាំនៃការអភិវឌ្ឍន៍និងការលូតលាស់ធនាគារ ABAបានពង្រឹងជំហររបស់ខ្លួននៅលើទីផ្សារយ៉ាងខ្លាំងនិងក្លាយខ្លួនជាធនាគារពាណិជ្ជកម្មទី៥នៅក្នុងប្រទេស។ ធនាគារABAបានចាប់ផ្តើមមានប្រតិបត្តិការរបស់ខ្លួនជាមួយ IME ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ីក្នុងគោលបំណងផ្តល់ឲ្យអតិថិជននូវបណ្តាញបន្ថែមសម្រាប់ធ្វើនិងទទួលប្រាក់និងទៅកាន់ប្រទេសក្រៅ។ ធនាគារបានបើកសាខារបស់ខ្លួននៅតាមខេត្តដំបូងគេនៅសៀមរាបនៅឆ្នាំ២០០៧និងបន្តពង្រីកសាខានិងបណ្តាញ ATM របស់ខ្លួនជាបន្តបន្ទាប់ទៀតនៅតាមបណ្តាខេត្តផ្សេងៗនិងបានដាក់អោយប្រើប្រាស់នូវសេវាកម្មថ្មីៗនិងទំនើបៗជាច្រើនទៀត។ រហូតដល់ឆ្នាំ ២០១៧ ធនាគារបានចុះកិច្ចព្រមព្រៀងរយៈពេលវែងនៃកិច្ចសហការជាដៃគូផ្តាច់មុខត្រូវបានចុះព្រមព្រៀងជាមួយមេនូឡាយហ្វកម្ពុជា។¹⁶

២.២ សាខា និងផ្លាកសញ្ញារបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់

២.២.១ សាខារបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់

គិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០២១ ធនាគារ ABA មានសាខាសរុបចំនួន ៧៩សាខាទូទាំងរាជធានីខេត្ត ហើយទីស្នាក់ការកណ្តាលមានទីតាំងនៅភ្នំពេញ

អាសយដ្ឋាន៖ 148 Preah Sihanouk Blvd (274), Phnom Penh

ម៉ោងធ្វើការ ៖ ថ្ងៃ ដល់ អាទិត្យ 08:00 AM– 8:00 PM

¹⁶ <https://www.ababank.com/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

ទូរស័ព្ទការិយាល័យ៖ 098 203 170(CSA)/ 098 203 176(TELLER)¹⁷

២.២.២ ស្ថាប័នបញ្ជូនប្រាក់ធនាគារ វឌ្ឍនៈអាស៊ីប៉ាស៊ីហ្វិក

ធនាគារ ABA ដែលជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មដែលឈានមុខគេក្នុងប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនូវគំរូឡូហ្គោថ្មីរបស់ខ្លួនដែលបញ្ជាក់ពីសមាជិកភាពក្នុងសម្ព័ន្ធពាណិជ្ជកម្មរបស់ ធនាគារជាតិកាណាដា។ អង្គពិធីបានប្រារព្ធឡើងនៅសាខាវិមានឯករាជ្យ ដោយមានការចូលរួមជាតិកិច្ចស ដោយលោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA និងលោក Louis Vachon នាយក ប្រតិបត្តិរបស់ធនាគារជាតិកាណាដា។ ការផ្លាស់ប្តូរឡូហ្គោនេះសបញ្ជាក់ឲ្យឃើញនូវជោគជ័យដ៏សម្បើមមួយ ទៀតរបស់ធនាគារ ABA ក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារជាតិកាណាដាដែលបានក្លាយជាម្ចាស់ ភាគទុនដ៏ធំបំផុតរបស់ធនាគារ ABA ក្នុងឆ្នាំ២០១៦។ ដោយមានការគាំទ្រពីម្ចាស់ភាគហ៊ុនដែលមានរឹងមាំ ធនាគារ ABA មានឱកាសបន្ថែមក្នុងការក្តោបយកទីផ្សារដែលមានបរិយាកាសប្រកួតប្រជែងខ្ពស់និងទទួលបាន បទពិសោធន៍ដ៏ឆ្លើមពីធនាគារជាតិកាណាដាដែលមានគ្រឹះយ៉ាងស្តុកស្តម្ភក្នុងវិស័យធនាគារអស់រយៈកាលជាង 150ឆ្នាំ។

អត្ថន័យនៃផ្លាកសញ្ញារបស់ធនាគារABAគឺពណ៌ដ៏ច្បាស់ និងការចលនាប្រកបដោយក្រិតក្រមបង្ហាញ ពីការការពារ និងស្ថេរភាពក្នុងការប្រើប្រាស់ស្លាកសញ្ញា៖



- ពណ៌ខៀវ



ជានិមិត្តរូបបង្ហាញពីភាពជាដៃគូដ៏ស្មោះត្រង់ និងមានទំនួលខុសត្រូវ

¹⁷ website: <http://www.ababank.com> (ចូលមើលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

- ពណ៌ស

ពណ៌ស តំណាងឲ្យភាពស្មោះសរបរិសុទ្ធ

- ពណ៌ខៀវចាស់

ជានិមិត្តរូបបង្ហាញអំពីភាពស្មោះត្រង់ និងទំនួលខុសត្រូវសម្រាប់មនុស្សគ្រប់រូប

- ពណ៌ឆ្មុះ

ជានិមិត្តរូបបង្ហាញអំពី តម្លាភាពនៃហិរញ្ញវត្ថុរបស់ធនាគារ

- ពណ៌ក្រហម

បង្ហាញពីលក្ខណៈមនុស្សជាតិ និងជីវិតរស់នៅជាមួយបេះដូងដែលមានទំនោរឆ្ពោះទៅរកភាពទំនើប

- អត្តរូបសញ្ញាណ

អត្តរូបសញ្ញាណបង្ហាញថាយើងស្ថិតក្នុងសម្ព័ន្ធធនាគារជាតិកាណាដា។

២.៣ ទស្សនៈវិស័យ បេសកកម្ម និងបុគ្គលិកវិស័យរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់

២.៣.១ ទស្សនៈវិស័យ

គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់យើង។ យើងជឿជាក់លើសាសន៍ខ្លះៗនៃ៖

សុច្ឆរិតភាព និងសេចក្តីគោរព៖ នៅធនាគារ វឌ្ឍនៈអាស៊ីចំកាត់ យើងចាត់ទុកចំណុចនេះជាការទទួលខុសត្រូវខ្ពស់ របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុច្ឆរិត និងសេចក្តីគោរព។

ទំនុកចិត្ត និងភាពជាដៃគូ៖ នៅធនាគារ វឌ្ឍនៈអាស៊ីចំកាត់ យើងនៅទីនេះដើម្បីជួយសម្រួល និងជំនួយការរបស់លោកអ្នក។ យើងខិតខំធ្វើឲ្យខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត។

គុណភាពនៃសេវាកម្ម៖ នៅធនាគារ វឌ្ឍនៈអាស៊ីចំកាត់ យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនទាំងអស់របស់យើង ពោលគឺក្នុងតួនាទីជាជំនួយការគ្រប់គ្រងគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្មរបស់លោកអ្នក។

ការចូលរួមចំណែក៖ នៅធនាគារ វឌ្ឍនៈអាស៊ីចំកាត់ យើងមានបំណងចូលរួមចំណែកធ្វើឲ្យកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីដែលផ្តល់សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើងក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។

និរន្តរភាព និងការរីកចម្រើន៖ នៅធនាគារ វឌ្ឍនៈអាស៊ីចំកាត់ យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារយើង និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុត

ដូចគ្នាចំពោះបុគ្គលិករបស់យើងក៏ដូចជាអតិថិជនរបស់យើងផងដែរ។ នេះគឺជាវិធីសាស្ត្រមួយដែលអាចឲ្យយើងធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។

ក្រមសីលធម៌ និងសុជីវធម៌៖ នៅធនាគារ វឌ្ឍនៈអាស៊ីចំកាត់ យើងមានការយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវផ្នែកសង្គមរបស់យើង។ យើងនឹងអនុវត្តស្តង់ដារក្រមសីលធម៌ខ្ពស់ និងមានសុជីវធម៌រវាងគ្នានឹងគ្នា ព្រមទាំងអ្វីគ្រប់យ៉ាងដែលយើងកំពុងអនុវត្តពេលគឺទាំងនៅក្នុង និងក្រៅធនាគារ។ ទាំងនេះគឺជាគោលការណ៍ដែលបង្កើតឡើងជាមូលដ្ឋានគ្រឹះសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃ ពេលគឺជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជា ជាមួយបុគ្គលិករបស់យើងផងដែរ។

២.៣.២ បេសកកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់

បេសកកម្មរបស់យើង គឺដើម្បីជួយដល់ប្រទេសកម្ពុជា ជរុះជនកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការ កសាងអនាគតកាន់តែទូលំទូលាយ និងត្រចះត្រចង់ តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុតក្នុងផ្នែកធនាគារសម្រាប់អ្នកទាំងអស់គ្នា។ ក្នុងនាមជាធនាគារ 'ក្នុងស្រុក' ពិតប្រាកដមួយ យើងចាត់ទុកខ្លួនឯងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្ម និងឯកត្តជនផងដែរ។ យើងនៅទីនេះ ដើម្បីផ្តល់សេវាកម្មជូនប្រទេសកម្ពុជា។

២.៣.៣ ចក្ខុវិស័យរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់

ចក្ខុវិស័យរបស់ធនាគារ គឺដើម្បីក្លាយជាធនាគារលំដាប់ខ្ពស់ប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគួរជាទីទុកចិត្ត ងាយស្រួលប្រើប្រាស់ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារមួយដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការ បំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។

២.៤ ផលិតផល និងសេវាកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់


ផលិតផលរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់៖¹⁸

- **គណនីបញ្ញើ និងសន្សំ៖** មាន គណនីហ្សឺរូ, គណនីកាលកំណត់, គណនីកំណត់តាមទូរស័ព្ទ, គណនីបត់បែនប្រាក់រៀល, គណនីបត់បែនប្រាក់រៀលតាមទូរស័ព្ទ, គណនីសន្សំ, គណនីសន្សំតាមទូរស័ព្ទ, គណនីចរន្ត, គណនីចរន្ត PLUS, គណនីលេខពិសេស។
- **សេវាកម្ម៖** មាន កម្ចីទាន់ចិត្ត, កម្ចីចម្រើនផល, កម្ចី SME, សេវាផ្តាច់កម្ចីអាជីវកម្ម, កម្ចីសិក្សា, កម្ចីភ្លាមៗ តាមរយៈបញ្ញើមានកាលកំណត់។

¹⁸ www.ababank.com (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

- **សេវាផ្ទេរប្រាក់:** មាន ផ្ទេរតាម SWIFT, SWIFT តាមទូរស័ព្ទ, ផ្ទេរក្នុងស្រុក, ផ្ទេរក្នុងស្រុកតាមទូរស័ព្ទ សេវាទូទាត់ហ៊ុន, ផ្ទេរតាម W Ria, Ria តាមទូរស័ព្ទ, ផ្ទេរតាម MoneyGram, MoneyGram តាម ទូរស័ព្ទ, ផ្ទេរតាម RemitEx។
- **កាតទូទាត់:** មាន កាតឥណទាន, កាតឥណទាន, បណ្តាញ ATM Easy Cash។
- **កម្មវិធី ABA Mobile:** មាន គណនីរហ័ស, កាតនិម្មិតលើទូរស័ព្ទ, សេវា E-Cash, ទូទាត់វិក្កយបត្រ, ABA PAY, ផ្ទេរប្រាក់ក្នុងស្រុកតាមទូរស័ព្ទ, ផ្ទេរពី ABA ទៅ បាគង, ផ្ទេរពី ABA ទៅ TrueMoney, ផ្ទេរពី ABA ទៅ Wing, ផ្ទេរពី ABA ទៅ Pi Pay, MoneyGram តាមទូរស័ព្ទ, SWIFT តាមទូរស័ព្ទ, សេវាផ្ទេរប្រាក់តាម Visa Direct, Ria តាមទូរស័ព្ទ, DBP តាមទូរស័ព្ទ។
- **បណ្តាញដាក់ប្រាក់:** មាន ម៉ាស៊ីនដាក់ប្រាក់, ភ្នាក់ងារ Wing, ភ្នាក់ងារ TrueMoney, ភ្នាក់ងារ eMoney។
- **សេវាមេនុឡាយហ្វ៊ី:** ធនាគារ ABA បានចាប់ផ្តើមជាមួយ មេនុឡាយហ្វ៊ី ដែលជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតឈានមុខគេមួយនៅក្នុងពិភពលោក ដើម្បីផ្តល់សេវារ៉ាប់រងអាយុជីវិតបានងាយស្រួលជូន ដល់អតិថិជនរបស់ខ្លួន។ អតិថិជនរបស់ធនាគារ ABA អាចធ្វើការព្រឹក្សា និងដាក់ពាក្យស្នើសុំសេវាធានា រ៉ាប់រងអាយុជីវិតនៅតាមសាខារបស់ធនាគារ ABA និងប្រើប្រាស់ធនាគារ ABA ដើម្បីធ្វើការបន្តពេល ធានា ឬបង់បុព្វលាភរ៉ាប់រងបាន។
- **សេវាបង់ពន្ធ:** មាន ពន្ធសហគ្រាស, ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ, ពន្ធលើ អចលនទ្រព្យ។

២.៥ របាយការណ៍ផ្ទៃក្នុងការគ្រប់គ្រង



ជំពូកទី៣

ការគ្រប់គ្រងប្រាក់បញ្ញើ សន្សំ
របស់ធនាគារវិជ្ជាជនៈអាស៊ីប៉ាស៊ីហ្វិក

ជំពូកទី៣

ការគ្រប់គ្រងប្រាក់បញ្ញើ សន្សំ របស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់

ក្នុងជំពូកទី៣នេះ យើងបង្ហាញអំពីប្រភេទគណនីប្រាក់បញ្ញើ របៀបបើកបិទគណនី យុទ្ធសាស្ត្រក្នុងការថែរក្សាអតិថិជន ហើយចុងក្រោយធ្វើការសន្និដ្ឋានពីប្រសិទ្ធភាពនៃគ្រប់គ្រងប្រាក់បញ្ញើ សន្សំរបស់ធនាគារ។

៣.១. គោលបំណងនៃការទទួលប្រាក់បញ្ញើ

គោលបំណងនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ គឺដើម្បី៖

- រក្សានូវភាពបិតបាំងនៃប្រតិបត្តិការរបស់ធនាគារ
- ផ្តល់ភាពងាយស្រួលដល់ការទូទាត់សាច់ប្រាក់ និងសុវត្ថិភាពសម្រាប់អតិថិជន
- ពង្រីកទីផ្សារ និងផលិតផលប្រាក់បញ្ញើរបស់ធនាគារ
- ផ្តល់អត្ថប្រយោជន៍ដល់អតិថិជនក្នុងការដាក់ប្រាក់បញ្ញើ ដើម្បីទទួលបានការប្រាក់
- ចូលរួមលើកស្ទួយដល់សេដ្ឋកិច្ចអោយមានដំណើរការ និងចូលរួមកាត់បន្ថយភាពក្រីក្រ ដោយបង្កើតការងារ និងប្រាក់ចំណូល
- ជួយទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមតាមរយៈការប្រមូលធនធាន និងផ្តល់ជាកម្ចីទៅអោយអាជីវករ និងពាណិជ្ជករ កសិករសម្រាប់ប្រកបរបររកស៊ី
- ជំរុញអោយវិស័យធនាគារមានការរីកចម្រើនកាន់តែខ្លាំង។

៣.២. សារៈសំខាន់នៃប្រាក់បញ្ញើ

ការទទួលប្រាក់បញ្ញើរបស់ធនាគារ មិនត្រឹមតែផ្តល់សារៈសំខាន់ដល់ធនាគារប៉ុណ្ណោះទេ ថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដាក់ប្រាក់សន្សំនៅក្នុងធនាគារ និងអ្នកដែលទទួលកម្ចីដែលមានតម្លៃវិស័យផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រាក់បញ្ញើបានជួយជ្រោមជ្រែងសេដ្ឋកិច្ចអោយមានដំណើរការ តាមរយៈការប្រមូលប្រាក់បញ្ញើដែលនៅសល់យកទៅវិនិយោគនៅក្នុងសេដ្ឋកិច្ច។

- ❖ ចំពោះអ្នកដាក់ប្រាក់ ឬអ្នកផ្ញើ មានសារៈសំខាន់ដូចជា៖ មានសុវត្ថិភាពជាងទុកប្រាក់នៅផ្ទះ ទទួលបានការប្រាក់ពីប្រាក់បញ្ញើនោះ មានភាពងាយស្រួលទូទាត់សាច់ប្រាក់ទៅលើការទិញទំនិញ តាមរយៈសេវាកម្មផ្សេងៗរបស់ធនាគារ និង ជាពិសេសយើងមិនបាច់ចាំយកសាច់ប្រាក់តាមខ្លួនច្រើន។
- ❖ ចំពោះធនាគារ មានសារៈសំខាន់ដូចជា៖ ជាប្រភពមូលធនក្នុងការផ្តល់កម្ចីដល់សាធារណជន និងបង្កើនប្រាក់ចំណេញ។

- ❖ ចំពោះសហគ្រាស ឬអ្នកខ្ចី មានសារៈសំខាន់ដូចជា៖ ជាប្រាក់ទុនសម្រាប់ការបើក និងពង្រីក អាជីវកម្ម និងបង្កើនប្រាក់ចំណេញដែលបានមកពីការវិនិយោគ។
- ❖ ចំពោះសេដ្ឋកិច្ច មានសារៈសំខាន់ តាមរយៈធនាគារទទួលបានប្រាក់បញ្ញើពីសំណាក់សាធារណជន ធនាគារនឹងយកប្រាក់បញ្ញើទាំងនោះបម្លែងទៅជាឥណទានដល់បុគ្គលដែលមានតម្រូវការសាច់ប្រាក់ ដើម្បីយកទៅវិនិយោគ ឬទូទាត់ទៅលើការចំណាយប្រតិបត្តិការផ្សេងៗ។ នៅពេលដែលប្រាក់បាន ចរាចរនៅលើទីផ្សារសេដ្ឋកិច្ចជាហេតុដែលធ្វើអោយមានការបើកអាជីវកម្ម ដែលជាកត្តាធ្វើអោយ ផលិតផលក្នុងស្រុកមានការកើនឡើង និងធ្វើអោយមានកំណើនតម្រូវការកម្លាំងពលកម្មដែលជា ឱកាសក្នុងការផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

៣.៣. ប្រភេទគណនីប្រាក់បញ្ញើរបស់ធនាគារ វិជ្ជាជីវៈអេស៊ីប៊ីភាត់

៣.៣.១ ប្រភេទគណនីប្រាក់បញ្ញើ និងសន្សំសម្រាប់បុគ្គល

៣.៣.១.១ គណនីរោស

ធនាគារ ABA ដាក់ឱ្យប្រើប្រាស់គណនីរោស¹⁹ ABA នៅក្នុងកម្មវិធី ABA Mobile សម្រាប់អតិថិជន ថ្មីរបស់ធនាគារ។ គណនីរោសនេះ ជំនួសឱ្យមធ្យោបាយពីមុនក្នុងការបើកគណនីលើកដំបូង ដែលតម្រូវឱ្យ អតិថិជនអញ្ជើញមកកាន់សាខា និងឆ្លងកាត់នីតិវិធីរយៈពេលយូរចាំបាច់ផ្សេងៗដោយប្រជាពលរដ្ឋកម្ពុជាគ្រប់ រូបដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានបំណងប្រើប្រាស់សេវាធនាគារឌីជីថលដ៏ទំនើបនេះអាច បើកគណនី ABA ដំបូងរបស់ខ្លួនបានភ្លាមតាមកម្មវិធី ABA Mobile ដោយចំណាយពេលតែប៉ុន្មាននាទី ប៉ុណ្ណោះ។

ក. អត្ថប្រយោជន៍

- ត្រួតពិនិត្យសមតុល្យគណនី ប្រតិបត្តិការ និងការទិញនានាគ្រាន់តែចុចពីរប៊ីប៉កតែប៉ុណ្ណោះ
- បើកគណនីសន្សំតាមទូរស័ព្ទបានរហូតដល់ចំនួនបី
- ទិញគណនីលេខពិសេសបាន
- ទទួល និងផ្ទេរប្រាក់បានភ្លាមៗនៅក្នុងប្រទេសកម្ពុជា
- បង់វិក្កយបត្រនានា ដូចជាទឹកភ្លើង និងសំរាម បង់សងកម្ចីលំនៅដ្ឋាន និងបញ្ចូលលុយទូរស័ព្ទ ជាដើម
- ទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយស្ម័គ្រចិត្ត QR នៅតាមហាង អាជីវកម្មដ្ឋានដែលអ្នកពេញចិត្ត និងតាមអនឡាញ

¹⁹ <https://www.ababank.com/km/personal/deposits/instant-account/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

- ធ្វើការដកប្រាក់មិនបាច់ប្រើកាតដោយផ្ញើប្រាក់ទៅឲ្យនរណាម្នាក់
- ត្រូវបានការពារសុវត្ថិភាពគ្រប់ពេលវេលាដែលអ្នកចូលប្រើ និងរីករាយជាមួយសេវាធនាគារគ្មានហានិភ័យ។

ខ. លក្ខខណ្ឌ

ដើម្បីបើកគណនីរ៉ាប់ស ABA នៅទីកន្លែងលោកអ្នកដោយខ្លួនឯង អ្នកចាំបាច់ត្រូវ

- ជាអតិថិជនថ្មីរបស់ធនាគារ ABA
- មានអាយុចាប់ពី 15 ឆ្នាំឡើងទៅ
- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមនិងមានសុពលភាព។

គ. ការដាក់សាច់ប្រាក់ និងការដកសាច់ប្រាក់

លោកអ្នកអាចដាក់ប្រាក់នៅតាមបណ្តាម៉ាស៊ីន CIM/CRM របស់ABA ទាំងអស់ ឬ ABA SELF-BANKING 24/7 (មិនអាចធ្វើប្រតិបត្តិការណ៍តាមបញ្ជីបេឡាបានទេលុះត្រាតែប្តូរវាទៅជាគណនី SAVING ធម្មតាសិន)។ ខាងក្រោមនេះជាចំនួនទឹកប្រាក់ដែលអាចធ្វើប្រតិបត្តិការណ៍៖

1. ចំនួនទឹកប្រាក់កំណត់អតិបរមា សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃគឺ 10,000 ដុល្លារ/ 40,000,000 រៀល។
2. ចំនួនទឹកប្រាក់កំណត់អតិបរមា សម្រាប់ប្រតិបត្តិការប្រចាំខែ គឺ 50,000 ដុល្លារ/ 200,000,000 រៀល។

៣.៣.១.២ គណនីកាលកំណត់

គណនីកាលកំណត់²⁰ ជាគណនីមួយដែលផ្តល់នូវអត្រាការប្រាក់ថេរមួយដែលមានកាលកំណត់ និងគ្មានថ្លៃសេវាប្រចាំខែ។ អតិថិជនអាចធានាទទួលបានចំនួនទឹកប្រាក់ជាក់លាក់មួយនៅកាលបរិច្ឆេទកំណត់ដែលបានផ្តល់។

ក. អត្ថប្រយោជន៍

លោកអ្នកអាចទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

- ✓ ទទួលបានប្រាក់ចំណូលខ្ពស់ពីលើប្រាក់របស់លោកអ្នកសម្រាប់រយៈពេលកំណត់មួយ ដោយពុំមានប៉ះពាល់ ដល់ដំណើរការអត្រាការប្រាក់នៅក្នុងទីផ្សារ។
- ✓ មានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងទាំងប្រាក់ដើម និងការប្រាក់ដែលទទួលបានតាមរយៈការកំណត់ការណែនាំបញ្ជីអចិន្ត្រៃយ៍ដើម្បី (i) បិទតាមកាលកំណត់ (ii) បន្តប្រាក់ដើមប៉ុណ្ណោះ ឬ (iii) បន្តទាំងប្រាក់ដើម និងការប្រាក់។

²⁰ https://www.ababank.com/km/fixed-deposit/?no_cache=1 (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

- ✓ ទទួលបានឥណទានដោយឥតគិតថ្លៃសម្រាប់សមតុល្យការប្រាក់អប្បបរមាចំនួន 3,000 ដុល្លារអាមេរិក ឬច្រើនជាងនេះ (លក្ខខណ្ឌត្រូវបានអនុវត្ត)។

ខ. លក្ខខណ្ឌ

- រូបិយប័ណ្ណ៖ អាចបើកបាន ២ប្រភេទរូបិយប័ណ្ណ គឺប្រាក់ដុល្លារ និងប្រាក់រៀល។
- បញ្ជីបឋមអប្បបរមា៖ ប្រាក់ដុល្លារចាប់ពី ១០០\$ និងប្រាក់រៀលចាប់ពី ៤០០ ០០០រ។
- ការទូទាត់ការប្រាក់មានការបត់បែន៖ ទូទាត់ប្រចាំខែ ឬនៅថ្ងៃដល់កាលកំណត់នៃការដាក់ប្រាក់ ឬនៅពេលស្នើសុំបិទគណនី។
- លិខិតបញ្ជាក់គណនីបញ្ជី៖ ទទួលបានដោយឥតគិតថ្លៃ (ថ្លៃសេវា 5ដុល្លារ/20,000រៀល ត្រូវបានអនុវត្តសម្រាប់ការចេញវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ)។
- សេវាគណនីប្រចាំខែ៖ ឥតគិតថ្លៃ
- សេវាធនាគារតាមកម្មវិធីទូរសព្ទដៃ៖ ឥតគិតថ្លៃ

គ. ការដាក់សាច់ប្រាក់

លោកអ្នកអាចដាក់បានពីរបៀបគឺ៖

- អាចដាក់ប្រាក់នៅតាមបញ្ជីបេឡាគ្រប់បណ្តាសាខារបស់ធនាគារ ABA ដោយគ្រាន់តែបំពេញប័ណ្ណដាក់ប្រាក់មានឈ្មោះគណនី លេខគណនី និងចុះហត្ថលេខាអោយដូចពេលបើកគណនី។
- អាចដាក់ប្រាក់បាននៅតាមបណ្តាម៉ាស៊ីនស្វ័យប្រវត្តិ (CIM, CRM) មានម៉ាស៊ីនមាននៅតាមបណ្តាសាខារបស់ធនាគារ ABA ទាំងអស់ និងនៅតាម ABA 24/7 ដែលមានទីតាំងនៅ នាងគង្គីង, ម៉ៅសេឡុង, ទទួលទំពូង, ពេទ្យលោកសង្ឃ, WB Arena, ឫស្សីកែវ, ផ្លូវ២០០៤, Furi ក្រុងព្រះសីហនុ, មាត់ទន្លេ, សុវណ្ណ។

ឃ. ការដកសាច់ប្រាក់

មិនអនុញ្ញាតអោយដកប្រាក់ជាផ្នែកៗបានទេ លោកអ្នកអាចដកប្រាក់បានលុះត្រាតែដល់កាលកំណត់បញ្ជី ឬនៅពេលដែលស្នើសុំបិទគណនី។

ង. អត្រាការប្រាក់

តារាងអត្រាការទី៣.១៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់

ចំណាំ ៖ អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជា មុនដល់អតិថិជនឡើយ។

រយៈពេល	ការប្រាក់នៅចុងគ្រា		ការប្រាក់ប្រចាំខែ	
	ដុល្លារ	រៀល	ដុល្លារ	រៀល
១ខែ	០.៧៥%	១.២៥%	-	-
៣ខែ	១.៥០%	៣.០០%	១.២៥%	២.៧៥%
៦ខែ	២.៧៥%	៤.៥០%	២.៥០%	៤.២៥%
១២ខែ	៣.៥០%	៥.៥០%	៣.២៥%	៥.២៥%
២៤ខែ	៣.៦០%	-	៣.៣៥%	-
៣៦ខែ	៣.៧០%	-	៣.៤៥%	-

ប្រភព៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់ (មើលឧបសម្ព័ន្ធទី ១)

ច. លក្ខខណ្ឌក្នុងការបើកគណនីបញ្ញើកាលកំណត់

អ្នកអាចបើកគណនីបានភ្លាមៗ នៅតាមសាខាធនាគារ ABA ណាមួយ។ នេះគឺជាលក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនីនៅសាខារបស់យើង៖

- **សម្រាប់ជនជាតិខ្មែរ**
 - ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
 - ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
 - ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
- **សម្រាប់ជនបរទេស**
 - ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
 - ត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព និងឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក។
 - ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

លិខិតបញ្ជាក់ការស្នាក់នៅមាន៖

- ទិដ្ឋាការដែលបានស្នើសុំជាច្រើនលើកដែលមានសុពលភាពចាប់ពី 18ខែ ឬ
- លិខិតបញ្ជាក់ការស្នាក់នៅ (កិច្ចសន្យាជួលផ្ទះ លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅ វិក្កយបត្រសណ្ឋាគារ) ដែលបង្ហាញពីរយៈពេលស្នាក់នៅយ៉ាងហោច 6 ខែ នៅក្នុងកិច្ចសន្យា ឬ

- លិខិតបញ្ជាក់ការងារ (កិច្ចសន្យាការងារវិញ្ញាបនបត្រការងារ) ដែលមានសុពលភាពយ៉ាងហោចណាស់ ៦ខែ ឬអាជ្ញាប័ណ្ណ/លិខិតបញ្ជាក់អាជីវកម្ម (ប្រសិនបើជាស្វ័យនិយោជ)។

សម្គាល់៖

អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលបើកគណនី។

ឆ. ការបិទគណនីបញ្ជើកាលកំណត់

លោកអ្នកត្រូវអញ្ជើញទៅតាមបណ្តាសាខារបស់ធនាគារ ABA។

និតិវិធីក្នុងការបិទគណនីមាន២យ៉ាងគឺ៖

- បិទដោយផ្ទេរប្រាក់ (CLOSE BY TRANSFER) ពីគណនីបញ្ជើកាលកំណត់ ទៅគណនីបង្គោលរបស់លោកអ្នក ហើយការបិទដោយវិធីនេះលោកអ្នកអាចបិទបានគ្រប់សាខាធនាគារ ABA ទាំងអស់។ តម្រូវអោយម្ចាស់គណនីបំពេញទម្រង់ស្នើសុំបិទគណនី និងចុះហត្ថលេខាអោយដូចពេលបើកគណនី និងបំពេញឈ្មោះ លេខគណនី ផ្ញើរចេញ-ទទួល នៅលើប័ណ្ណផ្ទេរប្រាក់ (Account transfer slip) ជាការស្រេច។
- បិទដោយដកចេញជាសាច់ប្រាក់ (CLOSE BY WITHDAW) ចេញពីគណនីបញ្ជើកាលកំណត់ ម្ចាស់គណនីត្រូវទៅសាខាដើមរបស់ខ្លួន ទើបអាចអនុវត្តន៍ការបិទគណនីដោយដកជាសាច់ប្រាក់បាន។ ដែលម្ចាស់គណនីចាំបាច់ត្រូវបំពេញទម្រង់ស្នើសុំបិទគណនី ដោយចុះហត្ថលេខាអោយដូចពេលបើកគណនី និងបំពេញឈ្មោះ លេខគណនី រួមទាំងហត្ថលេខានៅលើប័ណ្ណដកប្រាក់ជាការស្រេច។

៣.៣.១.៣ គណនីកាលកំណត់តាមទូរស័ព្ទ

គណនីបញ្ជើកាលកំណត់²¹ របស់ធនាគារ ABA អាចបើកបានតាមកម្មវិធី ABA Mobile ដោយគ្រាន់តែចុចត្រឹមតែពីរបីចុចប៉ុណ្ណោះ។ ជាមួយនឹងការប្រាក់ដ៏ទាក់ទាញក្នុងរយៈពេលកំណត់ណាមួយដែលអ្នកពេញចិត្តគណនីបញ្ជើកាលកំណត់លើទូរស័ព្ទ អាចជួយឲ្យអ្នកសម្រេចគោលដៅសន្សំប្រាក់របស់អ្នកបាន។ អត្រាការប្រាក់ត្រូវបានបូកសរុបផ្អែកតាមចំនួនថ្ងៃ 365ថ្ងៃ (ប៊ីយហុកសិបប្រាំ) ក្នុងមួយឆ្នាំ ដោយគិតតាមចំនួនថ្ងៃជាក់ស្តែងក្នុងមួយខែ។

ក. អត្ថប្រយោជន៍

- អតិថិជនអាចបើកគណនីបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងពីក្នុងកម្មវិធី ABA Mobile។

²¹ <https://www.ababank.com/km/mobile-fixed-deposit/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

- ទទួលបានប្រាក់ចំណូលខ្ពស់ពីលើប្រាក់របស់លោកអ្នកសម្រាប់រយៈពេលកំណត់មួយ ដោយមិនរងផលប៉ះពាល់ពីអត្រាការប្រាក់ឡើងចុះនៅក្នុងទីផ្សារឡើយ។
- មានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងទាំងប្រាក់ដើម និងការប្រាក់ដែលទទួលបានតាមរយៈការកំណត់បែបបទទូទាត់ស្វ័យប្រវត្តិជា (i) ការបន្តស្វ័យប្រវត្តិចំពោះតែប្រាក់ដើម ឬ (ii) បន្តស្វ័យប្រវត្តិទាំងប្រាក់ដើម និងការប្រាក់។

ខ. លក្ខខណ្ឌ

- **រូបិយប័ណ្ណ៖** អាចបើកបាន ២ប្រភេទរូបិយប័ណ្ណ គឺប្រាក់ដុល្លារ និងប្រាក់រៀល។
- **បញ្ជីបឋមអប្បបរមា៖** ប្រាក់ដុល្លារចាប់ពី ១០០\$ និងប្រាក់រៀលចាប់ពី ៤០០, ០០០រ។
- **ការទូទាត់ការប្រាក់មានការបត់បែន៖** នៅថ្ងៃដល់កាលកំណត់នៃការដាក់ប្រាក់ ឬនៅពេលស្នើសុំបិទគណនី។
- **លក្ខខណ្ឌបន្តនៅចុងគ្រា៖** បន្តតែប្រាក់ដើមប៉ុណ្ណោះ, បន្តប្រាក់ដើម និងការប្រាក់, និងបិទនៅកាលសាន^១(១ពេលដល់កាលកំណត់ ទាំងប្រាក់ដើមនិងការប្រាក់នឹងត្រូវផ្ទេរចូលទៅក្នុងគណនីបង្គោល។
- **សេវាគណនីប្រចាំខែ៖** ឥតគិតថ្លៃ
- **បញ្ជាក់សម្បត្តិសាច់ប្រាក់ក្នុងគណនី៖** ១០ដុល្លារ/៤០,០០០រ/សន្លឹក
- **ត្រួតពិនិត្យបញ្ជីទឹកប្រាក់ក្នុងគណនី៖** ១០ដុល្លារ/៤០,០០០រ/សន្លឹក

គ. អត្រាការប្រាក់

តារាងអត្រាការទី៣.២ ៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់តាមទូរស័ព្ទ

ចំណាំ ៖ អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជា មុនដល់អតិថិជនឡើយ។

រយៈពេល	ដុល្លារ	រៀល
១ខែ	១.០០%	១.២៥%
២ខែ	១.៣៨%	២.១៣%
៣ខែ	១.៧៥%	៣.០០%
៤ខែ	២.១៧%	៣.២៥%
៥ខែ	២.៥៨%	៣.៥០%
៦ខែ	៣.០០%	៤.៥០%

៧ខែ	៣.១៣%	៤.៦៥%
៨ខែ	៣.២៥%	៤.៨០%
៩ខែ	៣.៣៨%	៤.៩៥%
១០ខែ	៣.៥០%	៥.១០%
១១ខែ	៣.៦៣%	៥.៣០%
១២ខែ	៣.៧៥%	៥.៥០%
១៨ខែ	៣.៨០%	-
២៤ខែ	៣.៨៥%	-
៣០ខែ	៣.៩០%	-
៣៦ខែ	៣.៩៥%	-

ប្រភព ៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់តាមទូរស័ព្ទ (មើលឧបសម្ព័ន្ធទី ២)

ឃ. លក្ខខណ្ឌក្នុងការបើកគណនីកាលកំណត់តាមទូរស័ព្ទ

ដើម្បីបើកគណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទបាន សូមអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖

- អតិថិជនត្រូវតែប្រើប្រាស់កម្មវិធី ABA Mobile។
- អតិថិជនត្រូវតែមានគណនីសន្សំមួយ ដូចជា៖ គណនីបញ្ញើសន្សំ(Saving account) គណនីចរន្ត (Current account) ឬ គណនីចរន្ត “PLUS”(Current plus) ជាមុនសិន មុនពេល បើកគណនីបញ្ញើ មានកាលកំណត់លើទូរស័ព្ទ។
- គណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទអាចបើកបានមិនថាអ្នកមានទីលំនៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍។
- មិនអាចប្រើគណនីសន្សំលើទូរស័ព្ទ ធ្វើជាគណនីមូលដ្ឋានសម្រាប់បើកគណនីសន្សំមានកាលកំណត់តាមទូរស័ព្ទនេះបានទេ។

៣.៣.១.៤. គណនីបង់បែបប្រាក់រៀង

តើលោកអ្នកត្រូវការគណនីបញ្ញើ ដែលអនុញ្ញាតឲ្យលោកអ្នកទទួលបានអត្រាការប្រាក់ខ្ពស់ ហើយអាចដកប្រើប្រាស់បានភ្លាមៗនៅពេលដែលអ្នកត្រូវការ ដោយមិនថយអត្រាការប្រាក់ដែរឬទេ?

គណនីបញ្ជើបត់បែនជាប្រាក់រៀលរបស់ធនាគារ ABA ត្រូវបានបង្កើតឡើងសម្រាប់លោកអ្នកគ្រប់គ្រងការសន្សំបានងាយស្រួលអាចដាក់ប្រាក់ចូលគណនីឥតកំណត់, ដកប្រាក់ប្រើប្រាស់បានគ្រប់ពេល, អត្រាការប្រាក់ជាទីពេញចិត្ត, និងទូទាត់ការប្រាក់រៀលរាល់បីខែម្តង។

ជាមួយគណនីបញ្ជើបត់បែនជាប្រាក់រៀលរបស់ ABA លោកអ្នកអាចដាក់និងដកប្រាក់ប្រើប្រាស់បានគ្រប់ពេលដែលលោកអ្នកត្រូវការ ហើយនៅតែទទួលបានអត្រាការប្រាក់ខ្ពស់ដដែល។²²

ក. លក្ខខណ្ឌ

- សមតុល្យបើកដំបូងអប្បបរមា៖ ១លានរៀល (គិតថ្លៃ 80,000 រៀល ពេលបិទគណនីក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃបើកគណនី)បើបិទមុន៣ខែ។
- សមតុល្យបន្តអប្បបរមា៖ ១លានរៀល
- ការប្រាក់៖ ១.៧៥% (ការប្រាក់បង្កប្រចាំថ្ងៃ ក្នុងរយៈពេល 365 (បីរយហុកសិបប្រាំ) ថ្ងៃក្នុងមួយឆ្នាំ ដោយគិតចំនួនថ្ងៃជាក់ស្តែងនៃខែ)។
- ការទូទាត់ប្រាក់៖ រាល់បីខែម្តង ឬពេលស្នើសុំបិទគណនី។
- ការដាក់ប្រាក់៖ តាមសាខា ABA និងម៉ាស៊ីនស្វ័យប្រវត្ត CIM (CASH IN MACHINE), CDM & CRM ។
- សេវាគណនីប្រចាំខែ៖ ឥតគិតថ្លៃ
- សេវាធនាគារអនឡាញ៖ ឥតគិតថ្លៃ
- សៀវភៅធនាគារ៖ មិនផ្តល់ជូនឡើយ អាចជាវបានក្នុងតម្លៃ ២០,០០០ រៀលក្នុងមួយក្បាល។

ចំណាំ ៖

- ក្រដាសប្រាក់ដែលទទួលយកបាន ត្រូវស្របតាមគោលការណ៍ណែនាំរបស់ ABA។ ធនាគារគិតកម្រៃ និងចំនួននៃប្រភេទក្រដាសប្រាក់រាយ ដែលទទួលប្រចាំថ្ងៃនៅបញ្ជី។
- ត្រូវគិតថ្លៃ 0.10% សម្រាប់ការដក/ដាក់ប្រាក់នៅសាខាឆ្លងតំបន់ ដែលលើសចំនួនកំណត់ប្រចាំថ្ងៃ 20 លានរៀល។

²² <https://www.ababank.com/km/riel-flexi-deposit/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

៣.៣.១.៥ គណនីបត់បែនប្រាក់រៀបតាមទូរស័ព្ទ

ក. អត្ថប្រយោជន៍

ប្រាក់រៀបក្នុងកម្មវិធី ABA Mobile ពិតជានាំមកនូវប្រយោជន៍ច្រើនសម្រាប់លោកអ្នក! គ្រាន់តែចុចពីរបីប៉កក្នុងទូរស័ព្ទដៃ លោកអ្នកអាចចាប់ផ្តើមការសន្សំដែលមានការប្រាក់ខ្ពស់ ហើយទឹកប្រាក់នោះនៅតែអាចដកប្រើប្រាស់បានភ្លាមៗ និងគ្រប់ពេលដែលលោកអ្នកត្រូវការ។²³

ជាមួយបញ្ជីបត់បែនប្រាក់រៀបតាមទូរស័ព្ទ (KHR) លោកអ្នកអាចដក/ដាក់ប្រាក់ដោយមិនកំណត់ ជាមួយការប្រាក់ខ្ពស់ និងទទួលបានការទូទាត់ការប្រាក់រៀបរាល់ត្រីមាស។

ខ. លក្ខខណ្ឌ

- **សមតុល្យបើកដំបូងអប្បបរមា៖** ១លានរៀល (គិតថ្លៃ 80,000 រៀល ពេលបិទគណនីក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃបើកគណនី)បើបិទមុន៣ខែ។
- **សមតុល្យបន្តអប្បបរមា៖** ១លានរៀល
- **អត្រាការប្រាក់(ក្នុងមួយឆ្នាំ)៖** ១.៧៥% (ការប្រាក់បង្កប្រចាំថ្ងៃ ក្នុងរយៈពេល 365 (បីរយហុកសិបប្រាំ) ថ្ងៃក្នុងមួយឆ្នាំ ដោយគិតចំនួនថ្ងៃជាក់ស្តែងនៃខែ)។
- **ការទូទាត់ប្រាក់៖** រាល់បីខែម្តង ឬពេលស្នើសុំបិទគណនី។ការប្រាក់ត្រូវបានបង្កើតទុករាល់ថ្ងៃ ហើយនឹងត្រូវបានបញ្ចូលប្រចាំត្រីមាស។ អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។
- **សៀវភៅធនាគារ៖** មិនផ្តល់ជូនឡើយ
- **ចំនួនគណនី៖** អនុញ្ញាតអោយបើកបានបីគណនី (មិនរាប់បញ្ចូលគណនីដែលបានបើកនៅបញ្ជីធនាគារ)។
- **ការដាក់ប្រាក់បន្ថែម៖** គ្រប់សាខាធនាគារ ABA, តាមម៉ាស៊ីនដាក់មូលប្បទានបំពុល, តាមកម្មវិធី ABA Mobile, តាមម៉ាស៊ីនដាក់ប្រាក់។
- **លក្ខខណ្ឌប្រតិបត្តិការ៖** អនុញ្ញាតតែប្រតិបត្តិការតាមកម្មវិធី ABA Mobile តែប៉ុណ្ណោះ លើកលែងការដាក់ប្រាក់តាមបញ្ជី
- **ការបិទគណនី៖** បិទបានតែនៅសាខាធនាគារតែប៉ុណ្ណោះ (អតិថិជនត្រូវបានណែនាំឱ្យទៅកាន់សាខាដែលដាច់ខាតត្រូវតែដូចគ្នាទៅនឹងសាខាដើមដែលយើងបានបើកគណនី ដើម្បីបិទគណនី)។

²³ <https://www.ababank.com/km/mobile-riel-flexi-deposit/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

- **ក្រដាសប្រាក់ទទួលយក៖** ទទួលយកក្រដាសប្រាក់រៀលត្រឹមត្រូវគ្រប់ប្រភេទតាមការគិតថ្លៃត្រូវអនុវត្តមួយចំនួន (ថ្លៃសេវាត្រូវបានអនុវត្តទៅលើប្រភេទនៃកំណត់សម្គាល់ផ្សេងៗគ្នា។ ការគិតថ្លៃត្រូវបានអនុវត្តលើការបូកសរុប)
- **បិទគណនី៖** សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 80,000 រៀល
- **សេវាគណនីប្រចាំខែ៖** ឥតគិតថ្លៃ
- **តាមកម្មវិធីទូរស័ព្ទ៖** ឥតគិតថ្លៃ (មានសម្រាប់តែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ។)
- **គណនីមិនមានសកម្មភាព៖** 40,000 រៀល/ឆ្នាំ (ជាការពិន័យ)ប្រព័ន្ធនឹងគិតថ្លៃ 10 ដុល្លារ ដោយស្វ័យប្រវត្តិ ប្រសិនបើគណនីមិនប្រតិបត្តិការរយៈពេល 12 ខែ ឬលើសពីនេះ។ ប្រសិនបើមិនមានការដាក់/ដកប្រាក់ពីគណនីទេ 10 ឆ្នាំគណនីនឹងត្រូវបិទ។ ប្រាក់ដែលបានមានក្នុងគណនី នឹងត្រូវផ្ទេរទៅអោយភ្នាក់ងាររដ្ឋាភិបាល ដែលអនុញ្ញាតដោយច្បាប់ជាធរមាន។
- **បញ្ជាក់សមតុល្យគណនី៖** 40,000 រៀល/សន្លឹក
- **ពិនិក្យ និងបញ្ជាក់សមតុល្យគណនី៖** 40,000 រៀល/ដង
- **វិធីចូលទៅកាន់គណនី៖** គ្រប់សាខាធនាគារ ABA តាមកម្មវិធី ABA Mobile

គ. លក្ខខណ្ឌក្នុងការបើកគណនី

ដើម្បីបើកគណនី បញ្ជើបត់បែនប្រាក់រៀលតាមទូរស័ព្ទបាន អ្នកត្រូវ៖

- ជាអ្នកដែលកំពុងប្រើកម្មវិធី ABA Mobile
- មានគណនីសន្សំជាប្រាក់រៀលមួយ ដែលបានបើកនៅបញ្ជីសាខាធនាគារ។

៣.៣.១.៦. គណនីសន្សំ

គណនីបញ្ជើសន្សំ²⁴ របស់ធនាគារ ABA គឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងមានប្រសិទ្ធផលបំផុតដើម្បីចាប់ផ្តើមសន្សំប្រាក់។ ដោយលោកអ្នកពុំចាំបាច់មានសមតុល្យអប្បបរមា សម្រាប់បើកគណនីបញ្ជើសន្សំទៀតឡើយ។ ដែលគណនីបញ្ជើសន្សំអាចបើកបាន ពីរូបិយប័ណ្ណ គឺគណនីប្រាក់រៀល(៛)និងគណនីប្រាក់ដុល្លារ(\$)។

ក. អត្ថប្រយោជន៍

អត្ថប្រយោជន៍របស់គណនីបញ្ជើសន្សំមានដូចជា៖

²⁴ <https://www.ababank.com/km/saving-account/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

- អតិថិជនមានភាពងាយស្រួលក្នុងការដកប្រាក់គ្រប់ពេលវេលាដោយគ្មានការកំណត់តាមរយៈម៉ាស៊ីន ATM (24ម៉ោង/ 7) ឬក៏សាខាណាមួយរបស់ធនាគារ ABA
- ទទួលបាន E-Service ដោយឥតគិតថ្លៃ
- ចូលមើលគណនីរបស់លោកអ្នកដោយឥតគិតថ្លៃតាមរយៈសេវាធនាគារតាមអ៊ិនធឺណិត
- ទទួលបានរបាយការណ៍គណនីប្រចាំខែ (តាមការស្នើសុំរបស់អតិថិជន)
- ទទួលបានសេវាបញ្ជាទិញអចិន្ត្រៃយ៍ដោយឥតគិតថ្លៃ
- រកប្រាក់បន្ថែមបានដោយមានភាពបត់បែនពីលើប្រាក់របស់លោកអ្នក ពោលគឺការប្រាក់ត្រូវបានបង្កជាប្រចាំ និងត្រូវទូទាត់រៀងរាល់កន្លះឆ្នាំម្តង ឬនៅពេលបិទគណនី។
- ចូលមើលសមតុល្យគណនីដោយងាយស្រួលតាមរយៈការប្រើប្រាស់ប័ណ្ណ Debit Master ឬ Visa Card, iBanking ឬការមកកាន់សាខាណាមួយរបស់ធនាគារ ABA។
- ដកប្រាក់ដោយមានភាពបត់បែនពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យ បន្តអប្បបរមានៅក្នុងគណនីដោយពុំមានការចំណាយបន្ថែម។
- ប្រតិបត្តិការប្រាក់ដែលផ្ទើរមកខាងក្នុង និងខាងក្រៅសមតុល្យចាំបាច់ដែលត្រូវប្រើប្រាស់ ខណៈដែលសមតុល្យនៅសល់ រក្សាការរកប្រាក់បន្ថែមសម្រាប់លោកអ្នក។
- ដាក់ប្រាក់បញ្ញើបន្ថែមចូលទៅក្នុងគណនីរបស់អ្នកដោយពុំមានការរឹតត្បិត។
- មានអារម្មណ៍សុវត្ថិភាពដោយទទួលបានព័ត៌មានជាប្រចាំអំពីគណនីរបស់លោកអ្នកតាមរយៈការប្រើប្រាស់សេវាសារជាអក្សរ និង E-Service ដោយឥតគិតថ្លៃ។
- ABA នឹងផ្តល់អត្ថប្រយោជន៍បន្ថែមជូនអតិថិជនជាមួយលក្ខខណ្ឌខ្លះៗ៖ អតិថិជនអាចស្នើសុំប្រើប្រាស់ប័ណ្ណឥណពន្ធ (Credit Card) ដោយឥតគិតថ្លៃសម្រាប់ការចេញប័ណ្ណ និងកម្រៃប្រចាំឆ្នាំ ប្រសិនបើអតិថិជនគោរពទៅតាមលក្ខខណ្ឌខាងក្រោម៖
 - Free ប័ណ្ណ MasterCard Standard ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី USD 3,000 ដល់ USD 9,999
 - Free ប័ណ្ណ Visa Credit Platinum Lite ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី USD 10,000 ឡើងទៅ អតិថិជនទាំងអស់អាចជ្រើសរើសកម្រិតទឹកប្រាក់ឥណពន្ធចាប់ពី USD 500 ឬរហូតដល់ 90% នៃទឹកប្រាក់ដែលបានបង្កកទុកក្នុងធនាគារ

ខ. លក្ខខណ្ឌ

- មិនតម្រូវអោយមានប្រាក់តំកល់ក្នុងគណនី
- ទូទាត់ការប្រាក់រៀងរាល់ ៦ខែ ម្តង (ឆមាសនីមួយៗនៃឆ្នាំ) ឬនៅពេលស្នើសុំបិទគណនី
- សម្រាប់ការបិទគណនីក្នុងអំឡុងពេល ៣ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20 ដុល្លារ ឬ 80,000 រៀល
- សៀវភៅធនាគារមួយក្បាលតម្លៃ ៥ដុល្លារ
- កាត់ ATM ផ្តល់ជូនឥតគិតថ្លៃសម្រាប់គណនីប្រាក់រៀល ប៉ុន្តែប្រភេទកាត់សម្រាប់គណនីប្រាក់ដុល្លារ គិតតាមតម្លៃសេវាកាត់។ មានដូចជាកាត់ VISA²⁵, MASTER, UPI។
- គណនីមិនមានសកម្មភាព នឹងត្រូវពិន័យជាសាច់ប្រាក់ ១០ដុល្លារក្នុងមួយឆ្នាំ ឬ ៤០,០០០រៀល
- បញ្ជាក់សមតុល្យគណនី នឹងត្រូវគិតកម្រៃ ១០ដុល្លារ ឬ ៤០,០០០រៀល ក្នុងមួយសន្លឹក
- ការបញ្ជាក់សវនកម្ម មានកម្រៃសេវា ១០ដុល្លារ ឬ ៤០,០០០រៀលក្នុងមួយដង
- មូលប្បទានបត្រ Nostro ឬ Banker

គ. អត្រាការប្រាក់

អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។
តារាងទី៣.៣៖ អត្រាការប្រាក់សម្រាប់គណនីសន្សំ

សមតុល្យប្រចាំថ្ងៃ	អត្រាការប្រាក់
$\leq 1,000$ ដុល្លារ	0.05%
$> 1,000$ ដុល្លារ	0.15%
≤ 4 លានរៀល	0.25%
> 4 លានរៀល	0.50%

ប្រភព៖ អត្រាការប្រាក់សម្រាប់គណនីសន្សំ (មើលឧបសម្ព័ន្ធទី ៣)

ឃ. ការដាក់សាច់ប្រាក់

ការដាក់សាច់ប្រាក់លោកអ្នកអាចដាក់បានពីរមធ្យោបាយ គឺដាក់តាមបញ្ជីបេឡា និងតាមម៉ាស៊ីន។

²⁵ <https://www.ababank.com/km/debit-cards/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

ការដាក់តាមបញ្ជីបណ្ណ:

- លោកអ្នកអាចដាក់ប្រាក់បានគ្មានដែនកំណត់ ប៉ុន្តែបើដាក់ប្រាក់ឆ្លងតំបន់មានការគិតកម្រៃ 0.90% នូវចំនួនប្រាក់ដែលបានដាក់លើសពី ៣០,០០០ដុល្លារ ឬ ១២០ លានរៀល។
- អតិថិជនត្រូវមាន Ticket Number និងត្រូវបំពេញប័ណ្ណដាក់ប្រាក់មុនពេលដែលដល់លេខរបស់ខ្លួន ពីព្រោះវានឹងមានភាពរហ័សក្នុងការធ្វើប្រតិបត្តិការ។
- សម្រាប់ប្រភេទក្រដាសប្រាក់ដែលអាចដាក់មានតែពីរប្រភេទប៉ុណ្ណោះ គឺដុល្លារ(\$) និងរៀល(៛)។ប្រភេទ ក្រដាសប្រាក់ដុល្លារ មិនមានការគិតកម្រៃសេវាលើ Small Note ទេប៉ុន្តែប្រាក់រៀលមានកម្រៃសេវាលើ Small Note ដូច តារាងទី៣.៣ ដែលប្រភេទក្រដាសប្រាក់៥០ ដល់៥,០០០រៀល មានកម្រៃសេវាតាម ចំនួនទឹកប្រាក់។

ការដាក់ប្រាក់តាមម៉ាស៊ីន:

- អាចដាក់បានគ្រប់ម៉ាស៊ីនរបស់ ABA ទាំងអស់
- ក្រដាសប្រាក់ដុល្លារដែលម៉ាស៊ីនទទួលយក គឺត្រូវតែជាក្រដាសប្រាក់ពិត (Not Fake Note), មាន ចំនួនចាប់ពីក្រដាស ១០ដុល្លារឡើងទៅ។
- ក្រដាសប្រាក់រៀល ម៉ាស៊ីនទទួលតែ ក្រដាស២០,០០០រៀល និង ក្រដាស៥០,០០០រៀលតែប៉ុណ្ណោះ។

១. ការដកសាច់ប្រាក់

ការដកតាមបញ្ជីបណ្ណ:

- អាចដកបានក្រោម៥០០,០០០ដុល្លារ ឬ ក្រោម២,០០០ លានរៀលក្នុងមួយថ្ងៃសម្រាប់មួយ CIF(Castomer Information File) គណនី។

ការដកប្រាក់តាមម៉ាស៊ីន:

- អាស្រ័យទៅតាមដែនកំណត់របស់ប្រភេទកាត់ដែលលោកអ្នកប្រើ
 - Visa Classic, Mastercard Standard, & Mastercard Standard អាចដកបាន 3,០០០\$ក្នុងមួយថ្ងៃ និង៥ដង
 - Visa Platinum Lite, Mastercard Platinum Lite អាចដកបាន៧,០០០ដុល្លារក្នុងមួយថ្ងៃ និងអាចដកបាន១០ដង

- Visa Platinum, Mastercard Platinum, UnionPay Platinum អាចដកបាន 90,000 ដុល្លារក្នុងមួយថ្ងៃ និងអាចដកបាន 90 ដង។²⁶

៣.៣.១.៧. គណនីសន្សំតាមទូរស័ព្ទ

ក. អត្ថប្រយោជន៍

លោកអ្នកងាយស្រួលក្នុងការបើកគណនី និងអាចធ្វើប្រតិបត្តិការតាមរយៈ ABA Mobile ដោយសេរី។ ហើយលោកអ្នកអាចបើកបានរហូតដល់ បីគណនី។ គណនីនេះអាចធ្វើប្រតិបត្តិការនៃការសន្សំប្រាក់នឹងត្រូវ ដំណើរការតាមរយៈបណ្តាញឌីជីថលទាំងអស់របស់ ABA។²⁷

ខ. លក្ខខណ្ឌតម្រូវដើម្បីបើកគណនី

ដើម្បីបើកគណនីបញ្ញើមានកាលកំណត់លើទូរស័ព្ទបាន សូមអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖

- អតិថិជនត្រូវតែប្រើប្រាស់កម្មវិធី ABA Mobile។
- អតិថិជនត្រូវតែមានគណនីមួយ ដូចជា៖ គណនីបញ្ញើសន្សំ, គណនីចរន្ត ឬ គណនីចរន្ត “PLUS” ដែលបើកនៅសាខារបស់ធនាគារជាមុនសិន មុនពេលបើកគណនីសន្សំតាមទូរស័ព្ទ។
- គណនីសន្សំតាមទូរស័ព្ទ អាចបើកបានមិនថាអ្នកមានទីលំនៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍។

គ. អត្រាការប្រាក់

អត្រាការប្រាក់ទទួលបានដូច គណនីសន្សំ ខាងលើតារាងទី៣.៤។

៣.៣.១.៨ គណនីចរន្ត

គណនីចរន្តរបស់ធនាគារ ABA គឺជាវិធីដ៏សាមញ្ញ និងងាយស្រួលសម្រាប់ការទូទាត់ការទិញទំនិញ និងសេវាកម្ម។ រូបិយប័ណ្ណដែលអាចប្រើបានសម្រាប់គណនីចរន្តមានដូចជា ដុល្លារអាមេរិក (USD) និងប្រាក់រៀល (KHR)។ គណនីចរន្តនេះមិនមានការផ្តល់ជូននូវអត្រាការប្រាក់ទេ។²⁸

ក. អត្ថប្រយោជន៍

អត្ថប្រយោជន៍របស់គណនីចរន្តមានដូចជា៖

- ទទួលបានរបាយការណ៍គណនីប្រចាំខែដោយឥតគិតថ្លៃ (តាមការស្នើសុំ)
- ទទួលបានសេវា E-Service (ផ្ញើសារទៅកាន់ទូរស័ព្ទដៃ ឬអ៊ីមែល) ដោយឥតគិតថ្លៃ
- ចូលមើលគណនីរបស់លោកអ្នកដោយឥតគិតថ្លៃតាមរយៈសេវាធនាគារតាមអ៊ីនធឺណិត

²⁶ <https://www.ababank.com/km/debit-cards/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

²⁷ <https://www.ababank.com/km/mobile-savings-account/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

²⁸ <https://www.ababank.com/km/current-account/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

- ទទួលបានសេវាបញ្ជាទិញអចិន្ត្រៃយ៍ដោយឥតគិតថ្លៃ

ជាមួយអត្ថប្រយោជន៍គណនីចរន្តបន្ថែម អតិថិជនអាច៖

- ✓ ធ្វើប្រតិបត្តិការមិនកំណត់សម្រាប់សមតុល្យដែលមាននៅគ្រប់ពេលទាំងអស់ដោយឥតគិតថ្លៃ។
- ✓ ប្រើប្រាស់គណនីរបស់លោកអ្នកតាមរយៈប័ណ្ណឥណទាន សេវាធនាគារតាមអ៊ីនធឺណិត ឬការមកកាន់សាខាណាមួយរបស់ធនាគារ ABA។
- ✓ ដកប្រាក់ពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ដោយរក្សាសមតុល្យបន្តអប្បបរមានៅក្នុងគណនី
- ✓ មានអារម្មណ៍សុវត្ថិភាពដោយទទួលបានព័ត៌មានភ្លាមៗអំពីប្រតិបត្តិការគណនីរបស់លោកអ្នកតាមរយៈការប្រើប្រាស់សេវា E-Service ដោយឥតគិតថ្លៃ។

ខ. លក្ខខណ្ឌ

- សៀវភៅមូលប្បទានបត្រ៖ តម្លៃ ១០ដុល្លារក្នុងមួយក្បាលមាន ៥០ទំព័រ
- ការដក/ដាក់ប្រាក់៖ មិនកំណត់ (ដក ឬដាក់សាច់ប្រាក់សម្រាប់ សាខាក្រៅតំបន់ (កំណត់ក្នុងមួយថ្ងៃ) បានក្រោម ៣០,០០០ដុល្លារ ឬ ១២០ លានរៀល)។
- ថ្លៃសេវាសម្រាប់មូលប្បទានបត្រដែលត្រូវបានបដិសេធតាមសភាជាក់ទាត់ (ក្នុងមួយសន្លឹក) ៥០ដុល្លារ ឬ២០០,០០០រៀល។
- ការដាក់ប្រាក់តម្កល់ដំបូងចាប់ពី USD 100 ឬ KHR 400,000 សម្រាប់ឯកត្តជន និងក្រុមហ៊ុន ឬ USD 50,000 ឬដែលមានតម្លៃស្មើរូបិយប័ណ្ណ KHR សម្រាប់ស្ថាប័នហិរញ្ញវត្ថុ
- សមតុល្យបន្តអប្បបរមា USD 20 ឬដែលមានតម្លៃស្មើរូបិយប័ណ្ណ KHR;
- រយៈពេលរក្សាទុក អប្បបរមាមិនមានកាលកំណត់.

គ. ការដកប្រាក់

- អតិថិជនត្រូវប្រើប្រាស់ មូលប្បទានបត្រ ដើម្បីដកប្រាក់តាមបញ្ជូរបេឡា
- អាចដកបានចំនួនទឹកប្រាក់ក្រោម ៥០ ម៉ឺនដុល្លារ។

៣.៣.១.៩ គណនីចរន្ត PLUS

គណនីចរន្ត “PLUS”²⁹ ផ្តល់លទ្ធភាពកាន់តែប្រសើរជូនលោកអ្នកក្នុងការចាប់ផ្តើមទទួលបានការប្រាក់ដោយប្រើប្រាស់គណនីចរន្តរបស់លោកអ្នក។ វាជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងការចំណាយផ្សេង

²⁹ <https://www.ababank.com/km/current-plus-account/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

ក៏ដូចជាការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងនៅក្រៅប្រទេស។ គណនីចរន្ត “PLUS” ផ្តល់ភាពងាយស្រួលលើសគេ និងប្រកបដោយប្រសិទ្ធភាព។

ក. លក្ខខណ្ឌ

- ប្រាក់បញ្ញើដំបូង៖ ៥០០ដុល្លារ ឬ ២លានរៀល
- សមតុល្យបន្តអប្បបរមាក្នុងគណនី៖ ៥០០ដុល្លារ ឬ ២លានរៀល (ប្រសិនបើសមតុល្យបន្តអប្បបរមាមិនមាននៅក្នុងគណនីបញ្ញើនោះ គណនីចរន្តនឹងត្រូវបិទ)។
- លក្ខខណ្ឌដកប្រាក់៖ អនុញ្ញាតឲ្យដកប្រាក់ជាផ្នែកដោយមិនកំណត់ពីសមតុល្យបន្តនៃគណនីចរន្តដោយពុំមានការខាតបង់ការប្រាក់បង្គរតាមលក្ខខណ្ឌដែលថា សមតុល្យបន្តអប្បបរមាត្រូវមាននៅក្នុងគណនីបញ្ញើ។ ថ្លៃសេវា ០.១០% ឬតិចបំផុត 1 ដុល្លារ (ជ្រើសយកចំនួនដែលច្រើនជាង) ត្រូវអនុវត្តសម្រាប់ចំនួនទឹកប្រាក់លើសកម្រិតកំណត់ប្រចាំថ្ងៃ 30,000 ដុល្លារ សម្រាប់ប្រតិបត្តិការសាច់ប្រាក់ទាំងដាក់ ឬដកតាមរយៈប្រតិបត្តិការឆ្លងតំបន់។
- ទូទាត់ការប្រាក់៖ រៀងរាល់ ៦ខែ ម្តង (ឆមាសនីមួយៗនៃឆ្នាំ) ឬនៅពេលស្នើសុំបិទគណនី
- ការដាក់ប្រាក់បន្ថែម៖ អាចដាក់បានដោយគ្មានកំណត់ និងបានគ្រប់ពេលវេលាជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ មិនឆ្លងតំបន់
- សៀវភៅមូលប្បទានបត្រ៖ ២០ដុល្លារក្នុងមួយក្បាល ឬ ៨០,០០០រៀលក្នុងមួយក្បាលមាន៥០ទំព័រ
- គណនីមិនមានសកម្មភាព នឹងត្រូវពិន័យជាសាច់ប្រាក់ ១០ដុល្លារក្នុងមួយឆ្នាំ ឬ៤០,០០០រៀល
- បញ្ជាក់សមតុល្យគណនី នឹងត្រូវគិតកម្រៃ ១០ដុល្លារ ឬ៤០,០០០រៀល ក្នុងមួយសន្លឹក
- ការបញ្ជាក់សវនកម្ម មានកម្រៃសេវា ១០ដុល្លារ ឬ៤០,០០០រៀលក្នុងមួយដង
- មូលប្បទានបត្រ Nostro ឬ Banker

ខ. អត្ថប្រយោជន៍

ធនាគារ ABA ផ្តល់អត្ថប្រយោជន៍បន្ថែមជូនអតិថិជនជាមួយលក្ខខណ្ឌខាងក្រោម៖

- អតិថិជនអាចស្នើសុំប្រើប្រាស់ប័ណ្ណឥណទាន (Credit Card) ដោយឥតគិតថ្លៃសម្រាប់ការចេញប័ណ្ណ និងកម្រៃប្រចាំឆ្នាំ ប្រសិនបើអតិថិជនគោរពទៅតាមលក្ខខណ្ឌខាងក្រោម៖
 - Free ប័ណ្ណ MasterCard Standard ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី US\$3,000 ដល់ 9,999;

- Free ប័ណ្ណ Visa Credit Platinum Lite ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី US\$10,000 ឡើងទៅ
- អតិថិជនទាំងអស់អាចជ្រើសរើសកម្រិតទឹកប្រាក់ឥណទានចាប់ពី US\$500 ឬរហូតដល់ 90% នៃទឹកប្រាក់ដែលបានបង្កកទុកក្នុងធនាគារ។
- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវាធនាគារអនឡាញ មិនគិតថ្លៃ សម្រាប់តែ SMS លេខកូដសម្ងាត់ប៉ុណ្ណោះ។ សម្រាប់ឧបករណ៍បង្កើតកូដសម្ងាត់ (CryptoCalculator) មួយគ្រឿង មានតម្លៃ 25ដុល្លារ។

គ. អត្រាការប្រាក់

អត្រាការប្រាក់ផ្តល់ជូនដូចគ្នាទៅហ្នឹងគណនីសន្សំ នៅក្នុងតារាងទី៣.៤។

៣.៣.១.១០ គណនីលេខពិសេស

ជាមួយធនាគារ ABA អ្នកអាចបើកគណនីដោយជ្រើសរើសលេខល្អៗដែលអ្នកពេញចិត្ត ហើយងាយស្រួលចាំ។ លេខពិសេសនេះអាចកម្រង់ដូចលេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឬលេខណាមួយដែលសំខាន់សម្រាប់អ្នក។³⁰

ក. ការបើកគណនី

លោកអ្នកអាចបើកបានតាម ពីរវិធី គឺ បើកដោយខ្លួនឯងតាម ABA Mobile និងបើកជាមួយក្រុមប្រឹក្សាអតិថិជនរបស់ធនាគារ (CSA)។ ខាងក្រោមនេះជានិក្ខិក្នុងការស្វែងរកលេខគណនីពិសេសដោយខ្លួនឯង៖ រូបភាពទី៣.២ ៖ ទម្រង់ជ្រើសរើសលេខគណនីពិសេសដោយខ្លួនឯង

111 112 323

ជូនដំណឹង ផ្ញើសារ បញ្ចប់ការប្រើប្រាស់

តម្លៃ: 20 50 100 300 1,500 5,000 10,000

ស្វែងរក

លេខគណនី 111 112 323 តម្លៃ \$5,000

³⁰ <https://www.ababank.com/km/special-account-number/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

៣.៣.២ ប្រភេទគណនីប្រាក់បញ្ញើ និងសន្សំសម្រាប់អាជីវកម្ម

៣.៣.២.១ គណនីកាលកំណត់

គណនីកាលកំណត់³¹ ធ្វើឲ្យប្រាក់របស់លោកអ្នកបង្កើនប្រាក់ចំណូលសម្រាប់លោកអ្នក ហើយដឹងច្បាស់អំពីចំនួនទឹកប្រាក់ ដែលលោកអ្នកនឹងទទួលបាន។ សូមជ្រើសរើសកាលកំណត់ដាក់ប្រាក់បញ្ញើរវាងពី 1 ទៅ 36 ខែនៅក្នុងគណនីបញ្ញើមានកាលកំណត់ ដើម្បីទទួលបានការប្រាក់ក្នុងអត្រាប្រកួតប្រជែង។

ក. អត្រាការប្រាក់

អត្រាការប្រាក់សម្រាប់ទូទាត់ចុងគ្រាជាប្រាក់ដុល្លារ

តារាងទី៣.៤ ៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់សម្រាប់អាជីវកម្មជាប្រាក់ដុល្លារ

រយៈពេល(ខែ)	ក្រុមហ៊ុន	ស្ថាប័នហិរញ្ញវត្ថុ	ស្ថាប័នរដ្ឋាភិបាល
១ខែ	០.៥០%	-	០.៥០%
៣ខែ	១.២៥%	០.៧៥%	១.២៥%
៦ខែ	២.៥០%	១.៥០%	២.២៥%
១២ខែ	៣.២៥%	២.៥០%	៣.២៥%
២៤ខែ	៣.៣៥%	-	៣.៣៥%
៣៦ខែ	៣.៤៥%	-	៣.៤៥%

ប្រភព ៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់សម្រាប់អាជីវកម្មជាប្រាក់ដុល្លារ (មើលឧបសម្ព័ន្ធទី ៤)

អត្រាការប្រាក់សម្រាប់ទូទាត់ចុងគ្រាជាប្រាក់រៀល

តារាងទី៣.៦ ៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់អាជីវកម្មជាប្រាក់រៀល

រយៈពេល(ខែ)	ក្រុមហ៊ុន	ស្ថាប័នហិរញ្ញវត្ថុ	ស្ថាប័នរដ្ឋាភិបាល
៣ខែ	២.៧៥%	០.៧៥%	២.៧៥%
៦ខែ	៤.២៥%	១.៥០%	៣.៥០%
១២ខែ	៥.២៥%	២.៥០%	៣.៧៥%

ប្រភព ៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់ជាប្រាក់រៀល (មើលឧបសម្ព័ន្ធទី ៥)

³¹ <https://www.ababank.com/km/business-fixed-deposit/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

ចំណាំ ៖ អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមការសំរេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុន ដល់អតិថិជនឡើយ។ អត្រាការប្រាក់នឹងត្រូវចែកនឹង 365 ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរ ទុកប្រចាំថ្ងៃ។

ខ. អត្ថប្រយោជន៍

- ទទួលបានប្រាក់ចំណូលខ្ពស់ពីលើប្រាក់របស់លោកអ្នកសម្រាប់រយៈពេលកំណត់មួយ ដោយពុំមាន ប៉ះពាល់ ដល់ដំណើរការអត្រាការប្រាក់នៅក្នុងទីផ្សារ។
- មានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រងទាំងប្រាក់ដើម និងការប្រាក់ដែលទទួលបានតាមរយៈការកំណត់ ការណែនាំបញ្ជាអចិន្ត្រៃយ៍ដើម្បី (i) បិទតាមកាលកំណត់ (ii) បន្តប្រាក់ដើមប៉ុណ្ណោះ ឬ (iii) បន្តទាំង ប្រាក់ដើម និងការប្រាក់។
- ទទួលបានឥណទានដោយឥតគិតថ្លៃសម្រាប់សមតុល្យការប្រាក់អប្បបរមាចំនួន 3,000 ដុល្លារអាមេរិក ឬច្រើនជាងនេះ (ខ និងលក្ខខណ្ឌត្រូវបានអនុវត្ត)។

អត្ថប្រយោជន៍បន្ថែម ៖

មិនគិតថ្លៃចេញកាតឥណទានថ្មី និងថែទាំប្រចាំឆ្នាំសម្រាប់ម្ចាស់គណនីបង្គោលតាមលក្ខខណ្ឌ ដូចខាងក្រោម៖

- **កាតឥណទាន Mastercard Standard/ កាតឥណទាន Visa Classic:** អតិថិជនត្រូវរក្សាសមតុល្យបញ្ញើ ក្នុងគណនីចំនួន 3,000 - 5,000 ដុល្លារ ធ្វើជាបញ្ញើធានា។ អតិថិជនអាចជ្រើសរើសកម្រិតឥណទានចាប់ ពី 500 - 4,500 ដុល្លារ ឬរហូតដល់ 90% នៃបញ្ញើធានា។
- **កាត Visa Platinum Lite:** អតិថិជនត្រូវរក្សាសមតុល្យបញ្ញើចំនួន 5,001 ដុល្លារ ឬលើសពីនេះ ធ្វើជាបញ្ញើ ធានា។ អតិថិជនអាចជ្រើសរើសកម្រិតឥណទានចាប់ពី 1,000 ដុល្លារ ដល់ 12,500 ដុល្លារ ឬ 90% នៃ កម្រិតប្រាក់ធានា (កម្រិតណាមួយដែលទាបជាង)។

គ. លក្ខខណ្ឌ

- **រូបិយប័ណ្ណ៖** ប្រាក់ដុល្លារ(USD) និងប្រាក់រៀល(KHR)
- **បញ្ញើបឋមអប្បបរមា៖** ១០០ដុល្លារ ឬ ៤០០,០០០រៀល
- **ការដកប្រាក់៖** មិនអនុញ្ញាតឱ្យដកប្រាក់ជាផ្នែកៗ។ លក្ខខណ្ឌសម្រាប់ការដកមុនកាលកំណត់៖

- រូបវន្តបុគ្គល & ក្រុមហ៊ុន៖ អត្រាការប្រាក់នៃគណនីបញ្ញើសន្សំត្រូវអនុវត្ត។ សម្រាប់បញ្ញើមានកាលកំណត់ដែលទូទាត់ការប្រាក់ប្រចាំខែ អតិថិជនត្រូវប្រគល់មកធនាគារវិញនូវការប្រាក់ដែលបានបង់ទាំងអស់រួមទាំងពន្ធកាត់ទុក។
- គ្រឹះស្ថានហិរញ្ញវត្ថុ៖ មិនមានផ្តល់អត្រាការប្រាក់ទេ។
- អតិថិជនចាំបាច់ត្រូវប្រគល់មកធនាគារវិញនូវវិញ្ញាបនបត្របញ្ញើមានកាលកំណត់ និងគ្រឿងបរិក្ខារគណនីណាមួយ។
- **ជម្រើសពេលដល់ថ្ងៃកំណត់ទូទាត់៖** បន្តតែប្រាក់ដើមប៉ុណ្ណោះ, បន្តប្រាក់ដើមនិងការប្រាក់, បិទគណនីនៅពេលដល់ថ្ងៃកំណត់ទូទាត់
- **ការទូទាត់ការប្រាក់៖** ទូទាត់ប្រចាំខែសម្រាប់តែស្ថាប័នហិរញ្ញវត្ថុ ឬនៅថ្ងៃដល់កាលកំណត់នៃការដាក់ប្រាក់ ឬនៅពេលស្មើសុំបិទគណនី។
- **សេវាកម្ម៖** សេវាគណនីប្រចាំខែ ឥតគិតថ្លៃ, ធនាគារតាមអ៊ីនធឺណិត តាមលក្ខខណ្ឌ I Banking³² សម្រាប់អាជីវកម្ម , លិខិតបញ្ជាក់គណនីបញ្ញើ ឥតគិតថ្លៃ (ថ្លៃសេវា 5 ដុល្លារ / 20,000 រៀល ត្រូវបានអនុវត្តសម្រាប់ការចេញវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ។)
- បញ្ជាក់សមតុល្យគណនី នឹងត្រូវគិតកម្រៃ ១០ ដុល្លារ ឬ ៤០,០០០ រៀល ក្នុងមួយសន្លឹក
- ការបញ្ជាក់សវនកម្ម មានកម្រៃសេវា ១០ ដុល្លារ ឬ ៤០,០០០ រៀលក្នុងមួយដង
- **វិធីចូលទៅកាន់គណនី៖** តាមគ្រប់សាខាធនាគារ ABA និងតាមអ៊ីនធឺណិត។

៣.៣.២.២ គណនីសន្សំ

គណនីបញ្ញើសន្សំរបស់ធនាគារ ABA គឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងមានប្រសិទ្ធផលបំផុតដើម្បីចាប់ផ្តើម សន្សំប្រាក់។³³

³² ababank.com/km/I banking-for-business/ (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

³³ <https://www.ababank.com/km/business/deposits/saving-account/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

ក. អត្រាការប្រាក់

តារាងទី៣.៦ ៖ អត្រាការប្រាក់សម្រាប់គណនីសន្សំអាជីវកម្ម

សមតុល្យប្រចាំថ្ងៃ	អាជីវកម្ម	ស្ថាប័នហិរញ្ញវត្ថុ	ស្ថាប័នរដ្ឋាភិបាល
≤ ១,០០០ដុល្លារ	០.០៥%	០.០៥%	០.១៥%
> ១,០០០ដុល្លារ	០.១៥%	០.១៥%	០.២៥%
≤ ៤ លានរៀល	០.២៥%	០.២៥%	០.៥០%
> ៤ លានរៀល	០.៥០%	០.៥០%	១.០០%

ប្រភព ៖ អត្រាការប្រាក់សម្រាប់គណនីសន្សំអាជីវកម្ម (មើលឧបសម្ព័ន្ធទី ៦)

ខ. អត្ថប្រយោជន៍

- រកប្រាក់បន្ថែមបានដោយមានភាពបត់បែនពីលើប្រាក់របស់លោកអ្នក ពោលគឺការប្រាក់ត្រូវបានបង្កជាប្រចាំ និងត្រូវទូទាត់រៀងរាល់កន្លះឆ្នាំម្តង ឬនៅពេលបិទគណនី។
- ចូលមើលសមតុល្យគណនីដោយងាយស្រួលតាមរយៈការប្រើប្រាស់ប័ណ្ណ Debit Master ឬ Visa Card, iBanking ឬការមកកាន់សាខាណាមួយរបស់ធនាគារ ABA។
- ដកប្រាក់ដោយមានភាពបត់បែនពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យបន្តអប្បបរមានៅក្នុងគណនីដោយពុំមានការចំណាយបន្ថែម។
- ប្រតិបត្តិការប្រាក់ដែលផ្ញើមកខាងក្នុង និងខាងក្រៅសមតុល្យចាំបាច់ដែលត្រូវប្រើប្រាស់ ខណៈដែលសមតុល្យនៅសល់ រក្សាការរកប្រាក់បន្ថែមសម្រាប់លោកអ្នក។
- ដាក់ប្រាក់បញ្ញើបន្ថែមចូលទៅក្នុងគណនីរបស់អ្នកដោយពុំមានការរឹតត្បិត។
- មានអារម្មណ៍សុវត្ថិភាពដោយទទួលបានព័ត៌មានជាប្រចាំអំពីគណនីរបស់លោកអ្នកតាមរយៈសេវាជូនដំណឹងតាមអ៊ីម៉ែលដោយឥតគិតថ្លៃ។

គ. លក្ខខណ្ឌ

- រូបិយប័ណ្ណ៖ ប្រាក់ដុល្លារ(USD) និងប្រាក់រៀល(KHR)
- ប្រាក់បញ្ញើដំបូង៖ អាជីវកម្ម ១០០ដុល្លារ ឬ៤០០,០០០រៀល, ស្ថាប័នហិរញ្ញវត្ថុ ៥០,០០០ដុល្លារ ឬ២០០ លានរៀល, ស្ថាប័នរដ្ឋាភិបាល ១០០ដុល្លារ ឬ៤០០,០០០រៀល។
- សមតុល្យបន្តអប្បបរមា៖ អាជីវកម្ម ១០ដុល្លារ ឬ៤០,០០០រៀល, ស្ថាប័នហិរញ្ញវត្ថុ ១,០០០ដុល្លារ ឬ

៤ លានរៀល, ស្ថាប័នរដ្ឋាភិបាល ១០ដុល្លារ ឬ៤០,០០០រៀល។

- **ការដកប្រាក់៖** អនុញ្ញាតឱ្យដកប្រាក់គ្មានដែនកំណត់ទម្រង់ជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ត្រូវបានអនុញ្ញាតគ្រប់ពេល និងក្នុងចំនួនទឹកប្រាក់ណាមួយ តាមលក្ខខណ្ឌនៃសមតុល្យបន្តអប្បបរមាដែលបានរក្សាទុកក្នុងគណនី។
- **ការទូទាត់ការប្រាក់៖** រៀងរាល់៦ខែ ម្តង (ឆមាសនីមួយៗនៃឆ្នាំ) ឬនៅពេលស្នើសុំបិទគណនី

លក្ខខណ្ឌតម្រូវសម្រាប់កែប្រែគណនីបញ្ជីកាលកំណត់សម្រាប់ក្រុមហ៊ុន៖

ឯកសារចាំបាច់

- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែគណនី (ប្រសិនបើមានបន្ថែម ដកចេញ ហត្ថលេខី ឬផ្លាស់ប្តូរអាណត្តិគណនី)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែសេវាធនាគារតាមអ៊ីនធឺណិត (ប្រសិនបើមានការផ្លាស់ប្តូរអ្នកមានសិទ្ធិប្រើសេវាធនាគារតាមអ៊ីនធឺណិតសម្រាប់អាជីវកម្ម)។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់នាយកក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិ។

លក្ខខណ្ឌតម្រូវចាំបាច់ផ្សេងៗដែលអ្នកត្រូវអនុវត្តតាម៖

- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល ឬឯកសារពាក់ព័ន្ធផ្សេងៗ។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវបង្ហាញខ្លួននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
- កាតសាជីវកម្មដែលជាកម្មសិទ្ធិរបស់ហត្ថលេខីដែលត្រូវបានដកចេញ ត្រូវតែប្រគល់មកធនាគារវិញ។
- កាតសាជីវកម្មដែលភ្ជាប់នឹងគណនីក្រុមហ៊ុន ត្រូវតែប្រគល់មកធនាគារវិញ ប្រសិនបើអាណត្តិគណនីផ្លាស់ប្តូរទៅអ្នកផ្សេងមិនមែន “នរណាម្នាក់ចុះហត្ថលេខា”។

៣.៣.២.៣ គណនីចរន្ត

គណនីចរន្តរបស់ធនាគារ ABA គឺជាវិធីដ៏សាមញ្ញ និង ងាយស្រួលមួយដើម្បីរីករាយជាមួយការទូទាត់ យ៉ាងងាយស្រួលសម្រាប់ការទិញទំនិញ និងសេវាកម្ម។ មិនមានអត្រាការប្រាក់ទេ។³⁴

³⁴ <https://www.ababank.com/km/business/deposits/current-account/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១)

ក. លក្ខខណ្ឌ

- រូបិយប័ណ្ណ៖ ប្រាក់ដុល្លារ(USD) និងប្រាក់រៀល(KHR)
- ប្រាក់បញ្ញើដំបូង៖ អាជីវកម្ម ១០០ដុល្លារ ឬ៤០០,០០០រៀល, ស្ថាប័នហិរញ្ញវត្ថុ ៥០,០០០ដុល្លារ ឬ២០០ លានរៀល, ស្ថាប័នរដ្ឋាភិបាល មិនមាន។
- សមតុល្យបន្តអប្បបរមា៖ អាជីវកម្ម ១០ដុល្លារ ឬ៤០,០០០រៀល, ស្ថាប័នហិរញ្ញវត្ថុ ១,០០០ដុល្លារ ឬ៤ លានរៀល, ស្ថាប័នរដ្ឋាភិបាល មិនមាន។
- ការដក/ដាក់ប្រាក់៖ មិនកំណត់
- ការទូទាត់ការប្រាក់៖ រៀងរាល់៦ខែ ម្តង (ឆមាសនិមួយៗនៃឆ្នាំ) ឬនៅពេលស្នើសុំបិទគណនី
- ដក ឬដាក់សាច់ប្រាក់សម្រាប់សាខាក្រៅតំបន់(កំណត់ក្នុងមួយថ្ងៃ) 30,000ដុល្លារ

ឬ១២០លានរៀល។

- ថ្លៃសេវាមូលប្បទានបត្របញ្ជូនត្រលប់តាមរយៈសភាជាត់ទាត់ជាតិ (គ្រប់មូលហេតុ) និង ថ្លៃសេវាមូល ប្បទានបត្របញ្ជូនត្រលប់តាមរយៈបញ្ជូនធនាគារ ABA (មូលហេតុសមតុល្យមិនគ្រប់គ្រាន់)៥០ដុល្លារ ឬ ២០០,០០០រៀលក្នុងមួយសន្លឹក។
- ថ្លៃសេវាមូលប្បទានបត្របញ្ជូនត្រលប់តាមរយៈបញ្ជូនធនាគារ ABA (មូលហេតុផ្សេងៗ)១០ដុល្លារ ឬ ៤០,០០០រៀលក្នុងមួយសន្លឹក។

ខ. អត្ថប្រយោជន៍

- ធ្វើប្រតិបត្តិការមិនកំណត់សម្រាប់សមតុល្យដែលមានរបស់អ្នកនៅគ្រប់ពេលទាំងអស់ដោយឥតគិត ថ្លៃ។
- ចូលមើលគណនីរបស់លោកអ្នកតាមរយៈប័ណ្ណឥណពន្ធ សេវាធនាគារតាមអ៊ីនធឺណិត ឬការមកកាន់ សាខា ណាមួយរបស់ធនាគារ ABA។
- ដកប្រាក់ពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យបន្តអប្បបរមាមាន នៅក្នុងគណនី។
- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវា ធនាគារអនឡាញ (មិនគិតថ្លៃ សម្រាប់តែ SMS លេខកូដ សម្ងាត់ប៉ុណ្ណោះ។ សម្រាប់ឧបករណ៍បង្កើតកូដសម្ងាត់ (CryptoCalculator) មួយគ្រឿង មានតម្លៃ 25 ដុល្លារ។)។

៣.៣.២.៤ គណនីចរន្ត PLUS

គណនីចរន្ត PLUS³⁵ ផ្តល់លទ្ធភាពកាន់តែប្រសើរជូនលោកអ្នកក្នុងការចាប់ផ្តើមទទួលបានការប្រាក់ដោយប្រើប្រាស់គណនីចរន្តរបស់អ្នក។ ជាធម្មតា ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពថ្លៃចំណាយ ក្នុងការគ្រប់គ្រងប្រាក់របស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងនៅបរទេស គណនីចរន្ត plus ផ្តល់កម្រិតងាយស្រួលលើសគេប្រកបដោយប្រសិទ្ធភាព ផលដ៏គួរឱ្យរីករាយ។

ក. អត្រាការប្រាក់

អត្រាការប្រាក់នឹងត្រូវចែកនឹង 365 ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្ហាញទុកប្រចាំថ្ងៃ។
តារាងទី៣.៧ ៖ អត្រាការប្រាក់សម្រាប់គណនីចរន្ត PLUS អាជីវកម្ម

សមតុល្យប្រចាំថ្ងៃ	អាជីវកម្ម	ស្ថាប័នហិរញ្ញវត្ថុ	ស្ថាប័នរដ្ឋាភិបាល
≤ ៥,០០០ដុល្លារ	០.១៥%	០.១៥%	០.១៥%
> ៥,០០០ដុល្លារ	០.២៥%	០.២៥%	០.២៥%
≤ ២០ លានរៀល	០.៥០%	០.៥០%	០.៥០%
> ២០ លានរៀល	១.០០%	១.០០%	១.០០%

ប្រភព ៖ អត្រាការប្រាក់សម្រាប់គណនីចរន្ត PLUS អាជីវកម្ម (មើលឧបសម្ព័ន្ធទី ៧)

ខ. លក្ខខណ្ឌ

- រូបិយប័ណ្ណ៖ ប្រាក់ដុល្លារ(USD) និងប្រាក់រៀល(KHR)
- ប្រាក់បញ្ញើដំបូង៖ អាជីវកម្ម ៥០០ដុល្លារ ឬ២លានរៀល, ស្ថាប័នហិរញ្ញវត្ថុ ៥០,០០០ដុល្លារ ឬ២០០ លានរៀល, ស្ថាប័នរដ្ឋាភិបាល ៥០០ដុល្លារ ឬ ២លានរៀល។
- សមតុល្យបន្តអប្បបរមា៖ អាជីវកម្ម ៥០០ដុល្លារ ឬ ២លានរៀល, ស្ថាប័នហិរញ្ញវត្ថុ ១,០០០ដុល្លារ ឬ៤ លានរៀល, ស្ថាប័នរដ្ឋាភិបាល ៥០០ដុល្លារ ឬ ២លានរៀល។
- ការដកប្រាក់៖អនុញ្ញាតឱ្យដកប្រាក់ជាផ្នែកដោយមិនកំណត់ពីសមតុល្យបន្តនៃគណនីចរន្តដោយពុំមានការខាតបង់ការប្រាក់បង្កតាមលក្ខខណ្ឌដែលថា សមតុល្យបន្តអប្បបរមាត្រូវមាននៅក្នុងគណនីបញ្ជី។
- ការទូទាត់ការប្រាក់៖ ប្រចាំត្រីមាស (ត្រីមាសនៃឆ្នាំ) ឬនៅពេលបិទគណនី។

³⁵ <https://www.ababank.com/km/business/deposits/current-plus-account/> (ចូលទស្សនានៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១)

- **បិទគណនី៖** សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20ដុល្លារ ឬ 80,000រៀល។ អតិថិជនត្រូវប្រគល់សៀវភៅធនាគារ និងកាត បរិក្ខារគណនីដែលបានប្រគល់ជូននានាជូនធនាគារវិញ។

៣.៤. នីតិវិធីនៃការបើក និងបិទគណនី

៣.៤.១. នីតិវិធីនៃការបើកគណនី

៣.៤.១.១. ចំពោះនីតិបុគ្គល ឬក្រុមហ៊ុន

ដើម្បីបើកគណនីក្រុមហ៊ុន លោកអ្នកត្រូវតែផ្តល់ឯកសារចាំបាច់ដូចខាងក្រោម៖

- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម និងចុងក្រោយបង្អស់ដែលបានចុះហត្ថលេខាដោយនាយកក្រុមហ៊ុន។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមក្នុងការតែងតាំងហត្ថលេខី និងអណត្តិគណនី។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់អភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិទាំងអស់។
- ពន្ធដារតង់អាជីវកម្ម (ប្រសិនបើមាន)។
- អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងនិង/ឬអាជ្ញាធរដែលពាក់ព័ន្ធ (ប្រសិនបើមាន)។
- លិខិតអនុញ្ញាតចេញពីក្រសួង និង/អាជ្ញាធរពាក់ព័ន្ធ (ប្រសិនបើមាន)។
- គំរូ សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលដែលមានក្បាលទំព័ររបស់ក្រុមហ៊ុន (សូមប្រើមាតិកានៅក្នុងគំរូសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលនៅពេលអាចប្រើបាន)។

បន្ទាប់មក បំពេញបែបបទដូចខាងក្រោម៖

- បែបបទស្នើសុំបើកគណនីក្រុមហ៊ុន (ផ្នែក 5 សំដៅលើ FATCA Status Code)
- បែបបទប្រកាសអ្នកទទួលផលប្រយោជន៍ចុងក្រោយ
- គំរូបែបបទព័ត៌មានអតិថិជន (សាមញ្ញ) សម្រាប់អ្នកទទួលផលប្រយោជន៍ចុងក្រោយ (ភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី 20% ឡើងទៅ) និងអភិបាលដែលមិនត្រូវបានតែងតាំងជាហត្ថលេខី
- ទម្រង់គំរូហត្ថលេខា និងបែបបទព័ត៌មានអតិថិជន ត្រូវចុះហត្ថលេខាដោយហត្ថលេខីទទួលសិទ្ធិនៅចំពោះមុខបុគ្គលិកធនាគារ។

លក្ខខណ្ឌតម្រូវបន្ថែម៖

- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល និងឯកសារពាក់ព័ន្ធនានា។
- អតិថិជនត្រូវផ្តល់ជូនធនាគារនូវ លេខចុះបញ្ជីពន្ធដារ ឬ លេខអត្តសញ្ញាណកម្មសារពើពន្ធ បើមាន។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវមានវត្តមាននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។

៣.៤.១.២. ចំពោះឯកត្តជន

អ្នកអាចបើកគណនីបានភ្លាមៗតាមកម្មវិធី ABA Mobile ឬនៅតាមសាខាធនាគារ ABA ណាមួយ។ នេះគឺជាលក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនីនៅសាខារបស់យើង៖

សម្រាប់ជនជាតិខ្មែរ

- ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
- ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

សម្រាប់ជនបរទេស

- ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
- ត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព និងឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក។
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

1 លិខិតបញ្ជាក់ការស្នាក់នៅរួមមាន៖

- ទិដ្ឋាការដែលបានស្នើសុំជាច្រើនលើកដែលមានសុពលភាពចាប់ពី 182ថ្ងៃ ឬ
- លិខិតបញ្ជាក់ការស្នាក់នៅ (កិច្ចសន្យាជួលផ្ទះ លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅ វិក្កយបត្រសណ្ឋាគារ) ដែលបង្ហាញពីរយៈពេលស្នាក់នៅយ៉ាងហោច 6 ខែ នៅក្នុងកិច្ចសន្យា ឬ
- លិខិតបញ្ជាក់ការងារ (កិច្ចសន្យាការងារវិញ្ញាបនបត្រការងារ) ដែលមានសុពលភាពយ៉ាងហោចណាស់ 6ខែ ឬអាជ្ញាប័ណ្ណ/លិខិតបញ្ជាក់អាជីវកម្ម (ប្រសិនបើជាស្វ័យនិយោជ)។

៣.៤.២. នីតិវិធីបិទគណនី

ក្នុងករណីដែលអតិថិជនមានបំណងក្នុងការបិទគណនី អតិថិជនត្រូវមកធនាគារដោយផ្ទាល់ដើម្បីបំពេញបែបបទសុំបិទគណនីទៅតាមនីតិវិធី។ ការបិទគណនីមានដូចជា៖

- **សម្រាប់ឯកត្តជន**
 - ពាក្យស្នើសុំបិទគណនី

- ប្រគល់សម្ភារៈដែលធនាគារផ្តល់អោយ មានដូចជា សៀវភៅសន្សំ, កាត ATM, មូលប្បទានបត្រ ដែលមិនទាន់បានប្រើប្រាស់។
- **សម្រាប់នីតិបុគ្គល ឬក្រុមហ៊ុន**
 - សមាជិក ឬអ្នកតំណាងអោយក្រុមហ៊ុនមកធនាគារ ដើម្បីធ្វើការស្នើសុំបិទគណនីនីតិបុគ្គល
 - ត្រូវមានហត្ថលេខា និងបោះត្រាលើពាក្យស្នើសុំបិទគណនីច្បាស់លាស់
 - ប្រគល់សម្ភារៈដែលធនាគារផ្តល់អោយ មានដូចជា សៀវភៅសន្សំ, កាត ATM, មូលប្បទានបត្រ ដែលមិនទាន់បានប្រើប្រាស់...។

៣.៥. ប្រភេទហានិភ័យ និងវិធីទប់ស្កាត់នៃប្រាក់បញ្ញើ

៣.៥.១. ហានិភ័យរូបិយប័ណ្ណក្លែងក្លាយ

ហានិភ័យចំពោះ រូបិយប័ណ្ណក្លែងក្លាយ អាចកើតមានឡើងគ្រប់ពេលដោយសារតែ រូបិយប័ណ្ណពិត និង រូបិយប័ណ្ណក្លែងក្លាយ មានលក្ខណៈស្រដៀងគ្នាខ្លាំងដែលអាចបំភ័ន្តភ្នែកបាន។ រូបិយប័ណ្ណក្លែងក្លាយ ផ្តល់ផល អវិជ្ជមានដល់ធនាគារ ដែលនាំឱ្យធនាគារជួបប្រទះនូវបញ្ហាសាច់ប្រាក់ និងភាពជឿទុកចិត្តនៃអតិថិជន។

• វិធីទប់ស្កាត់

ដើម្បីធ្វើការការពារលើបញ្ហាក្លែងក្លាយនៃរូបិយប័ណ្ណ ធនាគារ ABA មានវិធានការ ដោះស្រាយចំពោះ បញ្ហានេះ ដោយធនាគារផ្តល់ការបង្ហាត់បង្រៀនដល់បុគ្គលិករបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ច្បាស់លាស់ និង មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងព្រមទាំងធ្វើការផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់ មិនអោយមានថ្លោះឆ្មោយឡើយ។ បើ សិនជាធនាគារត្រួតពិនិត្យឃើញថា រូបិយប័ណ្ណមានភាពមិនប្រក្រតីក្លែងក្លាយនោះ ធនាគារនឹងជម្រាបជូនដល់ អតិថិជន និងរក្សាទុករូបិយប័ណ្ណនោះ ដោយមិនប្រគល់ជូនទៅអតិថិជនឡើយជៀសវាងអតិថិជន យកទៅប្រើ ប្រាស់ខុសច្បាស់ក្នុងប្រការណាមួយ។ ចំពោះរូបិយប័ណ្ណក្លែងក្លាយភាគច្រើនកើតឡើង ចំពោះរូបិយប័ណ្ណ បរទេសហើយកម្រកើតឡើងចំពោះ រូបិយប័ណ្ណរៀលណាស់។

៣.៥.២. អសមតុល្យរវាងប្រាក់បញ្ញើនិងឥណទាន

វាជារឿងសំខាន់ចំពោះធនាគារក្នុងការព្យាយាម ធ្វើឱ្យមានសមតុល្យរវាងប្រាក់បញ្ញើនិងឥណទាន។ ជា ការពិតធនាគារ ត្រូវផ្តល់ការប្រាក់ជូនដល់អតិថិជនដែលដាក់ប្រាក់បញ្ញើហើយធនាគារ ទទួលបានការប្រាក់ពី ការផ្តល់កំរើ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ នៅពេលដែលប្រាក់បញ្ញើនៅសល់ច្រើនពេក ហើយធនាគារបញ្ចេញ ឥណទានមិនទាន់ពេលនោះវាធ្វើឱ្យធនាគារ ប្រឈមមុខនឹងការខាតបង់ ដោយសារតែធនាគារទទួលបានការ ប្រាក់ពីការផ្តល់ឥណទានមិនសមមាត្រទៅនឹងចំនួនដែលធនាគារ ត្រូវផ្តល់ទៅឱ្យអ្នកដែលដាក់

ប្រាក់បញ្ញើ។ ផ្ទុយទៅវិញប្រសិនបើធនាគារ ផ្តល់កម្ចីច្រើនជូនដល់អតិថិជន នោះវានឹងធ្វើឱ្យធនាគារ អាចជួបបញ្ហា នៅពេលដែលអតិថិជនមកដកសាច់ប្រាក់ ប៉ុន្តែធនាគារមិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់អតិថិជន។ ដូច្នេះបញ្ហានេះ នឹងធ្វើឱ្យអតិថិជនបាត់បង់ជំនឿចិត្តមកលើធនាគារ។

• **វិធីទប់ស្កាត់**

ចំពោះករណីនេះ ធនាគារមានដំណោះស្រាយ ដោយការបង្ហាញការពារទុកជាមុនដើម្បីទប់ស្កាត់កុំឱ្យហានិភ័យបែបនេះ កើតឡើងដោយធនាគារចាត់វិធានការស្វែងរកអតិថិជន មកប្រើប្រាស់សេវាកម្មផ្នែកឥណទាន អោយបានច្រើនសមរម្យ ដើម្បីឱ្យការបញ្ចេញឥណទានមានភាពសមាមាត្រទៅនឹងប្រាក់បញ្ញើដែលទទួលបាន។ រីឯដំណោះស្រាយសម្រាប់ការផ្តល់កម្ចីច្រើន ធនាគារ គួរតែព្យាករណ៍ថាតើគួរតែទុកសាច់ប្រាក់ប៉ុន្មានទើបគ្រប់គ្រាន់ ដើម្បីនៅពេលដែលអតិថិជនមកដកសាច់ប្រាក់ ធនាគារមានសាច់ប្រាក់គ្រប់គ្រាន់ជូនដល់ អតិថិជន។

៣.៥.៣. ការដកសាច់ប្រាក់មុនកាលកំណត់

ជាទូទៅប្រាក់បញ្ញើ ត្រូវបានអនុញ្ញាតឱ្យអតិថិជនមកដកសាច់ប្រាក់មុនកាលកំណត់បាន ដែលនេះជាចំណុចមួយ អាចបង្កជាភាពលំបាកដល់ធនាគារ នៅពេលដែលអតិថិជនមានតម្រូវការដកសាច់ប្រាក់ភ្លាមៗ ដូចជាករណីមានអសន្តិសុខនៅក្នុងសង្គមកើតមានឡើងដោយមិនអាចរំពឹងទុកជាដើម។ អ្វីដែលចោទជាបញ្ហាជាងនេះទៅទៀតនោះ គឺចំពោះប្រាក់បញ្ញើដែលមានទឹកប្រាក់ទំហំធំ ដូចជាគណនីបញ្ញើមានកាលកំណត់(Fixed Deposit) ជាដើម ហេតុដូច្នេះហើយ នៅពេលដែលអតិថិជនមកធ្វើការដកប្រាក់ស្របពេលជាមួយគ្នា ទិដ្ឋភាពនេះបានបង្កភាពលំបាកដល់ធនាគារក្នុងការប្រមូលសាច់ប្រាក់មកសង អតិថិជនឱ្យបានទាន់ពេល វេលា។

• **វិធីទប់ស្កាត់**

ដោយសារសង្គម មានការប្រែប្រួលមិនចេះឈប់ឈរ ទោះបីជាពេលនេះមានជម្ងឺ កូវីត១៩ វាយលុកក៏ដោយ តែថ្ងៃខាងមុខមានរឿងអ្វី នោះគ្មាននរណាអាចដឹងបានឡើយ។ ដោយសារ តែបែបនេះហើយទើបធនាគារ មានការប្រុងប្រយ័ត្នខ្ពស់ទៅលើការប្រមូលសាច់ប្រាក់ទុកដើម្បីត្រៀមទុក នៅពេលដែលប្រទេសមានបញ្ហាជាយថាហេតុ អ្វីមួយកើតឡើងធនាគារអាចធ្វើការផ្តល់សាច់ប្រាក់គ្រប់ចំនួនជូនដល់អតិថិជនរបស់ខ្លួនដែលមកដកប្រាក់យ៉ាងទាន់ពេលវេលា។ ដូចពាក្យស្លោកបានពោលថា «ការពារប្រសើរជាងព្យាបាល»។

៣.៦. យុទ្ធសាស្ត្រនៅក្នុងការប្រមូលប្រាក់បញ្ញើនិងថែរក្សាអតិថិជន

ធនាគារ ABA មានយុទ្ធសាស្ត្រនៅក្នុងការទាក់ទាញអតិថិជនអោយមានចំណាប់អារម្មណ៍លើប្រាក់បញ្ញើ និងថែរក្សាដូចជា៖

- ធ្វើការផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយដូចជា បណ្តាញសង្គមផ្សេងៗ និងតាមគេហទំព័ររបស់ធនាគារ ABA តាមរយៈធ្វើសិក្ខាសិលាផ្សេងៗ។
- ប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃទៅលើការប្រើប្រាស់កាតរបស់ធនាគារ ABA ទៅលើការទិញផលិតផល ឬសេវាកម្មផ្សេងៗ។
- ផ្តល់នូវជំនឿទុកចិត្ត និងបំពេញតម្រូវការរបស់អតិថិជនសម្រាប់រយៈពេលច្រើនឆ្នាំកន្លងមក។
- ផ្តោតយកចិត្តទុកដាក់ទៅលើបញ្ហារបស់អតិថិជន។
- ផ្តល់ភាពងាយស្រួលដល់អតិថិជននៅក្នុងការបំពេញឯកសារផ្សេងៗ។
- បុគ្គលិកមានភាពស្របរាយ និងមានក្រមសីលធម៌។
- ជាពិសេសប្រព័ន្ធខ្ចីដីថវិការបស់ធនាគារ ABA មានការភាពងាយស្រួលក្នុងការប្រើប្រាស់ និងទូទាត់ផ្សេងៗ។

៣.៧. លទ្ធផលនៃការស្រាវជ្រាវ


៣.៧.១ បម្រែបម្រួលសមតុល្យប្រាក់បញ្ញើ

ដើម្បីចូលរួមបង្ហាញពីប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ នាងខ្ញុំសូមលើកយកសូចនាករបឋមភាគរួមមាន៖ បម្រែបម្រួលសមតុល្យប្រាក់បញ្ញើ បម្រែបម្រួលចំនួនអតិថិជនដាក់ប្រាក់បញ្ញើ និងបម្រែបម្រួលសមតុល្យប្រាក់បញ្ញើធៀបនឹងឥណទាន របស់ធនាគារ ABA ចាប់ពីឆ្នាំ២០១៧ដល់ ២០២០។ តារាងទី៣.៨៖ តារាងបម្រែបម្រួលសមតុល្យប្រាក់បញ្ញើពីឆ្នាំ២០១៧-២០២០៖

ឆ្នាំ	សមតុល្យប្រាក់បញ្ញើ (លាន\$)	បម្រែបម្រួលគិតជា (លាន\$)	បម្រែបម្រួលគិតជា (%)
២០១៧	១.២៦៥	-	-
២០១៨	២.១៧៥	៩១០	៧២%
២០១៩	៣.៣៩៥	១.២២០	៥៦%
២០២០	៤.៨៧១	១.៤៧៦	៤៣%

ប្រភព ៖ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ABA_ (មើលឧបសម្ព័ន្ធទី ៨)

➢ ក្រាបអំពីសមតុល្យប្រាក់បញ្ញើដោយធនាគារសរុប ពីឆ្នាំ២០១៧-២០២០



យោងទៅតាមតារាងខាងលើ យើងឃើញថា នៅឆ្នាំ២០១៧ សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានចំនួន ១.២៦៥ លានដុល្លារអាមេរិក ។ ចំណែកឯនៅឆ្នាំ២០១៨ មានចំនួន ២.១៧៥ លានដុល្លារអាមេរិក ដែលមានការកើនឡើងចំនួន ៩១០លានដុល្លារអាមេរិក ស្មើនឹង៧២%ធៀបនឹង២០១៧។ មកដល់ឆ្នាំ២០១៩ សមតុល្យប្រាក់បញ្ញើកើនដល់ ៣.៣៩៥ លានដុល្លារអាមេរិក ដែលមានការកើនឡើង ១.២២០លានដុល្លារអាមេរិក ត្រូវនឹង ៥៦%បើធៀបនឹងឆ្នាំ ២០១៨។ រីឯឆ្នាំ២០២០ សមតុល្យនេះបន្តកើនមកដល់ ៤.៨៧១លានដុល្លារអាមេរិក ដែលមានការកើនឡើង ១.៤៧៦លានដុល្លារអាមេរិក ត្រូវនឹង ៤៣%ធៀបនឹងឆ្នាំ ២០១៩។

សរុបមក យើងសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំប្រាក់បញ្ញើរបស់ធនាគារ ABA កាន់តែមានការរីកចម្រើន និងមានការគាំទ្រពីសំណាក់អតិថិជនជាបន្តបន្ទាប់។


៣.៧.២ តារាងបម្រែបម្រួលអតិថិជនដាក់ប្រាក់បញ្ញើ

តារាងទី៣.៩៖ តារាងបម្រែបម្រួលអតិថិជនដាក់ប្រាក់បញ្ញើពីឆ្នាំ២០១៧-២០២០

ឆ្នាំ	ចំនួនអ្នកដាក់ប្រាក់បញ្ញើ (ពាន់នាក់)	បម្រែបម្រួលគិតជា (ពាន់នាក់)	បម្រែបម្រួលគិតជា (%)
២០១៧	២៣២,៤	-	-
២០១៨	៤២៦	១៩៣,៦	៨៣%
២០១៩	៨២៩	៤០៣	៩៥%
២០២០	១.៣៨២	៥៥៣	៦៧%

ប្រភព ៖ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ABA_ (មើលឧបសម្ព័ន្ធទី ២)

➢ ក្រាបអំពីចំនួនអតិថិជនដាក់ប្រាក់បញ្ញើដោយធនាគារសរុប ពីឆ្នាំ២០១៧-២០២០



តាមតារាងខាងលើបានបង្ហាញ អោយយើងឃើញពីកំណើននៃការប្រែប្រួលនូវចំនួនអតិថិជនដែលបានដាក់ប្រាក់បញ្ញើ។ យើងសង្កេតឃើញនៅក្នុងឆ្នាំ ២០១៧ មានអតិថិជនដាក់ប្រាក់បញ្ញើចំនួន ២៣២.៤ ពាន់នាក់។ នៅក្នុងឆ្នាំ២០១៨វិញ មានចំនួនអតិថិជនរហូតដល់ ៤២៦ពាន់នាក់ ដែលមានការកើនឡើងចំនួន ១៩៣,៦ ពាន់នាក់ ដែលស្មើនឹង ៨៣%ធៀបទៅនឹងឆ្នាំ ២០១៧។ ចំណែកនៅក្នុងឆ្នាំ ២០១៩ មានការកើនឡើងកាន់តែខ្លាំងគឺមានចំនួន ៨២៩ពាន់នាក់ ដែលមានកើនឡើងចំនួន ៤០៣ពាន់នាក់ ស្មើនឹង៩៥% ធៀបទៅនឹងឆ្នាំ ២០១៨។ នៅក្នុងឆ្នាំ ២០២០វិញ មានចំនួន ១.៣៨២ ពាន់នាក់ គឺមានការកើនឡើងចំនួន ៥៥៣ពាន់នាក់ ស្មើនឹង៦៧%ធៀបនឹងឆ្នាំ ២០១៩។

សរុបមក យើងសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនអតិថិជនដាក់ប្រាក់បញ្ញើកើនឡើងជាបន្តបន្ទាប់ ទោះបីជានៅកំឡុងពេលចុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ប្រទេសកម្ពុជាយើងជួបវិបត្តិដោយសារជម្ងឺកូវីត ១៩ ក៏ដោយ។


៣.៧.៣ បម្រែបម្រួលអត្រាសមតុល្យឥណទាននិងប្រាក់បញ្ញើពីឆ្នាំ២០១៧-២០២០

តារាងទី១០ ៖ បម្រែបម្រួលអត្រាសមតុល្យឥណទាននិងប្រាក់បញ្ញើពីឆ្នាំ២០១៧-២០២០

ឆ្នាំ	សមតុល្យឥណទាន(លាន\$)	សមតុល្យប្រាក់បញ្ញើ(លាន\$)	ឥណទាន/ប្រាក់បញ្ញើ
២០១៧	១.២៣៦	១.២៦៥	៩៨%
២០១៨	១.៨៣៥	២.១៧៥	៨៤%
២០១៩	២.៧៦៤	៣.៣៩៥	៨១%
២០២០	៣.៨៣៣	៤.៨៧១	៧៩%

ប្រភព ៖ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ABA_ (មើលឧបសម្ព័ន្ធទី ២)

➢ ក្រាបអំពីអត្រាសមតុល្យឥណទាននិងប្រាក់បញ្ញើពីឆ្នាំ២០១៧-២០២០



យោងតាមអត្រាឥណទានធៀបនឹងប្រាក់បញ្ញើពីឆ្នាំ២០១៧-២០២០ យើងឃើញថាការបង្វិលប្រាក់បញ្ញើទៅជាឥណទានរបស់ធនាគារមានការធ្លាក់ចុះតិចតួចតែប៉ុណ្ណោះ ទោះបីជានៅចុងឆ្នាំ២០១៩ប្រទេសចាប់ផ្តើមមានវិបត្តិប្រឈមដោយសារជម្ងឺកូវីត ១៩ ដោយនៅក្នុងឆ្នាំ ២០១៧ មានផលធៀបឥណទាននិងប្រាក់បញ្ញើស្មើនឹង ០,៩៨ ឬ ៩៨%។ រីឯនៅកំឡុងឆ្នាំ២០១៨ មានផលធៀបឥណទាននិងប្រាក់បញ្ញើស្មើនឹង ០,៨៤ ឬ ៨៤%។ ចំណែកនៅឆ្នាំ ២០១៩ មានផលធៀបឥណទាននិងប្រាក់បញ្ញើស្មើនឹង ០,៨១ ឬ ៨១% និងជាចុងក្រោយនៅឆ្នាំ ២០២០មានផលធៀបឥណទាននិងប្រាក់បញ្ញើស្មើនឹង ០,៧៩ ឬ ៧៩%។

៣.៨. ចំណុចខ្លាំង និងចំណុចខ្សោយ

តាមរយៈការសិក្សាលើស្ថានភាពទូទៅ និងធ្វើការវិភាគទៅលើបម្រែបម្រួលសមតុល្យប្រាក់បញ្ញើ ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ និងសមតុល្យឥណទាននិងប្រាក់បញ្ញើរបស់ធនាគារ ABA នាខុំសង្កេតឃើញថាធនាគារមានចំណុចខ្លាំង និងចំណុចខ្សោយក្នុងការគ្រប់គ្រងប្រាក់បញ្ញើ សន្សំមួយចំនួនដូចជា៖

៣.៨.១. ចំណុចខ្លាំង

- ប្រព័ន្ធដីជីវិកាដែលហៅថា ABA Mobile។
- ធនាគារមានប្រាក់បញ្ញើច្រើនប្រភេទសម្រាប់បម្រើជូនអតិថិជនរបស់ខ្លួន។
- ធនាគារមាននីតិវិធីដក និងដាក់ប្រាក់បញ្ញើច្បាស់លាស់តាមប្រភេទគណនីនីមួយៗ។
- ផ្តល់នូវអត្រាប្រាក់ប្រកួតប្រជែងដល់អតិថិជន។
- ទទួលបានការជឿជាក់ពីអតិថិជនកាន់តែខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ។

- មានយុទ្ធសាស្ត្រថែរក្សាអតិថិជនបានល្អ។
- មានវិធីសាស្ត្រទប់ស្កាត់ហានិភ័យដែលទាក់ទងនឹងរូបិយវត្ថុក្លែងក្លាយ និងដកសាច់ប្រាក់មុនពេលកំណត់បានច្បាស់លាស់។
- ទទួលបានការជឿជាក់ពីអតិថិជនកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានចំនួនអតិថិជនដាក់បញ្ញើកើនឡើងជាបន្តបន្ទាប់ ហើយដូចគ្នាដែរ សមតុល្យប្រាក់បញ្ញើ ក៏មានការឡើងជាមធ្យមរាល់ឆ្នាំ។

៣.៤.២. ចំណុចខ្សោយ

- សមាមាត្ររវាងសមតុល្យឥណទាននិងប្រាក់បញ្ញើមានការធ្លាក់ចុះជាបន្តបន្ទាប់ មានន័យថាអត្រានៃការបង្វិលប្រាក់បញ្ញើឲ្យទៅជាឥណទានថយចុះ ជាពិសេសនៅឆ្នាំ ២០២០។
- ម៉ាស៊ីននៅមានភាពអាក្រក់ ច្រើនដែលមានដូចជា ម៉ាស៊ីនដាក់ប្រាក់រៀល ម៉ាស៊ីនដាក់សែក និងម៉ាស៊ីន CRM។

**សេចក្តីសន្និដ្ឋាន និង
អនុសាសន៍**

សេចក្តីសន្និដ្ឋាន និងអនុសាសន៍

១. សេចក្តីសន្និដ្ឋាន

បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវទៅលើ ការគ្រប់គ្រងប្រាក់បញ្ញើ សន្សំរបស់ធនាគារ ABA រួចមក នាងខ្ញុំសង្កេតឃើញថា សេវាប្រាក់បញ្ញើ សន្សំរបស់ធនាគារទាំងអស់បែងចែកជា ២ប្រភេទធំៗ គឺសេវាប្រាក់បញ្ញើសន្សំសម្រាប់បុគ្គល និងសេវាប្រាក់បញ្ញើសន្សំសម្រាប់អាជីវកម្ម ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជន និងក្រុមហ៊ុនជាច្រើន។ ចំពោះគណនីបញ្ញើ និងសន្សំសម្រាប់បុគ្គល ត្រូវបានចែកជា៖ គណនីរហ័ស គណនីកាលកំណត់ គណនីកាលកំណត់តាមទូរស័ព្ទ គណនីបត់បែនប្រាក់រៀល គណនីបត់បែនប្រាក់រៀលតាមទូរស័ព្ទ គណនីសន្សំ គណនីសន្សំតាមទូរស័ព្ទ គណនីចរន្ត គណនីចរន្ត PLUS គណនីលេខពិសេស។ រីឯគណនីប្រាក់បញ្ញើ សន្សំសម្រាប់អាជីវកម្ម ចែកជា៖ គណនីកាលកំណត់ គណនីសន្សំ គណនីចរន្ត គណនីចរន្ត PLUS។ ធនាគារមានយុទ្ធសាស្ត្រថែរក្សាអតិថិជនបានល្អ ដែលធ្វើឲ្យធនាគារទទួលបានការជឿជាក់ពីអតិថិជនកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះទៅទៀត ធនាគារមាននីតិវិធីដក និងដាក់ប្រាក់បញ្ញើច្បាស់លាស់តាមប្រភេទគណនីនីមួយៗ និងមានវិធីសាស្ត្រទប់ស្កាត់ហានិភ័យដែលទាក់ទងនឹងរូបិយវត្ថុក្លែងក្លាយ និងការដកសាច់ប្រាក់មុនពេលកំណត់បានច្បាស់លាស់។

តាមរយៈការវិភាគទៅលើបម្រែបម្រួលសមតុល្យប្រាក់បញ្ញើពីឆ្នាំ២០១៧ ដល់២០២០ យើងសង្កេតឃើញថាមានការកើនឡើងជាងរាល់ឆ្នាំពី ៩១០ លានដុល្លារ ទៅ ១.៤៧៦លានដុល្លារ។ ដូចគ្នាដែរ ចំពោះចំនួនអតិថិជនមកដាក់ប្រាក់បញ្ញើក៏បានឡើងផងដែរ ដែលមានកំណើននៅចន្លោះពី ១៩៣,៦ ពាន់នាក់ រហូតដល់ ៥៥៣ ពាន់នាក់។ ប៉ុន្តែបើក្រឡេកមើលទៅលើផលធៀបរវាងសមតុល្យឥណទាននិងប្រាក់បញ្ញើមានការធ្លាក់ចុះជាបន្តបន្ទាប់ពីឆ្នាំ ២០១៧ ដល់ ២០២០ គឺនៅចន្លោះពី ៩៨% មក ៧៩% ដែលការធ្លាក់ចុះនេះបង្ហាញថារាល់ដុល្លារនៃប្រាក់បញ្ញើ គឺបង្វិលទៅជាឥណទានបានកាន់តែតិចទៅៗ ជាពិសេសនៅឆ្នាំ ២០២០។ ការធ្លាក់ចុះនេះអាចបណ្តាលមកពីធនាគារប្រយ័ត្នប្រយែងក្នុងការបញ្ចេញឥណទានទៅឲ្យបុគ្គល និងនីតិបុគ្គលស្របពេលដែលប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងការរាលដាលនៃជំងឺកូវីដ ១៩ ដែលបានធ្វើឲ្យប្រាក់ចំណូលបុគ្គល ឬអាជីវកម្ម ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលធ្លាក់ចុះ។

សរុបសេចក្តីមក ទោះបីជាមានការធ្លាក់ចុះខ្លះនៃការបង្វិលប្រាក់បញ្ញើឲ្យទៅជាឥណទានក៏ដោយ យើងនៅតែអាចសន្និដ្ឋានបានថា ការគ្រប់គ្រងប្រាក់បញ្ញើរបស់ធនាគារ ABA គឺនៅតែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានការគាំទ្រ និងជឿជាក់ពីសំណាក់អតិថិជន។

២. អនុសាសន៍

បន្ទាប់ពីបានធ្វើការវិភាគរួចមក នាងខ្ញុំសង្កេតឃើញថា ទោះបីជាធនាគារ ABA បានខិតខំប្រឹងប្រែងស្វែងយល់និងសម្របតាមតម្រូវការអតិថិជនរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ធនាគារនៅតែមានចំណុចខ្វះខាតមួយចំនួនតូច ដែលគួរតែពិចារណា និងពិនិត្យមើល។ ដើម្បីឲ្យធនាគារកាន់តែរីកចម្រើន និងទទួលបានការគាំទ្រពីសំណាក់អតិថិជនបន្ថែមទៀត នាងខ្ញុំសូមចូលរួមផ្តល់ជាមតិយោបល់ដូចខាងក្រោម៖

- ធនាគារគួរតែមានគណនីបញ្ញើ សន្សំថ្មីៗបន្ថែមទៀតសម្រាប់អតិថិជន ដូចជាគណនីសន្សំសម្រាប់កុមារជាដើម។
- ធនាគារគួរខិតខំបន្ថែមទៀតក្នុងការបញ្ចេញឥណទានរបស់ខ្លួន។
- ធនាគារគួរតែបន្តធ្វើឲ្យម៉ាស៊ីន ATM, CIM, CRM, CDM មានភាពល្អនិងស្រស់ស្អាតបញ្ហានានាដូចជា ជាប់កាត់ ជាប់លុយ ឬប្រព័ន្ធអាករអូលដោយចៃដន្យ ដើម្បីបង្កភាពងាយស្រួលជូនដល់អតិថិជនក្នុងការដាក់ប្រាក់ចូលគណនីបញ្ញើ និងសន្សំរបស់ពួកគាត់បន្ថែមទៀត។

ឯកសារយោង

ឯកសារយោង

- ❖ របាយការណ៍ប្រចាំឆ្នាំ របស់ធនាគារ ABA ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២០
- ❖ ឌីម សារិទ្ធ (២០១៤) ការគ្របគ្រងធនាគារ១ បណ្ណាគារពិស័ ខេត្តសៀមរាប
- ❖ ងួន ហេង (២០១៧) ធនាគារ និងហិរញ្ញវត្ថុ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ❖ ងួន ហេង និង សាង សុមន្នី (២០១៨) រូបិយវត្ថុ និងធនាគារ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ❖ ជា គឹមឡេង (២០១៧) រូបិយវត្ថុ និងធនាគារ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ❖ ព្រំ សុគុណ (២០០៩) គណិតវិទ្យា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
- ❖ ព្រំ សុគុណ (២០១៧-២០១៨) គណិតវិទ្យាហិរញ្ញវត្ថុ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ❖ សួន ចំរើន (២០១៧) រូបិយវត្ថុ និងធនាគារ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
- ❖ N.T. Somashker (2009) Banking, New Delh: New Age International (P) Ltd.,Publishers.
- ❖ គណនីបញ្ញើសន្សំ (<https://spean-kh.com/2018/02/23/type-of-deposit-in-cambodia/2/>)
- ❖ ការបើកគណនី (<https://www.quora.com/What-is-the-procedure-for-creating-a-bank-account>)
- ❖ ការបិទគណនី (<https://money.usnews.com/banking/articles/how-to-close-your-bank-account-properly>,)
- ❖ នីតិវិធីក្នុងការដាក់ប្រាក់បញ្ញើ (<https://www.thebalance.com/deposit-cash-315424>,)
- ❖ នីតិវិធីក្នុងការដកប្រាក់បញ្ញើ (<https://www.fiscaltiger.com/how-to-withdraw-money-from-your-bank-accounts/>)
- ❖ ប្រវត្តិនៃការកើតធនាគារ វឌ្ឍនភាពស៊ីជម្រៅ (<https://www.ababank.com>)
- ❖ ផលិតផល និងសេវាកម្មរបស់ធនាគារ វឌ្ឍនភាពស៊ីជម្រៅ (www.ababank.com)
- ❖ គណនីហ៊ុយសម្រាប់បុគ្គល (<https://www.ababank.com/km/personal/deposits/instant-account/>)
- ❖ គណនីកាលកំណត់សម្រាប់បុគ្គល (https://www.ababank.com/km/fixed-deposit/?no_cache=1)

- ❖ គណនីកាលកំណត់តាមទូរស័ព្ទសម្រាប់បុគ្គល (<https://www.ababank.com/km/mobile-fixed-deposit/>)
- ❖ គណនីបត់បែនប្រាក់រៀលសម្រាប់បុគ្គល (<https://www.ababank.com/km/riel-flexi-deposit/>)
- ❖ គណនីបត់បែនប្រាក់រៀលតាមទូរស័ព្ទសម្រាប់បុគ្គល (<https://www.ababank.com/km/mobile-riel-flexi-deposit/>)
- ❖ គណនីសន្សំសម្រាប់បុគ្គល (<https://www.ababank.com/km/saving-account/>)
- ❖ គណនីសន្សំតាមទូរស័ព្ទសម្រាប់បុគ្គល (<https://www.ababank.com/km/mobile-savings-account/>)
- ❖ គណនីចរន្តសម្រាប់បុគ្គល (<https://www.ababank.com/km/current-account/>)
- ❖ គណនីចរន្ត PLUSសម្រាប់បុគ្គល (<https://www.ababank.com/km/current-plus-account/>)
- ❖ គណនីលេខពិសេសសម្រាប់បុគ្គល (<https://www.ababank.com/km/special-account-number/>)
- ❖ គណនីកាលកំណត់សម្រាប់អាជីវកម្ម (<https://www.ababank.com/km/business-fixed-deposit/>)
- ❖ គណនីសន្សំសម្រាប់អាជីវកម្ម (<https://www.ababank.com/km/business/deposits/saving-account/>)
- ❖ គណនីចរន្តសម្រាប់អាជីវកម្ម (<https://www.ababank.com/km/business/deposits/current-account/>)
- ❖ គណនីចរន្ត PLUSសម្រាប់អាជីវកម្ម
(<https://www.ababank.com/km/business/deposits/current-plus-account/>)

အပူပူပူ

ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធទី១៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់ជាប្រាក់ដុល្លារ (USD)

ABA BANK

FIXED DEPOSIT TERMS AND CONDITIONS

EFFECTIVE FROM 15 SEPTEMBER 2020



ABA BANK
NATIONAL BANK OF CAMBODIA GROUP

Minimum opening balance	USD 100				
Currency	USD				
Terms and Interest rate	Terms	Interest at Maturity for individuals	Monthly Interest for Individuals	Interest at Maturity for Corporates	Interest at Maturity for Financial Institutions ¹
	01 Month	0.75% P.A.	N/A	0.50% P.A.	N/A
	03 Months	1.50% P.A.	1.25% P.A.	1.25% P.A.	0.75% P.A.
	06 Months	2.75% P.A.	2.50% P.A.	2.50% P.A.	1.50% P.A.
	12 Months	3.50% P.A.	3.25% P.A.	3.25% P.A.	2.50% P.A.
	24 Months	3.60% P.A.	3.35% P.A.	3.35% P.A.	N/A
	36 Months	3.70% P.A.	3.45% P.A.	3.45% P.A.	N/A
Deposit Conditions	Open new account for new deposit				
Withdrawal Conditions ²	Not allowed for partial withdrawal				
Rollover Condition at Maturity	- Principal only - Principal and interest - Close on maturity				
Interest payment ³	- Monthly interest payment, or - On the maturity date of Fixed deposit, or - Upon account closure				
Service fees	Monthly account service:	Free of charge			
	Internet Banking for Business ⁴ :	Refer to IBB's Product Terms and Conditions			
	Mobile Banking ⁵ :	Free of charge			
	Fixed Deposit Certificate ⁶ :	Free of charge			
	Account Statement:	USD 2 per request per account			
	Certify account balance:	USD 10 per piece			
	Audit confirmation:	USD 10 per time			
Tax Status ⁷	6% for residents or 14% for non-residents				
Access to deposits	- ABA Bank Branches⁸ - Internet Banking - Mobile Banking				
Additional benefits	Free issuance and annual maintenance fee of Credit Card for primary holder with below conditions: - MasterCard Credit Standard/Visa Credit Classic: customer shall maintain deposit balance of USD 3,000 – 5,000 as security. The customer can choose credit limit from USD 500 – 4,500 or up to 90% of security deposit. - MasterCard Platinum Lite/Visa Credit Platinum Lite: customer shall maintain deposit balance from USD 5,001 or more as security. The customer can choose credit limit from USD 1,000 to USD 12,500 or 90% of security limit (whichever limit is lower).				

***All Terms and Conditions are subject to ABA Bank's sole discretion in changing without prior notice to clients.**

¹ Commercial Bank, Specialized Banks, and Micro Finance Institution, Insurance Companies and other forms of Financial Institution (FI) defined by the National Bank of Cambodia's regulations are subject to approval from ALCO Committee.

² Conditions for pre-maturity withdrawal:

- Individual & Corporate:
 - Interest Payment at Maturity: Saving interest rate will be applied if account is closed before maturity.
 - Monthly Interest Payment: Client must return all the paid interest.
- Financial institution: No Interest rate provided.
- Customers are required to return Fixed Deposit Certificate and any given account facilities to the Bank.

³ Interest rate is accrued at 365 (three hundred sixty-five) days a year, considering actual quantity of days a month.

⁴ It's applicable for corporate account only.

⁵ It's applicable for personal account only.

⁶ USD 5 fee is applied for re-issuing a Fixed Deposit Certificate.

⁷ No withholding tax is applied for financial institutions.

⁸ Customer is strongly advised to visit home branch where s/he opened fixed deposit in order to operate the fund, including, but not limited to, closing fixed deposit account.

*All Terms and Conditions are subject to ABA Bank's sole discretion in changing without prior notice to clients.

¹ Commercial Bank, Specialized Banks, and Micro Finance Institution, Insurance Companies and other forms of Financial Institution (FI) defined by the National Bank of Cambodia's regulations are subject to approval from ALCO Committee.

² Conditions for pre-maturity withdrawal:

- Individual & Corporate:
 - Interest Payment at Maturity: Saving interest rate will be applied if account is closed before maturity.
 - Monthly Interest Payment: Client must return all the paid interest.
- Financial Institution: No interest rate provided.

³ Customers are required to return Fixed Deposit Certificate and any given account facilities to the Bank.

⁴ Interest rate is accrued at 365 (three hundred sixty-five) days a year, considering actual quantity of days a month.

⁵ It's applicable for corporate account only.

⁶ It's applicable for personal account only.

⁷ USD 9 fee is applied for re-issuing a Fixed Deposit Certificate.

⁸ No withholding tax is applied for financial institutions.

⁹ Customer is strongly advised to visit home branch where s/he opened fixed deposit in order to operate the fund, including, but not limited to, closing fixed deposit account.

អត្រាការប្រាក់គណនីកាលកំណត់ជាប្រាក់រៀល (KHR)

ABA BANK FIXED DEPOSIT TERMS AND CONDITIONS EFFECTIVE FROM 02 APRIL 2021





Minimum opening balance	KHR 400,000				
Currency	KHR				
Terms and Interest rate	Terms	Interest at Maturity for Individuals	Monthly Interest for Individuals	Interest at Maturity for Corporates	Interest at Maturity for Financial Institutions ¹
	01 Month	1.25% P.A.	N/A	N/A	N/A
	03 Months	3.00% P.A.	2.75% P.A.	2.75% P.A.	0.75% P.A.
	06 Months	4.50% P.A.	4.25% P.A.	4.25% P.A.	1.50% P.A.
	12 Months	5.50% P.A.	5.25% P.A.	5.25% P.A.	2.50% P.A.
Deposit Condition	Open new account for new deposit				
Withdrawals Conditions ²	Not allowed for partial withdrawal				
Rollover Condition at Maturity	- Principal only - Principal and interest - Close on maturity				
Interest payment ³	- Monthly interest payment, or - On the maturity date of Fixed deposit, or - Upon account closure				
Service fees	Monthly account service:	Free of charge			
	Internet Banking for Business ⁴ :	Refer to Ibanking for Business Product Terms and Conditions			
	Mobile Banking ⁵ :	Free of charge			
	Fixed Deposit Certificate ⁶ :	Free of charge			
	Account Statement:	USD 2 per request per account			
	Certify account balance:	USD 10 per piece			
	Audit confirmation:	USD 10 per time			
Tax Status ⁷	6% for residents or 14% for non-residents				
Access to deposits	- ABA Bank Branches⁸ - Internet Banking - Mobile Banking				
Additional benefits	Customer can request for the borrowing limit in KHR currency up to 90% of Fixed Deposit balance, having the total KHR balance as security for the credit facility.				

*All Terms and Conditions are subject to ABA Bank's sole discretion in changing without prior notice to clients.

¹ Commercial Bank, Specialized Banks, and Micro Finance Institution, Insurance Companies and other forms of Financial Institution (FI) defined by the National Bank of Cambodia's regulations are subject to approval from ALCO Committee.

² Conditions for pre-maturity withdrawal:

- Individual & Corporate:
 - Interest Payment at Maturity: Saving interest rate will be applied if account is closed before maturity.
 - Monthly Interest Payment: Client must return all the paid interest.
- Financial institution: No interest rate provided.
- Customers are required to return Fixed Deposit Certificate and any given account facilities to the Bank.

³ Interest rate is accrued at 365 (three hundred sixty-five) days a year, considering actual quantity of days a month.

⁴ It's applicable for corporate account only.

⁵ It's applicable for personal account only.

⁶ KHR 20,000 fee is applied for re-issuing a Fixed Deposit Certificate.

⁷ No withholding tax is applied for financial institution.

⁸ Customer is strongly advised to visit home branch where s/he open opened fixed deposit in order to operate the fund, including, but not limited to closing fixed Deposit account.

ឧបសម្ព័ន្ធទី២៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់តាមទូរស័ព្ទ

គណនីកាលកំណត់តាមទូរស័ព្ទ



គណនីបញ្ជីកាលកំណត់របស់ធនាគារ ABA អាចបើកបានតាមកម្មវិធី ABA Mobile ដោយគ្រាន់តែចុចត្រឹមតែពីរបីចុចប៉ុណ្ណោះ។ ជាមួយនឹងការប្រាក់ដ៏ទាក់ទាញ ក្នុងរយៈពេលកំណត់ណាមួយដែលអ្នកពេញចិត្ត គណនីបញ្ជីកាលកំណត់លើទូរស័ព្ទ អាចជួយឱ្យអ្នកសម្រេចគោលដៅសន្សំប្រាក់របស់អ្នកបាន។ អត្រាការប្រាក់ត្រូវបានប្តូរសរុបផ្អែកតាមចំនួនថ្ងៃ ៣៦៥ថ្ងៃ (បីរយហុកសិបប្រាំ) ក្នុងមួយឆ្នាំ ដោយគិតតាមចំនួនថ្ងៃជាក់ស្តែងក្នុងមួយខែ។

អត្រាការប្រាក់(ក្នុងមួយឆ្នាំ)¹

រយៈពេល	ប្រាក់ផុលរ	ប្រាក់រៀល
1 ខែ	1.00%	1.25%
2 ខែ	1.38%	2.13%
3 ខែ	1.75%	3.00%
4 ខែ	2.17%	3.25%
5 ខែ	2.58%	3.50%
6 ខែ	3.00%	4.50%
7 ខែ	3.13%	4.65%
8 ខែ	3.25%	4.80%
9 ខែ	3.38%	4.95%
10 ខែ	3.50%	5.10%
11 ខែ	3.63%	5.30%
12 ខែ	3.75%	5.50%
18 ខែ	3.80%	
24 ខែ	3.85%	
30 ខែ	3.90%	
36 ខែ	3.95%	

ឧបសម្ព័ន្ធទី៣ ៖ អត្រាការប្រាក់គណនីសន្សំ

គណនីសន្សំ



មធ្យោបាយដ៏មានសុវត្ថិភាព និងប្រសិទ្ធភាព
ក្នុងការសន្សំប្រាក់

គណនីបញ្ញើសន្សំរបស់ធនាគារ ABA គឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងមានប្រសិទ្ធផលបំផុតដើម្បីចាប់ផ្តើម សន្សំប្រាក់។

អត្រាការប្រាក់(ក្នុងមួយឆ្នាំ)¹

សមតុល្យប្រចាំថ្ងៃ	អាជីវកម្ម	ស្ថាប័នហិរញ្ញវត្ថុ	ស្ថាប័នរដ្ឋាភិបាល
≤ 1,000 ដុល្លារ	0.05%	0.05%	0.15%
> 1,000 ដុល្លារ	0.15%	0.15%	0.25%
≤ 4 លាន រៀល	0.25%	0.25%	0.50%
> 4 លាន រៀល	0.50%	0.50%	1.00%

លក្ខខណ្ឌ

រូបិយប័ណ្ណ	ដុល្លារ	រៀល
ប្រាក់បញ្ញើដំបូង		

ឧបសម្ព័ន្ធទី៤៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់សម្រាប់អាជីវកម្មជាប្រាក់ដុល្លារ

ABA BANK

FIXED DEPOSIT TERMS AND CONDITIONS

EFFECTIVE FROM 15 SEPTEMBER 2020



ABA BANK
NATIONAL BANK OF CAMBODIA GROUP

Minimum opening balance	USD 100				
Currency	USD				
Terms and Interest rate	Terms	Interest at Maturity for individuals	Monthly Interest for Individuals	Interest at Maturity for Corporates	Interest at Maturity for Financial Institutions ¹
	01 Month	0.75% P.A.	N/A	0.50% P.A.	N/A
	03 Months	1.50% P.A.	1.25% P.A.	1.25% P.A.	0.75% P.A.
	06 Months	2.75% P.A.	2.50% P.A.	2.50% P.A.	1.50% P.A.
	12 Months	3.50% P.A.	3.25% P.A.	3.25% P.A.	2.50% P.A.
	24 Months	3.60% P.A.	3.35% P.A.	3.35% P.A.	N/A
	36 Months	3.70% P.A.	3.45% P.A.	3.45% P.A.	N/A
Deposit Conditions	Open new account for new deposit				
Withdrawal Conditions ²	Not allowed for partial withdrawal				
Rollover Condition at Maturity	- Principal only - Principal and interest - Close on maturity				
Interest payment ³	- Monthly interest payment, or - On the maturity date of Fixed deposit, or - Upon account closure				
Service fees	Monthly account service:	Free of charge			
	Internet Banking for Business ⁴ :	Refer to IBB's Product Terms and Conditions			
	Mobile Banking ⁵ :	Free of charge			
	Fixed Deposit Certificate ⁶ :	Free of charge			
	Account Statement:	USD 2 per request per account			
	Certify account balance:	USD 10 per piece			
	Audit confirmation:	USD 10 per time			
Tax Status ⁷	6% for residents or 14% for non-residents				
Access to deposits	- ABA Bank Branches⁸ - Internet Banking - Mobile Banking				
Additional benefits	Free issuance and annual maintenance fee of Credit Card for primary holder with below conditions: - MasterCard Credit Standard/Visa Credit Classic: customer shall maintain deposit balance of USD 3,000 – 5,000 as security. The customer can choose credit limit from USD 500 – 4,500 or up to 90% of security deposit. - MasterCard Platinum Lite/Visa Credit Platinum Lite: customer shall maintain deposit balance from USD 5,001 or more as security. The customer can choose credit limit from USD 1,000 to USD 12,500 or 90% of security limit (whichever limit is lower).				

***All Terms and Conditions are subject to ABA Bank's sole discretion in changing without prior notice to clients.**

¹ Commercial Bank, Specialized Banks, and Micro Finance Institution, Insurance Companies and other forms of Financial Institution (FI) defined by the National Bank of Cambodia's regulations are subject to approval from ALCO Committee.

² Conditions for pre-maturity withdrawal:

- Individual & Corporate:
 - Interest Payment at Maturity: Saving interest rate will be applied if account is closed before maturity.
 - Monthly Interest Payment: Client must return all the paid interest.
- Financial Institution: No interest rate provided.

³ Customers are required to return Fixed Deposit Certificate and any given account facilities to the Bank.

⁴ Interest rate is accrued at 365 (three hundred sixty-five) days a year, considering actual quantity of days a month.

⁵ It's applicable for corporate account only.

⁶ It's applicable for personal account only.

⁷ USD 5 fee is applied for re-issuing a Fixed Deposit Certificate.

⁸ No withholding tax is applied for financial institutions.

⁹ Customer is strongly advised to visit home branch where s/he opened fixed deposit in order to operate the fund, including, but not limited to, closing fixed deposit account.

***All Terms and Conditions are subject to ABA Bank's sole discretion in changing without prior notice to clients.**

¹ Commercial Bank, Specialized Banks, and Micro Finance Institution, Insurance Companies and other forms of Financial Institution (FI) defined by the National Bank of Cambodia's regulations are subject to approval from ALCO Committee.

² Conditions for pre-maturity withdrawal:

- Individual & Corporate:
 - Interest Payment at Maturity: Saving interest rate will be applied if account is closed before maturity.
 - Monthly Interest Payment: Client must return all the paid interest.
- Financial institution: No interest rate provided.
- Customers are required to return Fixed Deposit Certificate and any given account facilities to the Bank.

³ Interest rate is accrued at 365 (three hundred sixty-five) days a year, considering actual quantity of days a month.

⁴ It's applicable for corporate account only.

⁵ It's applicable for personal account only.

⁶ USD 5 fee is applied for re-issuing a Fixed Deposit Certificate.

⁷ No withholding tax is applied for financial institutions.

⁸ Customer is strongly advised to visit home branch where s/he opened fixed deposit in order to operate the fund, including, but not limited to, closing fixed deposit account.

ឧបសម្ព័ន្ធទី៥៖ អត្រាការប្រាក់សម្រាប់គណនីកាលកំណត់សម្រាប់អាជីវកម្មជាប្រាក់រៀល

ABA BANK FIXED DEPOSIT TERMS AND CONDITIONS EFFECTIVE FROM 02 APRIL 2021





Minimum opening balance	KHR 400,000				
Currency	KHR				
Terms and Interest rate	Terms	Interest at Maturity for Individuals	Monthly Interest for Individuals	Interest at Maturity for Corporates	Interest at Maturity for Financial Institutions ¹
	01 Month	1.25% P.A.	N/A	N/A	N/A
	03 Months	3.00% P.A.	2.75% P.A.	2.75% P.A.	0.75% P.A.
	06 Months	4.50% P.A.	4.25% P.A.	4.25% P.A.	1.50% P.A.
	12 Months	5.50% P.A.	5.25% P.A.	5.25% P.A.	2.50% P.A.
Deposit Condition	Open new account for new deposit				
Withdrawals Conditions ²	Not allowed for partial withdrawal				
Rollover Condition at Maturity	- Principal only - Principal and interest - Close on maturity				
Interest payment ³	- Monthly interest payment, or - On the maturity date of Fixed deposit, or - Upon account closure				
Service fees	Monthly account service:		Free of charge		
	Internet Banking for Business ⁴ :		Refer to Internet Banking for Business Product Terms and Conditions		
	Mobile Banking ⁵ :		Free of charge		
	Fixed Deposit Certificate ⁶ :		Free of charge		
	Account Statement:		USD 2 per request per account		
	Certify account balance:		USD 10 per piece		
	Audit confirmation:		USD 10 per time		
Tax Status ⁷	6% for residents or 14% for non-residents				
Access to deposits	- ABA Bank Branches⁸ - Internet Banking - Mobile Banking				
Additional benefits	Customer can request for the borrowing limit in KHR currency up to 90% of Fixed Deposit balance, having the total KHR balance as security for the credit facility.				

*All Terms and Conditions are subject to ABA Bank's sole discretion in changing without prior notice to clients.

¹ Commercial Bank, Specialized Banks, and Micro Finance Institution, Insurance Companies and other forms of Financial Institution (FI) defined by the National Bank of Cambodia's regulations are subject to approval from ALCO Committee.

² Conditions for pre-maturity withdrawal:

- Individual & Corporate:
 - Interest Payment at Maturity: Saving interest rate will be applied if account is closed before maturity.
 - Monthly Interest Payment: Client must return all the paid interest.
- Financial institution: No interest rate provided.
- Customers are required to return Fixed Deposit Certificate and any given account facilities to the Bank.

³ Interest rate is accrued at 365 (three hundred sixty-five) days a year, considering actual quantity of days a month.

⁴ It's applicable for corporate account only.

⁵ It's applicable for personal account only.

⁶ KHR 20,000 fee is applied for re-issuing a Fixed Deposit Certificate.

⁷ No withholding tax is applied for financial institution.

⁸ Customer is strongly advised to visit home branch where s/he open opened fixed deposit in order to operate the fund, including, but not limited to closing fixed Deposit account.

ឧបសម្ព័ន្ធទី៦៖ អត្រាការប្រាក់សម្រាប់គណនីសន្សំអាជីវកម្ម

គណនីសន្សំ



គណនីបញ្ញើសន្សំរបស់ធនាគារ ABA គឺជាមធ្យោបាយដ៏មានសុវត្ថិភាព និងមានប្រសិទ្ធផលបំផុតដើម្បីចាប់ផ្តើម សន្សំប្រាក់។

អត្រាការប្រាក់(ក្នុងមួយឆ្នាំ)¹

សមតុល្យប្រចាំថ្ងៃ	អាជីវកម្ម	ស្ថាប័នហិរញ្ញវត្ថុ	ស្ថាប័នរដ្ឋាភិបាល
≤ 1,000ដុល្លារ	0.05%	0.05%	0.15%
> 1,000ដុល្លារ	0.15%	0.15%	0.25%
≤ 4លានរៀល	0.25%	0.25%	0.50%
> 4លានរៀល	0.50%	0.50%	1.00%

លក្ខខណ្ឌ

រូបិយប័ណ្ណ	ដុល្លារ	រៀល
ប្រាក់បញ្ញើដំបូង		

ឧបសម្ព័ន្ធទី៧៖ អត្រាការប្រាក់សម្រាប់គណនីចរន្ត PLUSអាជីវកម្ម



គណនីចរន្ត PLUS ផ្តល់លទ្ធភាពកាន់តែប្រសើរជូនលោកអ្នកក្នុងការចាប់ផ្តើមទទួលបានការប្រាក់ដោយប្រើប្រាស់គណនីចរន្តរបស់អ្នក ។ ជាធម្មតា ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពថ្លៃចំណាយ ក្នុងការ គ្រប់គ្រងប្រាក់របស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងនៅ បរទេស គណនីចរន្ត plus ផ្តល់កម្រិតងាយស្រួលលើសគេប្រកបដោយប្រសិទ្ធ ផលដ៏គួរឱ្យកៃរាយ ។

អត្រាការប្រាក់(ក្នុងមួយឆ្នាំ)¹

សមតុល្យប្រចាំថ្ងៃ	ក្រុមហ៊ុន	ស្ថាប័នហិរញ្ញវត្ថុ	ស្ថាប័នរដ្ឋាភិបាល
≤ 5,000ដុល្លារ	0.15%	0.15%	0.15%
> 5,000ដុល្លារ	0.25%	0.25%	0.25%
≤ 20លានរៀល	0.50%	0.50%	0.50%
> 20លានរៀល	1.00%	1.00%	1.00%

លក្ខខណ្ឌ

រូបិយប័ណ្ណ	ប្រាក់ដុល្លារ	ប្រាក់រៀល
ប្រាក់បញ្ញើដំបូង		
ឯកត្តជន/ក្រុមហ៊ុន	500	2លាន
រដ្ឋាភិបាល	500	2លាន
ស្ថាប័នហិរញ្ញវត្ថុ	50,000	200លាន
សមតុល្យបន្តអប្បបរមា		
ឯកត្តជន/ក្រុមហ៊ុន	500	2លាន
រដ្ឋាភិបាល	500	2លាន

ឧបសម្ព័ន្ធទី៨៖ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ABA

អ្នកដាក់ប្រាក់បញ្ញើសរុប

គិតជាពាន់

កើនឡើង **64%**

ធៀបនឹងឆ្នាំ២០១៦



អ្នកខ្ចីសរុប

គិតជាពាន់

កើនឡើង **43.5%**

ធៀបនឹងឆ្នាំ២០១៦



កាតបានចេញសរុប

គិតជាពាន់

កើនឡើង **55%**

ធៀបនឹងឆ្នាំ២០១៦




អ្នកប្រើប្រាស់កម្មវិធី ABA Mobile សរុប

គិតជាពាន់

កើនឡើង **132%**

ធៀបនឹងឆ្នាំ២០១៦



ទ្រព្យសកម្ម

គិតជាលានដុល្លារអាមេរិក

65%

កើនឡើងធៀបនឹងឆ្នាំ2017

2,706
2018

1,640
2017

1,099
2016

ប្រាក់កម្ចី

គិតជាលានដុល្លារអាមេរិក

48%

កើនឡើងធៀបនឹងឆ្នាំ2017

1,835
2018

1,236
2017

789
2016

ប្រាក់ចំណេញសុទ្ធ

គិតជាលានដុល្លារអាមេរិក

55%

កើនឡើងធៀបនឹងឆ្នាំ2017

72
2018

46
2017

29
2016

មូលធនរបស់ភាគហ៊ុនិក

គិតជាលានដុល្លារអាមេរិក

56%

កើនឡើងធៀបនឹងឆ្នាំ2017

312
2018

200
2017

129
2016

ប្រាក់បញ្ញើ

គិតជាលានដុល្លារអាមេរិក

72%

កើនឡើងធៀបនឹងឆ្នាំ2017

2,175
2018

1,265
2017

856
2016

ចំនួនអ្នកដាក់បញ្ញើ

គិតជាពាន់

84%

កើនឡើងធៀបនឹងឆ្នាំ2017

426
2018

232
2017

142
2016

ទ្រព្យសកម្ម
គិតជាលានដុល្លារអាមេរិក

៦០%
កើនឡើងធៀបនឹងឆ្នាំ២០១៨

៤.៣៩៥
២០១៩

២.៧៤៣
២០១៨

មូលធនរបស់ភាគហ៊ុនិក
គិតជាលានដុល្លារអាមេរិក

៥៥%
កើនឡើងធៀបនឹងឆ្នាំ២០១៨

៤៩៦
២០១៩

៣១៩
២០១៨

ប្រាក់បញ្ញើ
គិតជាលានដុល្លារអាមេរិក

៥៥%
កើនឡើងធៀបនឹងឆ្នាំ២០១៨

៣.៣៩៥
២០១៩

២.១៨៧
២០១៨

ប្រាក់កម្ចី
គិតជាលានដុល្លារអាមេរិក

៥១%
កើនឡើងធៀបនឹងឆ្នាំ២០១៨

២.៧៦៤
២០១៩

១.៨៣៥
២០១៨

ប្រាក់ចំណេញសុទ្ធ
គិតជាលានដុល្លារអាមេរិក

៧២%
កើនឡើងធៀបនឹងឆ្នាំ២០១៨

១២៧
២០១៩

៧៤
២០១៨

ចំនួនអ្នកដាក់បញ្ញើ
គិតជាពាន់

៩៤%
កើនឡើងធៀបនឹងឆ្នាំ២០១៨

៨២៩
២០១៩

៤២៦
២០១៨

ទ្រព្យសកម្ម
គិតជាលានដុល្លារអាមេរិក

៣៩%

កើនឡើងធៀបនឹងឆ្នាំ២០១៩

៦.១២៨
២០២០

៤.៣៩៥
២០១៩

មូលធនរបស់ភាគហ៊ុនិក
គិតជាលានដុល្លារអាមេរិក

៥៥%

កើនឡើងធៀបនឹងឆ្នាំ២០១៩

៧៦៨
២០២០

៤៩៦
២០១៩

ប្រាក់បញ្ញើ
គិតជាលានដុល្លារអាមេរិក

៤៣%

កើនឡើងធៀបនឹងឆ្នាំ២០១៩

៤.៨៧១
២០២០

៣.៣៩៥
២០១៩

ប្រាក់កម្ចី
គិតជាលានដុល្លារអាមេរិក

៣៩%

កើនឡើងធៀបនឹងឆ្នាំ២០១៩

៣.៨៣៣
២០២០

២.៧៦៤
២០១៩

ប្រាក់ចំណេញសុទ្ធ
គិតជាលានដុល្លារអាមេរិក

១៩%

កើនឡើងធៀបនឹងឆ្នាំ២០១៩

១៥១
២០២០

១២៧
២០១៩

ចំនួនអ្នកដាក់បញ្ញើ
គិតជាពាន់

៦៧%

កើនឡើងធៀបនឹងឆ្នាំ២០១៩

១.៣៨២
២០២០

៨២៩
២០១៩

ឧបសម្ព័ន្ធទី៩៖ ប័ណ្ណដាក់ប្រាក់ និងដាក់ប្រាក់

ប័ណ្ណដាក់ប្រាក់ / Cash Deposit Slip



ABA BANK
NATIONAL BANK OF CAMBODIA GROUP

កាលបរិច្ឆេទ / Date

DD/MM

YY

ឈ្មោះគណនី / Account Name

លេខគណនី / Account No.

ប្រភពទឹកប្រាក់ / Source of Fund

☐ ជំនួញ / Business ☐ ប្រាក់ខែ / Salary ☐ ជំនួញ / Business ☐ ផ្គត់ផ្គង់គ្រួសារ / Family Support
☐ ផ្សេងៗ / Others ☐ ផ្សេងៗ / Others

គោលបំណង / Purpose

បរិយាយ (បើមាន) / Narrative (if any)

ហត្ថលេខាអតិថិជន / Customer's Signature

*ព័ត៌មានអ្នកចូលរួមប្រតិបត្តិការ / Transaction Participant Information

☐ ម្ចាស់គណនី / Account Owner
☐ មិនមែនម្ចាស់គណនី / 3rd Party Depositor

ព័ត៌មានទទួលបានពីប្រព័ន្ធ / System Generated Information

ចំនួនទឹកប្រាក់ជាលេខ / Amount in Figures

កម្រៃសេវា / Fee

ទឹកប្រាក់សរុប / Total Amount

ប្រភេទក្រដាសប្រាក់ / Denomination

រៀល / KHR			ដុល្លារអាមេរិក / USD		
ក្រដាសប្រាក់ / Notes	ចំនួនសន្លឹក / Quantity	ចំនួនទឹកប្រាក់ / Amount	ក្រដាសប្រាក់ / Notes	ចំនួនសន្លឹក / Quantity	ចំនួនទឹកប្រាក់ / Amount
100,000			100		
50,000			50		
20,000			20		
15,000			10		
10,000			5		
5,000			2		
2,000			1		
1,000					
500					
200					
100					
50					

សរុបទឹកប្រាក់សរុប / Total Amount

Teller

Checked by

Authorized by

Cash Deposit Slip V9_P4-03122021

ប័ណ្ណដកប្រាក់ / Withdrawal Slip



ABA BANK
NATIONAL BANK OF CAMBODIA GROUP

កាលបរិច្ឆេទ / Date

DD/MM

YY

ឈ្មោះគណនី / Account Name

លេខគណនី / Account No.

គោលបំណងប្រតិបត្តិការ / Purpose of Transaction

☐ ជំនួញ / Business ☐ ផ្គត់ផ្គង់គ្រួសារ / Family Support ☐ ផ្សេងៗ / Others

បរិយាយ (បើមាន) / Narrative (if any)

ហត្ថលេខាអតិថិជន / Customer's Signature

ព័ត៌មានទទួលបានពីប្រព័ន្ធ / System Generated Information

ចំនួនទឹកប្រាក់ជាលេខ / Amount in Figures

កម្រៃសេវា / Fee

ទឹកប្រាក់ត្រូវផ្តល់ / Amount to be paid

ប្រភេទក្រដាសប្រាក់ / Denomination

រៀល / KHR			ដុល្លារអាមេរិក / USD		
ក្រដាសប្រាក់ / Notes	ចំនួនសន្លឹក / Quantity	ចំនួនទឹកប្រាក់ / Amount	ក្រដាសប្រាក់ / Notes	ចំនួនសន្លឹក / Quantity	ចំនួនទឹកប្រាក់ / Amount
100,000			100		
50,000			50		
20,000			20		
15,000			10		
10,000			5		
5,000			2		
2,000			1		
1,000					
500					
200					
100					
50					

សរុបទឹកប្រាក់សរុប / Total Amount

Teller

Checked by

Authorized by

Withdrawal Slip V8_P4-02022021



NATIONAL BANK
OF CANADA GROUP

ប័ណ្ណផ្ទេរគណនី / Account Transfer Slip

កាលបរិច្ឆេទ /
Date

ថ្ងៃ/DD

ខែ/MM

ឆ្នាំ/YY

ឈ្មោះគណនីផ្ទេរប្រាក់ / Debit Account Name

លេខគណនីផ្ទេរប្រាក់ / Debit Account No.

រូបិយប័ណ្ណ / Currency

☐ រៀល / KHR ☐ ដុល្លារអាមេរិក / USD

ឈ្មោះគណនីទទួលប្រាក់ / Credit Account Name

លេខគណនីទទួលប្រាក់ / Credit Account No.

រូបិយប័ណ្ណ / Currency

☐ រៀល / KHR ☐ ដុល្លារអាមេរិក / USD

ចំនួនទឹកប្រាក់ផ្ទេរជាលេខ / Transfer Amount in Figures

បរិយាយ (បើមាន) / Narrative (if any)

ហត្ថលេខាអតិថិជន / Customer's Signature

គោលបំណង / Purpose

☐ ជំនួញ / Business

☐ ផ្គត់ផ្គង់គ្រួសារ / Family Support

☐ ផ្សេងៗ / Others

ព័ត៌មានទទួលបានពីប្រព័ន្ធ / System Generated Information

Teller

Checked by

Authorized by

Distribution:

White-Bank's Copy

Pink-Customer's Copy

Account Transfer Slip V9_P5-03162021

ឧបសម្ព័ន្ធទី១០ ៖ ទម្រង់ស្នើសុំបើកគណនីក្រុមហ៊ុន



Checklist for Corporate Account

Date: DD-MM-YYYY

Branch

CIF Number :

Registration Type:

☐ SINGLE/MULTIPLE MEMBER PRIVATE /AND PUBLIC LIMITED COMPANY
☐ A WHOLLY-OWNED SUBSIDIARY OF A FOREIGN COMPANY
☐ BRANCH OF A FOREIGN COMPANY
☐ THE REPRESENTATIVE OFFICE OF A FOREIGN COMPANY
☐ REGISTERED SOLE PROPRIETORSHIP AND PARTNERSHIP FIRM
☐ UNREGISTERED SOLE PROPRIETORSHIP AND PARTNERSHIP FIRM

☐ TRUST AND FOUNDATION
☐ LOCAL NGO
☐ INTERNATIONAL NGO
☐ LOCAL FINANCIAL INSTITUTIONS
☐ FOREIGN FINANCIAL INSTITUTIONS
☐ Other (Please specify in Section I. Document Requirements)

I. DOCUMENT REQUIREMENTS

II. FORM COMPLETION

☐ Board of Director Resolution (BoDR)	- Signed by directors based on latest MAA document. - Original BoDR can be issued either under company's Letter Head or original BOD using the Bank's template
☐ Corporate account form	To be signed by signatory(ies) based on approved account mandate in BoDR.
☐ Specimen signature form	To be signed by signatory(ies) appointed in BoDR in front of ABA staff.
☐ UBO declaration form	To be signed by Company's secretary or anyone of company's director(s).
☐ Customer information form for signatory	To be signed by respective individual in front of ABA staff.
☐ Customer information form(Simple) for Director(s) or Ultimate beneficiary owner (who owns 20% of share or more)	- To be signed by shareholder(s) or director(s) - To be declared & signed by the company's secretary or anyone of director(s)

III. FACILITY REQUEST

☐ iBanking for Business

☐ Cheque book

☐ FD Certificate

☐ Debit Card

☐ Passbook

IV. BACK OFFICE VERIFICATION (Branch Operation Officer)

☐ Stamped and signed on "Verified True Copy" of receiving NID/Passport or relevant documents
☐ All forms are correctly and consistently filled up without any missed points and match with system.
☐ Specimen uploaded

REMARK:

Checklist for
Corporate Account

Signature: _____

Signature: _____

Verified and Approved by: _____

Checked & Filed by: _____

Date: _____

Date: _____

Registration Type

☐ UNINCORPORATED SOLE PROPRIETORSHIP AND PARTNERSHIP FIRM	☐ TRUST AND FOUNDATION
☐ REGISTERED SOLE PROPRIETORSHIP AND PARTNERSHIP FIRM	☐ LOCAL HQ
☐ THE REPRESENTATIVE OFFICE OF A FOREIGN COMPANY	☐ INTERNATIONAL HQ
☐ BRANCH OF A FOREIGN COMPANY	☐ LOCAL FINANCIAL INSTITUTION
☐ A WHOLLY-OWNED SUBSIDIARY OF A FOREIGN COMPANY	☐ FOREIGN FINANCIAL INSTITUTION
☐ SINGLE-MEMBER FIRST MEMBER PRIVATE LIMITED COMPANY	☐ Other (Please specify in Section I Document Requirements)

I. DOCUMENT REQUIREMENTS

II. FORM COMPLETION

☐ Board of Director Resolution (BoDR)	☐ signed by director based on latest MAA document
☐ Corporate account form	☐ Original BoDR can be issued either under company's letter head or original BoDR using the bank's template
☐ Specimen signature form	☐ To be signed by signatories based on approved specimen/signature in BoDR
☐ UBO declaration form	☐ To be signed by signatories appointed in BoDR in front of ABA staff
☐ Customer information form for signatory	☐ To be signed by Company's secretary or anyone of company's director(s)
☐ Customer information form (Signatory) for Director(s) or Ultimate Beneficiary owner (also owner 25% or share or more)	☐ To be signed by respective individual in front of ABA staff
☐ Customer information form (Signatory) for Director(s) or Ultimate Beneficiary owner (also owner 25% or share or more)	☐ To be signed by the company's secretary or anyone of director(s)

III. FACILITY REQUEST

☐ Opening for business *	☐ Credit book
☐ Data Card	☐ Feedback
☐ TD Certificate	

IV. BACK OFFICE VERIFICATION (Branch Operation Officer)

☐ stamped and signed on "verified True Copy" of receiving info/ document or relevant documents
☐ All forms are correctly and consistently filled up without any missed points and match with system
☐ Specimen uploaded

SECTION 5**FATCA DECLARATION**

*Please refer to : FATCA Self-Certification Classification guide on the Bank's website: <https://www.ababank.com> for details.

1- Is your company/organization a financial institution? ☐ Yes (Please fill 1.1 and 1.2) ☐ No (Please continue to question 2)

1.1 Please provide the status code of Financial Institution:

1.2 Please provide Global Intermediary Identification Number (GIIN):

2- Is your company/organization an investment company that hold investment account/vehicle or provide investment advise for your client?

☐ Yes (Please fill 2.1 and 2.2)

☐ No (Please continue to question 3)

2.1 Please provide the status code of your entity:

2.2 Please provide Global Intermediary Identification Number (if applicable):

3- Is your company/organization registered in U.S? ☐ Yes (Please go to question 3.1) ☐ No (Please continue to question 4)

3.1- Is your company/organization a specified U.S Person?

☐ Yes, Indicate the FATCA status code **300**

☐ No (Please continue to question 3.2)

Please provide TIN/SSN:

3.2- Is your company/organization's stock regularly traded on one or more established securities market?

☐ Yes, Indicate the FATCA status code **404**

☐ No (Please continue to question 3.3)

3.3- Is your company/organization a Charity; Religious; Educational; etc; which is exempted from U.S income tax?

☐ Yes, Indicate the FATCA status code **401**

☐ No (Please continue to question 3.4)

3.4- Is your company/organization a U.S government agency?

☐ Yes, Indicate the FATCA status code **402**

☐ No (Please continue to question 3.5)

3.5- Is your company/organization a U.S State, U.S Territory or subdivision involved in politics within the territory of U.S. and registered in U.S. / or a state in U.S?

☐ Yes, Indicate the FATCA status code **403**

☐ No (Please continue to question 3.6)

3.6- Is your company/organization a dealer in securities, commodities or derivative financial instruments?

☐ Yes, Indicate the FATCA status code **406**

☐ No (Please continue to question 3.7)

3.7- Is your company/organization a real estate company?

☐ Yes, Indicate the FATCA status code **407**

☐ No (Please continue to question 3.8)

3.8- Is your company/organization an investment company?

☐ Yes, Indicate the FATCA status code **408**

☐ No (Please continue to question 3.9)

3.9- Is your company/organization a common trust fund?

☐ Yes, Indicate the FATCA status code **409**

☐ No (Please continue to question 3.10)

3.10- Is your company/organization a bank?

☐ Yes, Indicate the FATCA status code **410**

☐ No (Please continue to question 3.11)

3.11- Is your company/organization a broker?

☐ Yes, Indicate the FATCA status code **411**

☐ No (Please continue to question 3.12)

3.12- Is your company/organization a trust (such as annuity trust and a charitable remainder unit trust)?

☐ Yes, Indicate the FATCA status code **412**

☐ No (Please continue to question 3.13)

3.13- Is your company/organization an exempted trust (such as charitable trusts, annuity trust or public-school plan)?

☐ Yes, Indicate the FATCA status code **413**

☐ No (Please review the answer again)

SECTION 4**PRIVACY CONSENT AND ACKNOWLEDGEMENT**

1.1 I/We agree that the Bank and any affiliates (the 'Parties') may exchange with each other any information about me/us including:

- any information provided by me/us in this document;
- any other personal information I/we provide to any of them or which they otherwise lawfully obtain about me/us; and
- transaction details or transaction history arising out of my arrangements with the Bank.

1.2 If any one of the Parties engage anyone (a 'Service Provider') to do something on their behalf (for example a mailing house or a data processor) then I/we agree the Parties and the Service Provider may exchange with each other any information herein.

1.3 The Bank might give any information to entities other than the Parties and the Service Provider where it is required or allowed by law or where I/we have otherwise consented.

1.4 I/We agree that any information provided herein can be used by the Parties and any Service Provider to open account I/we have requested and for account administration, planning, product development and research purposes.

1.5 I/We acknowledge that for the processing of this application, I/we must supply all information in this form and that failure to do so may result in this application being rejected. I/We confirm that the information provided in this form is provided voluntarily and is true, correct and complete. I/We shall keep the Bank informed of any change of facts or circumstances that may render any information, statements, representations and/or particulars given by me/us hereunder, incorrect or untrue from time to time. I/We understand that my/our non-disclosure of any facts on the change of circumstances hereunder may amount to making intentional or negligent misrepresentation(s) and/or providing fraudulent information, which may incur civil and/or criminal liability to me/us under Cambodia law. I/We further authorize the Bank to verify any such information from whatever source whenever the Bank deems necessary. Whereas the Bank has reasonable ground to believe that any particulars of my/our information is no longer true and correct, the Bank is allowed to alter the particulars as it may deem fit (for example, if the Bank learns that my/our telephone number has been deactivated or assigned to another subscriber by the telecommunication operator, the Bank will automatically update its record in database if I/we fail to notify).

1.6 I/We have received from the Bank the latest version of (a) the Bank Account and Services Terms and Conditions, (b) the Bank Applicable Terms and Conditions, and (c) the Bank Charge Schedule. I/We have been invited to ask questions and take independent professional advice on such documents if I/we wish. I/We hereby confirm that I/we have read and fully understood the contents of the above mentioned documents and agree to be bound by them. I/We understand that further copies of these documents are available on request or can be viewed from the Bank's website.

1.7 I/We acknowledge that true, fair, and accurate information sharing is mandatorily required for the Bank to classify correct tax residential status for me/us. I/We will cooperate to supply adequate documents whenever I/we claim for residential tax status whereby the documents would be indicating my/our length of stay in Cambodia at least 182 days as required under Cambodia law.

1.8 I/We agree to review my/our account statement within thirty (30) days from the statement date. The account statement is issued at the end of each calendar month and is available online or by visiting a bank branch. I/We agree that I/we am/are in the best position to detect any suspicious, erroneous or unauthorized transactions, and that if I/we identify any suspicious, erroneous or unauthorized transactions, I/We will notify ABA as soon as possible, but not later than sixty days (60), of

identifying the transaction. My/Our failure to exercise ordinary care in reviewing my/our account statement in the time periods set out above will constitute negligence under Cambodian law. As a result of such negligence, I/We will be liable to ABA for any losses or damages caused by my/our negligence to ABA to the extent permitted under Cambodian law, which may affect my/our ability to receive a refund for any suspicious, erroneous or unauthorized transactions.

1.9 In order to meet the Bank's regulatory and compliance obligations, the Bank will comply with any sanctions lists appropriate to Cambodia (collectively, the "Sanctions"). As such, I/we represent and warrant that I/we am/are not the target of any Sanctions ("Sanctioned Person") when I/we apply for an account or service and at all times I/we have maintained banking relationship with the Bank. If I/we am/are a legal person in any form (i.e., director, beneficial owner) of an entity, then I/we further represent and warrant that neither I/we, nor any of my/our subsidiaries, directors, officers or shareholders, nor, to the best of my/our knowledge, any of your affiliates, agents or employees, is a Sanctioned Person. If I/we become the target of any Sanctions, the Bank will suspend or close my/our account and terminate banking relationship with me/us. Where your account is suspended or closed, the Bank and its correspondents will not be liable for any loss I/we suffer (including consequential losses) however caused.

2.0 I/We expressly consent to assume the risk of data breaches despite the Bank's preventive security measures; as a Customer, I/we may not claim for damages as a result of a data breach if the Bank has adopted proper security measures.

2.1 I/We acknowledge that there might be possible circumstance whereby dissatisfaction or dispute would occur between parties. I/We am/are willing to cooperate with the Bank to find solution and follow the Bank's applicable procedure and principle of applicable laws for resolutions.

2.2 I/We acknowledge that account must be active, used in declared purpose, and conducted in satisfactory manner. Inoperative account will be classified as "dormant" and be subject to fee charge and controlled action imposed by the Bank (for example, imposing different kinds of restrictions on the use of facility, account and funds). Further, I/We acknowledge that it is my/our obligation to keep account in "active" and any dormant balance for 10 consecutive years or more might be transferred to National Bank of Cambodia (NBC) for administration without a need of my/our further consent as required under applicable law.

2.3 I/We agree:

- that documents presented for identification purposes may be verified by the Bank with an appropriate authority;
- to be bound by the terms and conditions which apply from time to time to this account opened by me/us with the Bank;
- if Card and Internet Banking access have been requested, to be bound by the conditions of use governing the use of the facility respectively;
- the Bank may charge to this or any other account(s) I/we may conduct with the Bank or recover from me/us any due fees, government charges, taxes or duties imposed on transactions on/ or which relate to my/our account;
- and to check my/our account statement and notify the Bank of any error or unusual transaction within defined period of receiving each account statement.
- I/We acknowledge that I/we have read a copy of the Product Disclosure that applies to account/service. I/We believe the details provided, inclusive of this form to be true and correct.

-End

Specimen Signature Form For Corporate Account (off-site)



Date: DD - MM - YYYY

Branch (filled by Bank):

SECTION 1

CUSTOMER'S ACKNOWLEDGE AND ACCEPTANCE

Before signing this form, please fill out all the information needed and **DO NOT** leave any box unmarked or blank; write **N/A** in items not applicable to you. By signing this form, I/we certify that the provided information is true, correct, and complete as of the signature date and undertake to notify ABA of any changes to information. I/we acknowledge my/our responsibility to verify and validate the information prior to the execution of this form. I/we acknowledged the application(s) for account and service subscription(s) is/are subject to bank's sole consideration and its internal procedures before a full access of service is permitted. I/we have irrevocably agreed with ABA to use the specimen signature below to operate and/or close the account based on the account mandate instruction(s) as defined below:

ACCOUNT DETAIL

Account Name

Account No.
(filled by Bank)

Account Type:

Currency:

Condition of signature(s) to:

☐

ANYONE TO SIGN

☐

ANY ____ OF ____ TO SIGN

☐

ALL TO SIGN

☐

Other Instruction (fill below box)

Seal (if applicable)

CUSTOMER SPECIMEN'S SIGNATURE

CIF Number (filled by Bank)

Title:

Signature:

Full Name:

Date of Birth (dd-mm-yyyy):

Group:

FOR BANK USE ONLY

ATTENDING OFFICER

ACCOUNT OPENING OFFICER

BACK OFFICE

Attended/Verified by

Attended/Verified by

Checked/Processed by

Checked/Approved by

Verified/Uploaded by

Checked/Approved by

(Signature and Name)

(Signature and Name)

(Signature and Name)

(Signature and Name)

(Signature and Name)

(Signature and Name)

Date:

Date:

Date:

Date:

Date:

Date:

ឧបសម្ព័ន្ធទី១១ ៖ ទម្រង់ស្នើសុំបិទគណនី

ពាក្យស្នើសុំបិទគណនី
Account Closure Form

កាលបរិច្ឆេទ / Date:

សាខា (បំពេញដោយធនាគារ)
Branch (filled by Bank):

មុននឹងចុះហត្ថលេខាលើទម្រង់នេះ សូមបំពេញព័ត៌មានទាំងអស់របស់លោកអ្នក ដោយកុំទុកប្រអប់ណាមួយដែលមិនបានជ្រើសរើសអោយនៅទំនេរ។
សូមសរសេរពាក្យ N/A ក្នុងប្រអប់ដែលមិនត្រូវនឹងព័ត៌មានរបស់លោកអ្នក។ នៅពេលចុះហត្ថលេខាលើទម្រង់នេះលោកអ្នកយល់ព្រមថា ធនាគារនឹងទទួលធ្វើតាម
សំណើរបស់លោកអ្នកដោយផ្អែកលើនីតិវិធីក្នុងរបស់ធនាគារ។
Before signing this form, please fill out all the information needed and **DO NOT** leave any box unmarked or blank; write **N/A** in items not applicable to you. Upon signing this form, you agree that the Bank will affect your request based on its internal procedures.

ផ្នែកទី១/SECTION 1

ព័ត៌មានលម្អិតអំពីគណនី / ACCOUNT INFORMATION

ឈ្មោះគណនី
Account Name:

N/A

លេខគណនី
Account Number:

N / A

ប្រភេទគណនី
Account Type:

N/A

ទម្រង់គណនី
Account Mode:

☒ ម្នាក់ឯង / Single

☒ រួមគ្នា / Joint

☒ ទទួលសិទ្ធិ / Authorized

☒ អង្គភាព / Corporate

រូបិយប័ណ្ណគណនី
Account Currency:

☒ ដុល្លារអាមេរិក
USD

☒ រៀល
KHR

☒ ផ្សេងៗ (បញ្ជាក់)
Others

N/A

ផ្សេងៗ (បញ្ជាក់) / Other

N/A

ផ្នែកទី២/SECTION 2

ការណែនាំអំពីការទូទាត់ / PAYMENT INSTRUCTION

សូមធ្វើការទូទាត់ផ្ទាល់នូវទឹកប្រាក់ដែលនៅសល់បន្ទាប់ពីការគណនាពន្ធ (ប្រសិនបើមាន) ដោយ
Please make final payment of remaining balances after applicable tax (if any) to, either by

☒ សាច់ប្រាក់ / Cash
(សូមបំពេញបង្កាន់ដៃដកប្រាក់ដើម្បីទូទាត់ផ្ទាល់)
(Please fill withdrawal slip for final cash payment)

☒ ផ្ញើទៅគណនីលេខ
Transfer to Account No.: N / A

គណនីឈ្មោះ:
Account Name:

N/A

ផ្នែកទី៣/SECTION 3

ការបញ្ជាក់អះអាង / DECLARATION

យើងខ្ញុំបានប្រគល់វត្ថុទាំងនេះទៅឲ្យធនាគារ
I have returned following facilities to the Bank:

☒ សៀវភៅធនាគារ / Passbooks

☒ ប័ណ្ណធនាគារ / ABA Cards

☒ លិខិតបញ្ជាក់គណនីមានកាលកំណត់
Certificate of Fixed Deposit

☒ មូលប្បទានប្រព្រឹត្តិដែលនៅសល់ (សូមបញ្ជាក់)
Remained Cheque (specify)

N/A

ផ្នែកទី៤/SECTION 4

មូលហេតុនៃការបិទគណនី / REASON FOR CLOSURE

☒ តម្លៃ និងសេវាកម្ម / Fees and Charges

☒ ប្តូរទៅប្រើប្រាស់ផលិតផលផ្សេងៗទៀតរបស់ធនាគារ ABA (សូមបញ្ជាក់)
Transfer to other ABA Bank's products (please specify)

N/A

☒ ប្តូរទៅប្រើប្រាស់ផលិតផលរបស់ក្រុមប្រកួតប្រជែងរបស់ធនាគារ (សូមបញ្ជាក់)
Transfer to competitor products (please specify)

N/A

មតិយោបល់របស់អ្នក / YOUR COMMENT

ការចុះហត្ថលេខារបស់យើងខ្ញុំបានបញ្ជាក់ថា យើងខ្ញុំបានអាន និង យល់ព្រមទទួលខុសត្រូវនៃការប្រើប្រាស់ផលិតផល និង សេវា របស់ធនាគារ។ យើងខ្ញុំសូមស្នើសុំឲ្យធនាគារបិទគណនីទៅតាម ព័ត៌មានខាងលើ។
ហត្ថលេខា និងឈ្មោះហត្ថលេខី / Signature and Name of Signatory(ies)

By signing this form, I/we confirm that I/we have read and accepted the terms and conditions governing the use of products and services of Advanced Bank of Asia Limited. I/We hereby request to close account(s) in accordance with the information above.

ផ្នែកទី៥/SECTION 5

សម្រាប់ធនាគារបំពេញ / FOR BANK USE ONLY

FRONT OFFICE (CSA Area)

FRONT OFFICE (TELLER Area)

BACK OFFICE

Attended/Verified by

Checked/Approved by

Checked/Processed by

Checked/Approved by

Verified/Filed by

(Signature and Name)

(Signature and Name)

(Signature and Name)

(Signature and Name)

(Signature and Name)

ឧបសម្ព័ន្ធទី១២៖ ទម្រង់ស្នើសុំបើកគណនីបុគ្គល ឬគណនីបុគ្គលពិសេស

Checklist for Personal Account



Date: DD-MM-YYYY

Branch

CIF Number:

CIF Name:

N/A

I. DOCUMENT REQUIREMENTS

CAMBODIAN:

Primary:

- ☐ Valid National ID; or
- ☐ Valid Passport; or
- ☐ Monk Card, and
- ☐ Original Confirmation Letter issued by local authority, and

Secondary:

- ☐ Family Book
- ☐ Birth Certificate
- ☐ Employee ID
- ☐ Driver License
- ☐ Residential Book
- ☐ Student's Card
- ☐ Police/Civil Service Card
- ☐ Government Official ID

FOREIGNER:

- ☐ Valid Passport
- ☐ Valid Visa Entry to Cambodia

* Eligibility of Residential Classification for Foreigner, one of the following documents must be provided:

- ☐ Proof of residence (i.e. house rental contract, certificate of residential address, hotel lease/bill) indicating 6 month tenor in the contract; or
- ☐ Proof of employment indicating 6-month employment at least (i.e. Employment contract, certificate of employment, employee ID with photo & signature, business license/certificate (if self-employed); or
- ☐ Multiple visas in which date from one to another visa are in consecutive dates pending of 182 days or more in a calendar year

Note:

- (1) All document requirements must be applied to the memo, guideline, and procedure issued by management.
- (2) If customer requests to change identification documents, staff shall fill up all SECTIONS.

REMARK:

II. ORIGINAL IDENTIFICATION DOCUMENTS

- ☐ Stamp and sign on "Verified True Copy" of receiving NID/Passport or relevant documents

III. FORM COMPLETION & FACILITIES REQUESTED

Please select the forms based on the account type & facilities requested:

- ☐ Personal Account Application Form
- ☐ Specimen Signature Form for Personal
- ☐ Standing Order for Fixed Deposit
- ☐ Joint Account Agreement
- ☐ Power of Attorney
- ☐ Guardian Authorization Form
- ☐ Customer Information Application Form
- ☐ Complete & Scan the Request for Card & iBanking

IV. SCAN AND UPLOAD CIF IMAGES

- ☐ Upload Photo (Mandatory)
- ☐ Upload Identity Document (Mandatory)

REMARK:

V. ACCOUNT VERIFICATION & VALIDATION

- ☐ Information is filled up correctly and consistently between FORM and SYSTEM
- ☐ Specimen Signature Form for Personal Account (Mandatory)
- ☐ Account Mandate Instruction (Mandatory)

Signature: _____

Verified and Approved by: _____

Signature: _____

Checked & Filed by: _____

Personal Account Form (Off-site)



Date: DD - MM - YYYY

Branch (filled by Bank):

Before you complete this form, please read the section titled "Privacy Consent and Acknowledgment" on page 2, and also the Product Disclosure for the product you apply from our website. By providing personal details to the Bank in this form, you shall be deemed to have accepted the Bank's terms and agreed to the use of your personal details as stated therein. Before signing this form, please fill out all the information needed and **DO NOT** leave any box unmarked or blank; write **N/A** in items not applicable to you. Upon signing this form, you agree that the Bank will affect your request based on its internal procedures.

What is the main product you are applying for? ☐ Account ☐ Card ☐ Mobile App ☐ Other:

SECTION 1

CUSTOMER INFORMATION

Customer Type: ☐ **New Customer**
(All fields are required)

☐ **Existing Customer**
(Please fill only the updated information)

Residential status: ☐ **Resident**
(6-month visa or equivalent document(s))

☐ **Non-Resident** **CIF Number:**
(Not allowed) (Filled by Bank)

Family Name:

Secondary Nationality:

Middle Name:

Phone Verification Code* :

Given Name:

* This code is used for customer's verification when called to the ABA Call Center.

Gender: ☐ Male ☐ Female

Primary Phone (for self-banking service):

Date of Birth:

Optional Phone:

Marital Status: ☐ Single ☐ Married ☐ Divorced

E-mail:

Country of ID:

Current Address: House No. Street

Place of Birth:

Group No. : Village:

☐ National ID ☐ Passport ☐ Other:

Commune:

Identity No.:

District:

Issued Date: Expiry Date:

City/Province:

SECTION 2

CUSTOMER DETAILS (KYC)

Are you a U.S. person? ☐ Yes, Please provide **TIN/SSN** number: ☐ No

Purpose of opening the account(s): ☐ Saving / Investment ☐ Retirement ☐ Family Security ☐ Everyday Banking
☐ Other (please specify):

How do you know this product? ☐ Advertising (TV, radio, newspaper, magazine) ☐ Online (Internet, Facebook) ☐ Friend / Relative
☐ Living / working close to ABA ☐ ABA staff

EMPLOYMENT DETAILS: ☐ Employed ☐ Self-Employed ☐ Unemployed ☐ Retired ☐ Student ☐ Housewife
☐ Other (specify):

Occupation / Position: (When employed) Employer's Identity name:

Nature of Business:

ADDITIONAL INFORMATION:

Main Source of Income: ☐ Salary ☐ Business ☐ Personal Saving/Investment ☐ Sale of Property / Asset ☐ Inheritance
(Select one) ☐ Rental Income ☐ Support from Family ☐ Other (please specify):

Monthly Income: ☐ \$50 - \$100 ☐ \$100 - \$500 ☐ >\$500 - \$1,000 ☐ >\$1,000 - \$5,000 ☐ >\$5,000 - \$10,000 ☐ >\$10,000

Are you a Political Exposed Person (PEP)? ☐ Yes ☐ No

Are you a Money Changer (ME)? ☐ Non-registered ME ☐ Not ME ☐ Registered ME

SECTION 3**PRIVACY CONSENT AND ACKNOWLEDGEMENT**

1.1 I agree that the Bank and any affiliates (the 'Parties') may exchange with each other any information about me including:

- any information provided by me in this document;
- any other personal information I provide to any of them or which they otherwise lawfully obtain about me; and
- transaction details or transaction history arising out of my arrangements with the Bank.

1.2 If any one of the Parties engage anyone (a 'Service Provider') to do something on their behalf (for example a mailing house or a data processor) then I agree the Parties and the Service Provider may exchange with each other any information herein.

1.3 The Bank might give any information to entities other than the Parties and the Service Provider where it is required or allowed by law or where I have otherwise consented.

1.4 I agree that any information provided herein can be used by the Parties and any Service Provider to open the account I have requested and for account administration, planning, product development and research purposes.

1.5 I acknowledge that for the processing of this application, I must supply all information in this application and that failure to do so may result in this application being rejected. I confirm that the information provided in this application is provided voluntarily and is true, correct and complete. I shall keep the Bank informed of any change of facts or circumstances that may render any information, statements, representations and/or particulars given by me hereunder, incorrect or untrue from time to time. I understand that my non-disclosure of any facts on the change of circumstances hereunder may amount to making intentional or negligent misrepresentation(s) and/or providing fraudulent information, which may incur civil and/or criminal liability to me under Cambodia law. I further authorize the Bank to verify any such information from whatever source whenever the Bank deems necessary. Whereas the Bank has reasonable ground to believe that any particulars of my information is no longer true and correct, the Bank is allowed to alter the particulars as it may deem fit (for example, if the Bank learns that my telephone number has been deactivated or assigned to another subscriber by the telecommunication operator, the Bank will automatically update its record in database if I fail to notify).

1.6 I agree to review my account statement within thirty (30) days from the statement date. The account statement is issued at the end of each calendar month and is available online or by visiting a bank branch. I agree that I am in the best position to detect any suspicious, erroneous or unauthorized transactions, and that if I identify any suspicious, erroneous or unauthorized transactions, I will notify ABA as soon as possible, but not later than sixty days (60), of identifying the transaction. My failure to exercise ordinary care in reviewing my account statement in the time periods set out above will constitute negligence under Cambodian law. As a result of such negligence, I will be liable to ABA for any losses or damages caused by my negligence to ABA to the extent permitted under Cambodian law, which may affect my ability to receive a refund for any suspicious, erroneous or unauthorized transactions.

1.7 I have received from the Bank the latest version of (a) the Bank Account and Services Terms and Conditions, (b) the Bank Applicable Terms and Conditions, and (c) the Bank Charge Schedule. I have been invited to ask questions and take independent professional advice on such documents if I wish. I hereby confirm that I have read and fully understood the contents of the above mentioned documents and agree to be bound by them. I understand that further copies of these documents are available on request or can be viewed from the Bank's website.

1.8 In order to meet the Bank's regulatory and compliance obligations, the Bank will comply with any sanctions lists appropriate to Cambodia (collectively, the "Sanctions"). As such, I represent and warrant that I am not the target of any sanctions ("Sanctioned Person") when I apply for an account or service and at all times I have maintained banking relationship with the Bank. If I am a legal person in any form (i.e., director, beneficial owner) of an entity, then I further represent and warrant that neither I, nor any of my subsidiaries, directors, officers or

shareholders, nor to the best of my knowledge, any of your affiliates, agents or employees, is a sanctioned person. If I become the target of any sanctions, the Bank will suspend or close my account and terminate banking relationship. Where account is suspended or closed, the Bank and its correspondents will not be liable for any loss. I suffer (including consequential losses) however caused.

1.9 I expressly consent to assume the risk of data breaches despite the Bank's preventive security measures; as a customer, I may not claim for damages as a result of a data breach if the Bank has adopted proper security measures.

2.0 I acknowledge that true, fair, and accurate information sharing is mandatorily required for the Bank to classify correct tax residential status for me. I will cooperate to supply adequate documents whenever I claim for residential tax status whereby the documents would be indicating my length of stay in Cambodia at least 182 days as required under Cambodia law.

2.1 I acknowledge that I am obliged by applicable law to declared US Person status, following under below criterion:

- A US citizen (including dual citizen)
- A US resident alien for tax purposes
- A US Green Cardholder
- A US partnership
- A US corporation
- A US estate other than foreign estate
- Any trust if: (i) any court in the US is able to exercise primary supervision over the administration over the trust, and (ii) one or more US persons have authority to control all substantial decisions of the trust.

I acknowledge to notify the Bank within 30 days whenever there is a change of my circumstance when any of these criterions are applicable on me to the Bank.

2.2 I acknowledge that there might be possible circumstance whereby dissatisfaction or dispute would occur between parties. I am willing to cooperate with the Bank to find solution and follow the Bank's applicable procedure and principle of applicable laws for resolutions.

2.3 I acknowledge that accounts must be active, used in declared purpose, and conducted in satisfactory manner. Inoperative account will be classified as 'dormant' and be subject to fee charge and controlled actions imposed by the Bank (for example, imposing different kinds of restrictions on the use of facility, account and funds). Further, I acknowledge that it is my obligation to keep account in 'active' manner and any dormant balances for 10 consecutive years or more might be transferred to National Bank of Cambodia (NBC) for administration without a need of my further consent as required under applicable law.

2.4 I agree:

- that documents presented for identification purposes may be verified by the Bank with an appropriate authority;
- to be bound by the terms and conditions which apply from time to time to this account opened by me with the Bank;
- if Card and Internet Banking access have been requested, to be bound by the conditions of use governing the use of the facility respectively;
- the Bank may charge to this or any other account(s) I may conduct with the Bank or recover from me any bank fees, government charges, taxes or duties imposed on transactions on/ or which relate to my account(s);
- and to check my account statements and notify the Bank of any errors or unusual transactions within defined period of receiving each account statement.
- I acknowledge that I have read a copy of the Account Product Disclosures that applies to this account/these accounts. I believe the details provided, inclusive of this form to be true and correct.
- that I have a duty to safeguard access to account (including check, card or other important credentials (i.e., PIN, OTP, secret words, username) to access online banking services linked to my account(s).
- that I thoroughly review and verify information and to immediately notice the Bank of any incorrect information before I sign this application.

-END-

SECTION 4

ACCOUNT INFORMATION

Account Type	Currency	Account Mode	Account No. (Filled by Bank)	Who is the Beneficiary Owner of the account?
				☐ Myself ☐ Someone else (specify):
Need Passbook? ☐ Yes and quantity: ☐ No				
Need Cheque Book? ☐ Yes and quantity: ☐ No				
Need Fixed Deposit Certificate? ☐ Yes and quantity: ☐ No				
Need Debit Card? ☐ Yes ☐ No				
Please Choose Card Type: ☐ Primary ☐ Supplementary				
☐ UPI Debit Classic	☐ UPI Debit Platinum	☐ Advantage Card (ATM) (Available for Payroll or KHR account)		
☐ MasterCard Debit Standard	☐ MasterCard Debit Platinum Lite	☐ MasterCard Debit Platinum		
☐ Visa Debit Classic	☐ Visa Debit Platinum Lite	☐ Visa Debit Platinum		
Name on above Card(s): (max 19 characters)				

Card will be delivered by/to:

☐ Branch

Or:

☐ Courier Agent (Applicable for customer who requests and collects in Phnom Penh and Kandal Province only)**Remark:**

1- Card will be cancelled if they are not collected/activated within 90 days from issuance date. Any re-issuance request will be subject to product and service's terms and conditions, including applicable fees.

2- Card will be delivered via Courier to client. Any failure to collect these facilities upon reasonable attempts, customer shall visit ABA Customer service located at #147, Preah Sihanouk Blvd, Phnom Penh.

SECTION 6

CUSTOMER'S ACKNOWLEDGEMENT AND ACCEPTANCE

By signing this form, I certify that the provided information is true, correct, and complete without any forgery and acknowledge that it's an offense if I commit any fraud or cheating under Cambodia laws. I was informed and acknowledged the application(s) for account and service subscription(s) is/are subject to bank's sole consideration and its internal procedures before a full access of service is permitted. I request to open account(s) and/or apply for service(s) as indicated above and agree to accept the terms and conditions of the products and services accordingly.

Signature

SECTION 7

FOR BANK USE ONLY

Know Your Customer: ☐ Complete ☐ Incomplete (please specify)Is customer's profile complete in system? ☐ Complete ☐ Incomplete (please specify)

Special Remark:

ATTENDING OFFICER		ACCOUNT OPENING OFFICER		BACK OFFICE
Attended/Verified by	Attended/Verified by	Checked/Processed by	Checked/Approved by	Verified/Filed by
(Signature and Name)	(Signature and Name)	(Signature and Name)	(Signature and Name)	(Signature and Name)
Date:	Date:	Date:	Date:	Date:

Special Account Number Form



Date: 10-10-2021

Branch (filled by Bank):

Before signing this form, please fill out all the information needed and **DO NOT** leave any box unmarked or blank; write **N/A** in items not applicable to you. Upon signing this form, you agree that the Bank will affect your request based on its internal procedures.

SECTION 1

REQUESTOR'S INFORMATION

☐ Individual	CIF number (filled by bank):	Date of Birth:	ID / Passport No :
Applicant name:			
☐ Corporate	CIF number (filled by bank):	Date of Registration:	Registration Number:
Company name:			

SECTION 2

CUSTOMER'S ACKNOWLEDGEMENT

Requested Account Number:	Account Type:	Currency:	Special Number Category:
Requested Account Price:			

I was informed and understand that the special account number being requested is subject to availability and I further agree to pay the arrangement fee as follow:

☐ By Transfer from existing account number: (First CIF's Account only) Or ☐ By Cash Deposit to Settlement Account (Cash Deposit slip is required).

Signature:

Seal (if applicable):

SECTION 3

FOR BANK USE ONLY

FRONT OFFICE

Sale Person (Staff ID):	Remark:
Sale Person's Signature:	
Signature:	
Attended by:	
Date:	Signature:
	Verified by:
	Date: